

ក្រុមហ៊ុន ខេម ជឿអេសអេម អែលធីឌី

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

មាតិកា	ទំព័រ
របាយការណ៍ក្រុមប្រឹក្សាភិបាល	១ - ២
របាយការណ៍សវនករឯករាជ	៣ - ៥
របាយការណ៍ហិរញ្ញវត្ថុរួម៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម	៦
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម	៧
របាយការណ៍បម្រែបម្រួលមូលធនរួម	៨
របាយការណ៍លំហូរសាច់ប្រាក់រួម	៩
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម	១០ - ៨២

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (ហៅកាត់ថា ក្រុមប្រឹក្សាភិបាល) សូមបង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច របស់ក្រុមហ៊ុន ខេម ជ័យអេសអេម អែលធីឌី (ហៅកាត់ថា ក្រុមហ៊ុន) និងក្រុមហ៊ុន បុត្រសម្ព័ន្ធ (ជាតួអង្គហៅកាត់ថា ក្រុមហ៊ុនរួម) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សកម្មភាពអាជីវកម្មរួម

សកម្មភាពអាជីវកម្មរួមរបស់ក្រុមហ៊ុនរួម មានដូចខាងក្រោម៖

- (ក) ដំឡើង និងធ្វើប្រតិបត្តិការនូវរាល់បរិក្ខារ និងម៉ាស៊ីនទាំងអស់ ដែលត្រូវបានប្រើក្នុងការភ្ជាប់បណ្តាញទូរស័ព្ទ ចល័ត GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល និងផលិតផលទាំងអស់ដែលជាបរិក្ខារបន្ទាប់បន្សំ សមាសធាតុបន្ថែម ឬសមាសធាតុផ្សំនៃបរិក្ខារទាំងនោះ និង
- (ខ) ធ្វើទីផ្សារ និងលក់ផលិតផល និង/ឬ សេវាទូរគមនាគមន៍។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុនៃប្រតិបត្តិការសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម នៅលើទំព័រទី ៧។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការធានាថា របាយការណ៍ហិរញ្ញវត្ថុរួមត្រូវបានរៀបចំឡើង ដោយបាន បង្ហាញនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុនរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុរួម និងលំហូរសាច់ប្រាក់រួមសម្រាប់ដំណាច់ឆ្នាំ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាលត្រូវ ៖

- i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់មកត្រូវអនុវត្តគោលការណ៍ទាំងនេះឱ្យមានសង្គតិភាព
- ii) រៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា CIFRS)
- iii) រក្សាកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលមានប្រសិទ្ធភាពមួយ
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម លុះត្រាតែមានលក្ខណៈមិនសមស្របក្នុងការ សន្មតថា ក្រុមហ៊ុនរួមនឹងបន្តប្រតិបត្តិការអាជីវកម្មក្នុងពេលអនាគតដ៏ខ្លី និង


- v) គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនរួមមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផល និងត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនរួមបានអនុវត្តតាមតម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ រួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម របាយការណ៍បម្រែបម្រួលមូលធនរួម និងរបាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ ព្រមទាំងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ដែលរួមមាន គោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាម CIFRS ហើយត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។


 Simon Perkins
នាយកប្រតិបត្តិ




 Lynnette Gan Siau Ling
នាយកផ្នែកហិរញ្ញវត្ថុ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២



របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកក្រុមហ៊ុន ខេម ជ័យសម័យ អែលធីឌី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ខេម ជ័យសម័យ អែលធីឌី (ហៅកាត់ថា ក្រុមហ៊ុន) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ជាមួយហៅកាត់ថា ក្រុមហ៊ុនរួម) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម ព្រមទាំងលំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុនរួមដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និង អនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនរួម ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុនរួម ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាន នៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំរួមមាន ការសមគំនិតការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនរួមទេ។

- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
 - សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រងអាស្រ័យទៅលើកំណត់សម្គាល់កម្មវិធីដែលយើងខ្ញុំទទួលបាន ថាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំរួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុនរួម ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀតយើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើកំណត់សម្គាល់កម្មវិធីដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនរួមឈប់បន្តនិរន្តរភាពអាជីវកម្ម។
 - វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុរួម បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែងដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
 - ទទួលបាននូវកំណត់សម្គាល់សមស្របនិងគ្រប់គ្រាន់ ចំពោះព័ត៌មានហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងក្រុមហ៊ុនរួម ដើម្បីបញ្ចេញមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការប្រតិបត្តិនៃការធ្វើសវនកម្មរបស់ក្រុមហ៊ុនរួម។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ។
- យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយទ័តអ័រហោនខូភីស៍ (ខេមបូឌា)



គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	១០៣.៣៦៣.២៩៧	៤២១.១០២	១១៨.៩៣៤.៩៤៥	៤៨១.០៩២
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៦	១១៩.៣១៣.៥២១	៤៨៦.០៨៣	១១៣.៥២០.៨៥៥	៤៩៩.១៩២
ទ្រព្យសកម្មអរូបី	៧	២.៦០៥.៩២០	១០.៦១៧	២.៩៧៩.៧០៣	១២.០៥៣
បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់សម្រាប់ការទិញទ្រព្យសកម្ម	៨	៧.១១៧.៩៩៩	២៨.៩៩៩	៣.៥៦៤.១៨៩	១៤.៤១៧
ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	៩	៣៥៣.៥២២.២៤០	១.៤៤០.២៥១	៣៣៧.៥១៣.០០៩	១.៣៦៥.២៤០
		៥៨៥.៩២២.៥៧៧	២.៣៨៧.០៥២	៥៧៦.៥១២.៧០១	២.៣៣១.៩៩៤
ទ្រព្យសកម្មរយៈពេលខ្លី					
ចំណាយបង់មុន និងប្រាក់កក់	១០	១.២៧៥.៧៣៥	៥.១៩៧	១.៧៧៧.០៩៦	៧.១៨៨
សន្និធិ	១១	៨៤៨.១៣៣	៣.៤៥៥	១.២១៣.៤៩៣	៤.៩០៩
ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ	១២	១៣០.០១០	៥៣០	២.១៥១.៧៨៧	៨.៧០៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	១៤	៣.៨៤១.៩៩៥	១៥.៦៥២	៤.៣៧០.៩១០	១៧.៦៤០
ប្រាក់បញ្ញើរយៈពេលខ្លី		១.៥០០.០០០	៦.១១១	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៥	៨.៣៣១.៤៨៣	៣៣.៩៤២	៧.៣២៨.៣៦៤	២៩.៦៤៣
		១៥.៩២៧.៣១៦	៦៤.៨៨៧	១៦.៨៤១.៦៥០	៦៨.១២៤
ទ្រព្យសកម្មសរុប		៦០១.៨៥០.២៩៣	២.៤៥១.៩៣៩	៥៩៣.៣៥៤.៣៥១	២.៤០០.១១៨
មូលធន					
មូលធនរបស់ភាគទុនិក					
ដើមទុន	១៦	៥.០០០.០០០	២០.៣៧០	៥.០០០.០០០	២០.២២៥
ចំណេញរក្សាទុក		១៤១.០៥៦.៩២២	៥៧២.៧១៣	១១៣.២៦១.២៥៣	៤៩៩.៦៤០
លម្អៀងពីការប្តូរបិយប័ណ្ណ		-	១.៩៥៣	-	(១.៩០០)
មូលធនសរុប		១៤៦.០៥៦.៩២២	៥៩៥.០៣៦	១១៨.២៦១.២៥៣	៤៧៨.៣៦៥
ចំណូល					
ចំណូលរយៈពេលវែង					
បំណុលរកស៊ីសន្យា	៦	៣៤.៨៦៤.៦៧៧	១៤២.០៣៩	២៨.៩២៧.១៨៩	១១៧.០១០
ប្រាក់កម្ចី	២០	១៤៤.៤៥១.២៥១	៥៨៨.៤៩៤	១៣៧.៣៣១.០៦៦	៥៩៩.៥៤៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	២៤	៣៤.៥៣៤.១៥០	១៤០.៦៩២	-	-
បំណុលពន្ធលើប្រាក់ចំណូលពន្យារ	១៧	១៦.២៨៥.២១៤	៦៦.៣៤៦	១៥.៤៣៤.៥៨៣	៦២.៤៣៣
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	១៨	១.២៦៧.៣៧១	៥.១៦៣	១.៣២៥.៣៤២	៥.៣៦៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	១៩	១៩.៣០២.៩៥៣	៧៨.៦៤០	-	-
		២៥០.៧០៥.៦១៦	១.០២១.៣៧៤	១៨៣.០១៨.១៨០	៧៤០.៣១១
ចំណូលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	១៩	៦៨.២៣៣.៦៧៧	២៧៧.៩៨៤	១១១.៤៤៣.៦៣៤	៤៥០.៧៩០
បំណុលហិរញ្ញវត្ថុផ្សេងៗទៀត	២៤	៩.៩៦១.៤១៥	៤០.៥៨៣	-	-
បំណុលក្នុងកិច្ចសន្យា		២៦.៤៤៧.១៣១	១០៧.៧៤៥	២៨.៧១១.៥៦៤	៩៩.៩៥៦
ទឹកប្រាក់ត្រូវសងសម្រាប់ការទិញទ្រព្យសកម្ម	២១	២.៣៣០.៨៣៦	៩.៤៩៦	៤៨.២៥០.៧០៩	១៩៩.១៧៤
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		២៧.៣៨៨.៨៦២	១១១.៤៦០	២១.៧៤០.២៩៨	៨៧.៩៤០
ប្រាក់កម្ចី	២០	៣១.៧៨២.៤៨៧	១២៩.៤៨២	៤៦.៦១៣.០៧៧	១៨៨.៥៥០
បំណុលរកស៊ីសន្យា	៦	៦.០៩១.៤៧៥	២៤.៨១៧	៤.៦៤៨.០០២	១៨.៨០១
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	១៨	៦៦៧.៣១៦	២.៧១៩	៣១.៤១៥	១២៧
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	២២	១៣.២៥៦.៣៨៣	៥៤.០០៧	១៨.៧៨៥.៩៤២	៧៩.៩៨៩
បំណុលបង្គរ	២៣	១៨.៩៥៨.១៧៣	៧៧.២៣៦	១៥.៨៥០.៣១៧	៦៤.១១៥
		២០៥.០៨៧.៧៥៥	៨៣៥.៥២៩	២៩២.០៧៤.៩៩៨	១.១៨១.៤៤២
ចំណូលសរុប		៤៥៥.៧៩៣.៣៧១	១.៨៥៦.៩០៣	៤៧៥.០៩៣.០៩៨	១.៥៨១.៧៥៣
មូលធន និងចំណូលសរុប		៦០១.៨៥០.២៩៣	២.៤៥១.៩៣៩	៥៩៣.៣៥៤.៣៥១	២.៤០០.១១៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី១០ ដល់ទំព័រទី៥២ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមទាំងនេះ។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលស្តីពីការប្រែប្រួល
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

	កំណត់ សម្គាល់	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ចំណូល	២៥	១៧០.៧១២.៣៦៥	៦៩៤.៤៥៨	១៦៧.៦២៦.៩៦៧	៦៨៣.៤១៥
ចំណាយប្រតិបត្តិការ					
រំលស់		(៣៣.១១១.៣៧៣)	(១៣៤.៦៩៧)	(៣៥.០៤១.៦៦១)	(១៤២.៨៦៥)
ចំណាយភ្ជាប់បណ្តាញទូរស័ព្ទឆ្លងប្រព័ន្ធ		(១០.៨៥៦.៤៩២)	(៤៤.១៦៤)	(១១.៨១៥.៦២១)	(៤៨.១៧២)
ចំណាយបុគ្គលិក		(១៨.១៤១.៥៧៨)	(៧៣.៨០០)	(១៨.៥៩៣.៨១៦)	(៧៥.៨០៧)
ចំណាយប្រតិបត្តិការផ្សេងៗ	២៦	(៨០.៤៥៧.៧៤៥)	(៣២៧.៣០២)	(៨៥.៣០១.៧៨៣)	(៣៤៧.៧៧៥)
ចំណូលផ្សេងៗ	២៧	-	-	១២.៩០៤.៥៨៦	៥២.៦១២
ចំណេញពីការកែប្រែបំណុលហិរញ្ញវត្ថុផ្សេងទៀត	២៨	៤.៦៩៣.១៤៨	១៩.០៩២	-	-
ចំណេញផ្សេងៗ – សុទ្ធ		(១១៤.២៦៦)	(៤៦៥)	(២៥៨.៦៧៣)	(១.០៥៥)
ចំណេញប្រតិបត្តិការ		៣២.៧២៤.០៧៩	១៣៣.១២២	២៩.៥១៩.៩៩៩	១២០.៣៥៣
ចំណូលហិរញ្ញវត្ថុ	២៩	១៩.៤៩៤.០៧៣	៧៩.៣០២	១៨.៦៦៦.២៩៩	៧៦.១០៣
ចំណាយហិរញ្ញវត្ថុ	៣០	(១៦.៥៥៥.១៩៤)	(៦៧.៣៤៧)	(២៤.៥០១.៤៨៣)	(៩៩.៨៩៣)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៣៥.៦៦២.៩៥៨	១៤៥.០៧៧	២៣.៦៨៤.៨១៥	៩៦.៥១៣
ចំណាយពន្ធលើប្រាក់ចំណូល	៣១	(៧.៨៦៧.២៨៩)	(៣២.០០៤)	(៥.២៥០.៤៦៥)	(២១.៤០៦)
ចំណេញក្នុងឆ្នាំ		២៧.៧៩៥.៦៦៩	១១៣.០៧៣	១៨.៤៣៤.៣៥០	៧៥.១០៧
ចំណូលស្តីពីការប្រែប្រួល					
ខ្ទង់ដែលមិនត្រូវចាត់ថ្នាក់ឡើងវិញក្នុង					
ចំណេញ-ខាត		-	៣.៤៥៣	-	(៣.៤៣៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ					
ចំណូលស្តីពីការប្រែប្រួលក្នុងឆ្នាំ		-	៣.៤៥៣	-	(៣.៤៣៥)
ចំណូលស្តីពីការប្រែប្រួលសរុបក្នុងឆ្នាំ		២៧.៧៩៥.៦៦៩	១១៦.៥២៦	១៨.៤៣៤.៣៥០	៧១.៦៧២
ចំណេញក្នុងឆ្នាំ របស់ភាគទុនិក		២៧.៧៩៥.៦៦៩	១១៣.០៧៣	១៨.៤៣៤.៣៥០	៧៥.១៥៧
ចំណូលលម្អិតសរុបក្នុងឆ្នាំ របស់ភាគទុនិក		២៧.៧៩៥.៦៦៩	១១៦.៥២៦	១៨.៤៣៤.៣៥០	៧១.៦៧២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី១០ ដល់ទំព័រទី៨២ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមទាំងនេះ។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដែលបានរៀបចំជាតារាងតូច							
	ដើមទុន		បំណែនាំរដ្ឋបាល		លទ្ធផលពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៥.០០០.០០០	២០.៣៧៥	៩៤.៨២៦.៩០៣	៣៨៤.៤៨៣	-	១.៩៣៥	៩៩.៨២៦.៩០៣	៤០៦.៧៩៣
ចំណូលលម្អិត								
ចំណេញក្នុងឆ្នាំ	-	-	១៨.៤៣៤.៣៥០	៧៥.១៥៧	-	-	១៨.៤៣៤.៣៥០	៧៥.១៥៧
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៣.៤៣៥)	-	(៣.៤៣៥)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	១៨.៤៣៤.៣៥០	៧៥.១៥៧	-	(៣.៤៣៥)	១៨.៤៣៤.៣៥០	៧១.៧២២
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន								
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៥០)	-	-	-	-	-	(១៥០)
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន	-	(១៥០)	-	-	-	-	-	(១៥០)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៥.០០០.០០០	២០.២២៥	១១៦.២៦១.២៥៣	៤៥៩.៦៤០	-	(១.៥០០)	១១៨.២៦១.២៥៣	៤៧៨.៣៦៥
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៥.០០០.០០០	២០.២២៥	១១៦.២៦១.២៥៣	៤៥៩.៦៤០	-	(១.៥០០)	១១៨.២៦១.២៥៣	៤៧៨.៣៦៥
ចំណូលលម្អិត								
ចំណេញក្នុងឆ្នាំ	-	-	២៧.៧៩៥.៦៦៩	១១៣.០៧៣	-	-	២៧.៧៩៥.៦៦៩	១១៣.០៧៣
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៣.៤៥៣	-	៣.៤៥៣
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	២៧.៧៩៥.៦៦៩	១១៣.០៧៣	-	៣.៤៥៣	២៧.៧៩៥.៦៦៩	១១៦.៥២៦
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន								
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៤៥	-	-	-	-	-	១៤៥
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន	-	១៤៥	-	-	-	-	-	១៤៥
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៥.០០០.០០០	២០.៣៧០	១៤១.០៥៦.៩២២	៥៧២.៧១៣	-	១.៩៥៣	១៤៦.០៥៦.៩២២	៥៩៥.០៣៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី១០ ដល់ទំព័រទី៨២ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមទាំងនេះ។

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**របាយការណ៍លំហូរសាច់ប្រាក់រួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

	កំណត់ សម្គាល់	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ចេញពីប្រតិបត្តិការ	៣២	៥០.៧៩៨.៨៤៤	២០៦.៦៥១	៦៧.៨២២.៨៩៦	២៧៦.៥១៣
ពន្ធលើប្រាក់ចំណូលបានបង់		(១.៣៩៨.០៥៤)	(៥.៦៨៧)	-	-
ការប្រាក់បានទទួលពីធនាគារ		៦៥.៥៤៩	២៦៦	៣១.៦០៩	១២៩
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៤៩.៤៦៦.៣៣៩	២០១.២៣០	៦៧.៨៥៤.៥០៥	២៧៦.៦៤២
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើរយៈពេលខ្លី		(១.៥០០.០០០)	(៦.១០២)	-	-
ការទូទាត់សងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (*)	៥	(១២.២០៤.៦៧៨)	(៤៩.៦៤៩)	(២៩.៩៥២.៧១៤)	(១២២.១១៧)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៣២	២៩១.៤៤៩	១.១៨៦	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១៣.២១២.២២៩)	(៥៤.៥៦៥)	(២៩.៩៥២.៧១៤)	(១២២.១១៧)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ប្រាក់ដើមកតិសន្យា		(៧.១៩៧.៤៧៨)	(២៩.២៧៩)	(៦.១០០.៥៩១)	(២៤.៨៧២)
ការទូទាត់សងប្រាក់កម្ចី		(៤៣.១៤៩.១៣១)	(១៧៥.៥៣១)	(៣២.៣១៣.៧៥០)	(១៣១.៧៤៣)
ការទូទាត់សងបំណុលហិរញ្ញវត្ថុផ្សេងៗ		(៧.០០០.០០០)	(២៨.៤៧៦)	-	-
សាច់ប្រាក់បានពីប្រាក់កម្ចី		៣៩.២១៧.៧៤៦	១៥៩.៥៣៨	២៧.៣០០.០០០	១១១.៣០២
ការទូទាត់សងចំណាយហិរញ្ញវត្ថុ		(២.៦២៧.៧៨១)	(១០.៦៩០)	(១.៨៦០.៧៦២)	(៧.៥៨៦)
ការទូទាត់សងគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង		-	-	(៧.៩៩៨.៥៦២)	(៣២.៦១០)
ការប្រាក់បានបង់		(១៤.២៩៣.៣៤៧)	(៥៨.១៤៥)	(១៨.៤២៨.៧៨២)	(៧៥.១៣៤)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(៣៥.០៤៩.៩៩១)	(១៤២.៥៨៣)	(៣៩.៤០២.៤៨៧)	(១៦០.៦៤៣)
កំណើន/(កំហុយ) សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
		១.០០៣.១១៩	៤.០៨២	(១.៥០០.៦៥៦)	(៦.១១៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៧.៣២៨.៣៦៤	២៩.៦៤៣	៨.៨២៩.០២០	៣៥.៩៧៨
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	២១៧	-	(២១៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងឆ្នាំ	១៥	៨.៣៣១.៤៨៣	៣៣.៩៤២	៧.៣២៨.៣៦៤	២៩.៦៤៣

(*) សកម្មភាពវិនិយោគមិនមែនជាសាច់ប្រាក់ចំពោះការទូទាត់សងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានលាតត្រដាងនៅកំណត់សម្គាល់ ៥។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី១០ ដល់ទំព័រទី៨២ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមទាំងនេះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី (ហៅកាត់ថា ក្រុមហ៊ុន) និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលក្រុមហ៊ុនកាន់កាប់ (តទៅនេះទាំងក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា ក្រុមហ៊ុនរួម) គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមច្បាប់ស្តីពីការវិនិយោគបរទេស។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខម (RMC) ដែលមានការិយាល័យកណ្តាលស្ថិតនៅផ្ទះលេខ ២៤៦ H-I មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ។

RMC គឺជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មរវាងក្រុមហ៊ុន Three Star Investment Cambodia Ltd ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅ Cayman Islands ដែលមានភាគហ៊ុន ៦១,៥% និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដែលមានភាគហ៊ុន ៣៨,៥% ។

ក្រុមហ៊ុន Three Star Investment Cambodia Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Three Star Investment Cayman Limited ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅ Cayman Islands ដែលគ្រប់គ្រងទាំងស្រុងដោយអ្នកឧកញ៉ា គិត ម៉ែង។

ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណផ្តល់សេវា និងធ្វើប្រតិបត្តិការទូរស័ព្ទចល័ត ឌីជីថល GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានទទួលកិច្ចព្រមព្រៀងអាជ្ញាបណ្ណថ្មីមួយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានសុពលភាព៣០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ និងត្រូវបន្តជាថ្មីសម្រាប់ចំណាយបន្ថែម៥ឆ្នាំទៀត ដោយប្រើប្រព័ន្ធ GSM និងបច្ចេកវិទ្យា 3G ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីធីត បានទទួលអាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 4G បន្ថែមពីលើការប្រើប្រាស់បច្ចេកវិទ្យា 2G និង 3G ។

ក្រុមហ៊ុនបានទទួលលិខិតអនុម័តវិនិយោគលេខ ១០៦៦/៩៦ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/ក្រុមប្រឹក្សាវិនិយោគកម្ពុជា ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងបានទទួលលិខិតយោងលេខ ២១៥៩ ព.ណ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៦។ វិញ្ញាបនបត្រចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មលេខ INV ២៣១ E/១៩៩៦។

ក្រុមហ៊ុនរួមកំពុងប្រើប្រាស់ស្លាកសញ្ញាសម្រាប់បណ្តាញទូរស័ព្ទចល័ត និងអ៊ិនធើណែតរបស់ខ្លួន។ 'Mobitel' 'Everyday' និង 'Telesurf' គឺជាស្លាកសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុនខេម ជ្វីអេសអេម អែលធីឌី មុនប្តូរទៅជា 'Cellcard' ហើយដើម្បីការពារពាណិជ្ជនាមទាំងនេះ ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីធីត និងក្រុមហ៊ុន អេធើដ ខមភេនី លីមីធីត ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី។ ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីធីត បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៧ ដោយផ្អែកទៅតាមលិខិតយោងអាជ្ញាបណ្ណលេខ CO ២៨២៤E/១៩៩៧។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីធីត បានទទួលអាជ្ញាបណ្ណពីបញ្ញត្តិការទូរគមនាគមន៍កម្ពុជា 'TRC' ដើម្បីធ្វើប្រតិបត្តិការបច្ចេកវិទ្យា '4G' ។ ក្រុមហ៊ុន អេធើដ ខមភេនី លីមីធីត បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០១ ដោយផ្អែកទៅតាមលិខិតយោងអាជ្ញាបណ្ណលេខ CO ៥៥៦១/០១P ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ថេឡេម៉ូបាយ (ខេមបូឌា) ខបភេស៊ិន (ធីស៊ីស៊ី) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី ដើម្បីកាន់កាប់អាជ្ញាបណ្ណរបស់ក្រុម ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ធីស៊ីស៊ី ទទួលបានអាជ្ញាបណ្ណដើម្បីប្រតិបត្តិការសេវាបង្គោលអង្កែតនៃ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទាំងបីនេះគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរួម ហើយបច្ចុប្បន្ន វាមិនមានប្រតិបត្តិការទេ។

ក្រុមហ៊ុន ខេម ជ័យអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១. ព័ត៌មានទូទៅ (ត)

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនរួម មានដូចខាងក្រោម៖

- (ក) ដំឡើង និងធ្វើប្រតិបត្តិការនូវរាល់បរិក្ខារ និងម៉ាស៊ីនទាំងអស់ ដែលត្រូវបានប្រើក្នុងការភ្ជាប់បណ្តាញទូរស័ព្ទចល័ត GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល និងផលិតផលទាំងអស់ដែលជាបរិក្ខារបន្ទាប់បន្សំសមាសធាតុបន្ថែម ឬសមាសធាតុផ្សំនៃបរិក្ខារទាំងនោះ និង
- (ខ) ធ្វើទីផ្សារ និងលក់ផលិតផលទូរគមនាគមន៍ និង/ឬ សេវារបស់ក្រុមហ៊ុនរួម។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម អែលធីឌី មានទីតាំងស្ថិតនៅអគារលេខ ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរួម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ត្រូវបានបង្ហាញដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានរៀបចំឡើងយ៉ាងមានសង្គតិភាព គ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម

របាយការណ៍ហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុនរួម ត្រូវបានរៀបចំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) និងបំណកស្រាយនានា ដែលត្រូវអនុវត្តចំពោះក្រុមហ៊ុនដែលរាយការណ៍តាម CIFRS ។ របាយការណ៍ហិរញ្ញវត្ថុរួមត្រូវបានរៀបចំឡើងតាមគោលការណ៍ថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមដែលស្របតាម CIFRS តម្រូវឱ្យមានការប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ហើយក៏តម្រូវឱ្យគណៈគ្រប់គ្រងអនុវត្តការវិនិច្ឆ័យរបស់ខ្លួន ក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួមផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬផ្នែកដែលមានភាពស្មុគស្មាញកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មាន មានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៤។

របាយការណ៍ហិរញ្ញវត្ថុរួមជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុរួមជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុរួមជាភាសាខ្មែរជាគោល។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.២ ការរួមបញ្ចូលលើវត្ថុ

(ក) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ (រាប់បញ្ចូលទាំងអង្គភាពដែលមានចរនាសម្ព័ន្ធ) គឺជាអង្គភាពនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរួម។ ក្រុមហ៊ុនរួមគ្រប់គ្រងលើអង្គភាពមួយ នៅពេលដែលក្រុមហ៊ុនរួមមានសិទ្ធិទទួលបានផលចំណេញផ្សេងៗ ពីទំនាក់ទំនងជាមួយអង្គភាពនោះ និងមានលទ្ធភាពជះឥទ្ធិពលដល់ចំណូលទាំងនោះ តាមរយៈអំណាចរបស់ខ្លួន ក្នុងការដឹកនាំសកម្មភាពរបស់អង្គភាពនោះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុង ចាប់ពីថ្ងៃដែលការគ្រប់គ្រងត្រូវបានផ្ទេរមកឱ្យក្រុមហ៊ុនរួម។ ការរួមបញ្ចូលគ្នានេះនឹងត្រូវរំលាយចោលវិញ នៅពេលដែលក្រុមហ៊ុនរួមបញ្ចប់ការគ្រប់គ្រង។

ប្រតិបត្តិការ សមតុល្យ អន្តរក្រុមហ៊ុន និងចំណេញមិនទាន់ទទួលស្គាល់ចំពោះប្រតិបត្តិការរវាងក្រុមហ៊ុននានានៅក្នុងក្រុមហ៊ុនរួម ត្រូវបានលុបចោល។ ការខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ។ នៅពេលចាំបាច់ ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធបានរាយការណ៍ ត្រូវបានធ្វើនិយ័តកម្ម ដើម្បីឱ្យស្របតាមគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម។

២.៣ ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មស្តង់ដារគណនេយ្យ

(ក) ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មស្តង់ដារគណនេយ្យ ដែលក្រុមហ៊ុនរួមបានអនុវត្ត

ក្រុមហ៊ុនរួមបានអនុវត្តស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មស្តង់ដារគណនេយ្យដូចខាងក្រោមជាលើកដំបូងសម្រាប់ការរាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

- វិសោធនកម្មស្តង់ដារ CIFRS 9 CIAS 39 និង CIFRS 7 – កំណែទម្រង់គោលអត្រាការប្រាក់
- កូរីដ-19 – ពាក់ព័ន្ធនឹងសម្បទានជួល – វិសោធនកម្ម CIFRS 16

(ខ) ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មស្តង់ដារគណនេយ្យ ដែលក្រុមហ៊ុនរួមមិនទាន់បានអនុវត្ត

ស្តង់ដារគណនេយ្យថ្មី វិសោធនកម្មស្តង់ដារគណនេយ្យ និងបំណកស្រាយមួយចំនួន ត្រូវបានចេញផ្សាយរួចប៉ុន្តែមិនទាន់ចាំបាច់ សម្រាប់ការិយបរិច្ឆេទរាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយក្រុមហ៊ុនរួមមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។ លើកលែងតែការធ្វើវិសោធនកម្មចំពោះ CIAS 12 - ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីប្រតិបត្តិការតែមួយ ស្តង់ដារទាំងនេះមិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្ត ចំពោះក្រុមហ៊ុនរួមក្នុងការិយបរិច្ឆេទរាយការណ៍បច្ចុប្បន្ន ឬការិយបរិច្ឆេទរាយការណ៍អនាគត និងប្រតិបត្តិការនាពេលអនាគតដែលអាចប៉ាន់ស្មានបានទេ។

ក្រុមហ៊ុនរួមគឺកំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃអំពីផលប៉ះពាល់នៃការធ្វើវិសោធនកម្ម CIAS 12 ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ

ក. រូបិយប័ណ្ណបរទេស

(១) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របស់ក្រុមហ៊ុននានានៅក្នុងក្រុមហ៊ុនរួម ត្រូវបានវាស់វែងដោយប្រើរូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បង ដែលក្រុមហ៊ុនទាំងនោះធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ រូបិយប័ណ្ណគោលគឺប្រាក់ដុល្លារអាមេរិក ដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសាវ័ន្តចំពោះប្រតិបត្តិការរបស់ខ្លួន។ របាយការណ៍ហិរញ្ញវត្ថុរួមត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុនរួម។

(២) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេស ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូរ បណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម។

ខ. ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុរួមត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងរបាយការណ៍លំហូរសាច់ប្រាក់រួម ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងមូលធនភាគទុនិក ត្រូវបានប្តូរតាមអត្រាថ្ងៃបិទបញ្ជី នាការបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរមូលធនភាគទុនិកត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម។

ក្រុមហ៊ុនរួមបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា ហើយគិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាប្តូរ គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៦៨ រៀល (២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៧ រៀល) ហើយអត្រាបិទបញ្ជី គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៤ រៀល (២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥ រៀល)។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

គ. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ខ្ទង់នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការថយចុះតម្លៃបង្គរ។ ថ្លៃដើមរួមមានចំណាយផ្សេងៗ ដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្ម។

គ្រឿងបន្លាស់បរិក្ខារបណ្តាញត្រូវបានកត់ត្រាជាថ្លៃដើម។ គ្រឿងបន្លាស់បរិក្ខារបណ្តាញត្រូវបានចាត់ថ្នាក់ឡើងវិញជាបរិក្ខារបណ្តាញនៅពេលដំឡើងវា។ ចំណាយនាពេលបន្ទាប់មក ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងរបស់ទ្រព្យសកម្ម ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែក តាមការសម្រប តែនៅពេលដែលមានភាពប្រាកដថា អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់ទ្រព្យនោះ នឹងហូរចូលមកក្នុងក្រុមហ៊ុនរួម ហើយថ្លៃដើមនោះអាចវាស់វែងគួរឱ្យទុកចិត្តបានតែប៉ុណ្ណោះ។ តម្លៃយោងនៃទ្រព្យដែលត្រូវបានផ្លាស់ប្តូរ ត្រូវបានគេយកកត់ត្រា។ រាល់ការជួសជុល និងថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការនោះបានកើតឡើង។

រំលស់

ដីធ្លីមិនត្រូវបានដករំលស់ទេ។ រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ចំពោះគ្រប់ទ្រព្យសម្បត្តិរោងចក្រ និងបរិក្ខារទាំងអស់ ដើម្បីចែករំលែកថ្លៃដើមរបស់វា ទៅតាមតម្លៃសំណល់ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វា ដូចខាងក្រោម៖

អគារ និងការកែលម្អទ្រព្យជួល	២០ឆ្នាំ និង២៥ឆ្នាំ ឬចំរើលនៃភតិសន្យា ប្រសិនបើវាខ្លីជាង
បរិក្ខារបណ្តាញ លើកលែងតែ៖	៨ឆ្នាំ
ខ្សែកាបអុបទិច	១៥ឆ្នាំ
បង្គោលអង់តែន	១០ឆ្នាំ
ប្រព័ន្ធទូទាត់កម្រៃសេវា	៥ឆ្នាំ
បរិក្ខារការិយាល័យ	៥ឆ្នាំ
យានយន្ត	៥ឆ្នាំ
សង្ហារឹម និងបរិក្ខារបំពាក់	៣ឆ្នាំ - ៥ឆ្នាំ

ការដករំលស់លើគ្រឿងបន្លាស់បណ្តាញ ត្រូវចាប់ផ្តើមនៅពេលដំឡើងវាតែប៉ុណ្ណោះ ហើយវាត្រូវបានផ្ទេរទៅក្នុងបរិក្ខារបណ្តាញ។

តម្លៃសំណល់របស់ទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ ត្រូវបានត្រួតពិនិត្យ និងកែសម្រួលតាមការសម្របនាការិយបរិច្ឆេទតារាងតុល្យការនីមួយៗ។

តម្លៃយោងរបស់ទ្រព្យសកម្មមួយត្រូវបានកត់ត្រាបន្ថយភ្លាមៗ ឱ្យនៅស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វា ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ ធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបានរបស់វា (កំណត់សម្គាល់ ២.៤.ង)។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

គ. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

នៅពេលដែលទ្រព្យសកម្មត្រូវបានលក់ចេញ ឬឈប់ប្រើប្រាស់ ថ្លៃដើម និងរំលស់បង្គររបស់វា ត្រូវបានគេលុបចេញពីគណនី ហើយចំណេញឬខាតពីការលក់ចេញ ត្រូវបានគេរួមបញ្ចូលក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម ក្នុងខ្ទង់ (ខាត)/ចំណេញផ្សេងៗ - សុទ្ធ។ ចំណេញ និងខាតពីការលក់ត្រូវបានកំណត់ដោយយកលំហូរសាច់ប្រាក់បានពីការលក់រៀបជាមួយនឹងតម្លៃយោងរបស់វា។

ទ្រព្យសកម្មកំពុងដំណើរការ

ទ្រព្យសកម្មកំពុងដំណើរការរួមមាន ថ្លៃដើមទ្រព្យសកម្ម ចំណាយពលកម្មនិងចំណាយផ្ទាល់ផ្សេងៗដែលពាក់ព័ន្ធផ្ទាល់ជាមួយនឹងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដែលក្រុមហ៊ុនរួមកំពុងសាងសង់ ឬកំពុងដំឡើង។ នៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់សម្រាប់ធ្វើប្រតិបត្តិការ ចំណាយពាក់ព័ន្ធរបស់វាត្រូវបានផ្ទេរពីទ្រព្យសកម្មកំពុងដំណើរការ ទៅជាប្រភេទទ្រព្យសកម្មតាមការសមស្រប និងចាប់ផ្តើមដករំលស់។

ចំណាយប្រាក់កម្ចី

ចំណាយលើប្រាក់កម្ចី ដែលបានចំណាយដោយផ្ទាល់ក្នុងការទិញ ឬសាងសង់ ទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានធ្វើមូលធនកម្មជាផ្នែកនៃថ្លៃដើមនៃទ្រព្យសកម្មនោះ នៅពេលដែលមានភាពប្រាកដថាចំណាយនោះនឹងផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចបន្ថែមទៀតដល់ក្រុមហ៊ុនរួម ហើយគេអាចវាស់វែងចំណាយនោះគួរឱ្យទុកចិត្តបាន។

ឃ. ទ្រព្យសកម្មអន្តររដ្ឋ

អាជ្ញាបណ្ណ

អាជ្ញាបណ្ណត្រូវបានបង្ហាញតាមថ្លៃដើម។ អាជ្ញាបណ្ណមានអាយុកាលប្រើប្រាស់កំណត់ និងត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ។ រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រថេរ ដើម្បីបែងចែកថ្លៃដើមរបស់អាជ្ញាបណ្ណ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វា។

ចំណាយនៃអាជ្ញាបណ្ណដែលត្រូវបានផ្តល់ឱ្យក្នុងរយៈពេលខុសៗគ្នា ត្រូវមានការត្រួតពិនិត្យពីមួយគ្រាទៅមួយគ្រាទៅលើកត្តាមួយចំនួនក្នុងចំណោមកត្តាផ្សេងៗទៀត ដូចជា ការកំណត់អត្រា ការបែកចែកប្រភេទ និងបទដ្ឋានបច្ចេកទេសជាដើម។ អាជ្ញាបណ្ណត្រូវបានវាស់វែងលើកដំបូងតាមថ្លៃដើម និងត្រូវបានដករំលស់ចាប់ពីកាលបរិច្ឆេទដែលបណ្តាញ និងអាជ្ញាបណ្ណមានភាពរួចរាល់សម្រាប់ប្រើប្រាស់ ដោយប្រើមូលដ្ឋានថេរ ក្នុងរយៈពេល៥ឆ្នាំ ទៅ៣០ឆ្នាំ អាស្រ័យទៅតាមចំណាយនៃអាជ្ញាបណ្ណនោះ។ អាជ្ញាបណ្ណដែលបានកាន់កាប់ ត្រូវអនុវត្តតាមលក្ខខណ្ឌជាក់លាក់ និងជាទូទៅអាចបន្តជាថ្មីបាន ហើយមិនមែនជាអាជ្ញាបណ្ណផ្តាច់មុខទេ។ ក្នុងការកំណត់អាយុកាលប្រើប្រាស់របស់អាជ្ញាបណ្ណ ជាទូទៅគណៈគ្រប់គ្រងមិនបានគិតពីរយៈពេលបន្តជាថ្មីទេ ដោយសារមិនមានការធានាថាអាជ្ញាបណ្ណនឹងត្រូវបន្តជាថ្មីបាន ដោយមិនមានការចំណាយធំដុំទេ (ឬ មិនមានការចំណាយទេ)។ យោងតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ជាទូទៅក្រុមហ៊ុនត្រូវចុះកិច្ចព្រមព្រៀងភ្ជាប់បណ្តាញជាមួយប្រតិបត្តិការនានា ទាំងជាមួយបណ្តាញទូរស័ព្ទមានខ្សែ និងជាមួយបណ្តាញទូរស័ព្ទចល័តផ្សេងទៀត។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

១. ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ក្រុមហ៊ុនរួមវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់រកសញ្ញាណដែលបង្ហាញថា ទ្រព្យសកម្មអាចមានការថយចុះតម្លៃ។ ប្រសិនបើមានសញ្ញាណបែបនោះកើតមានឡើង ឬ នៅពេលមានការតម្រូវឱ្យមានការធ្វើតេស្តប្រចាំឆ្នាំដើម្បីរកការថយចុះតម្លៃ នោះក្រុមហ៊ុនរួមធ្វើការប៉ាន់ស្មានមួយទៅលើតម្លៃយោងរបស់ទ្រព្យសកម្ម។ ក្រុមហ៊ុនរួមកំណត់តម្លៃដែលអាចស្រង់មកវិញបាន ដោយផ្អែកទៅលើតម្លៃមួយណាដែលខ្ពស់ជាងរវាងតម្លៃសមស្រប ដកចំណាយក្នុងការលក់ ឬតម្លៃដែលកំពុងនៅប្រើប្រាស់។ តម្លៃដែលអាចស្រង់មកវិញបានត្រូវបានកំណត់ចំពោះទ្រព្យសកម្មនីមួយៗ លុះត្រាតែទ្រព្យសកម្មនោះមិនបង្កើតលំហូរសាច់ប្រាក់ចូល ដែលវាមានឯករាជ្យស្ទើរតែទាំងស្រុងពីទ្រព្យសកម្មផ្សេងទៀត ឬពីក្រុមទ្រព្យសកម្មផ្សេងទៀត។ នៅពេលដែលតម្លៃយោងរបស់ទ្រព្យសកម្មមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបានរបស់វា ទ្រព្យសកម្មនោះត្រូវបានចាត់ទុកថាមានការថយចុះតម្លៃ និងត្រូវបានកាត់ត្រាបន្ថយតម្លៃឱ្យនៅស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វា។ នៅពេលមិនមានព័ត៌មានលើទីផ្សារដែលអាចយកប្រៀបធៀបបាន នោះតម្លៃសមស្របដកចំណាយក្នុងការលក់ ត្រូវបានកំណត់ដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ចុះអប្បបរមានៅត្រឹមតម្លៃបច្ចុប្បន្នរបស់វា ដោយប្រើអត្រាអប្បបរមា ដែលឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន តម្លៃពេលវេលានៃទឹកប្រាក់ និងហានិភ័យជាក់លាក់របស់ទ្រព្យសកម្មនោះ។ បន្ថែមពីលើការវាយតម្លៃការថយចុះតម្លៃដែលអាចកើតមានឡើងចំពោះតម្លៃយោងនៃទ្រព្យសកម្មណាមួយ ការវិភាគខាងលើក៏វាយតម្លៃពីភាពសមស្របនៃអាយុកាលប្រើប្រាស់រំពឹងទុករបស់ទ្រព្យសកម្មផងដែរ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃនៃប្រតិបត្តិការកំពុងបន្ត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម ក្នុងប្រភេទខ្វះចំណាយ ដែលវាស្របគ្នាជាមួយនឹងមុខងាររបស់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

ក្នុងការវាយតម្លៃរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែក (ក្រុមបង្កើតសាច់ប្រាក់)។

២. ទ្រព្យសកម្មហិរញ្ញវត្ថុ

២.១. ចំណាត់ថ្នាក់

ក្រុមហ៊ុនរួមធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។ ការធ្វើចំណាត់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់។

ក្រុមហ៊ុនរួមបានចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម រួមាន ឥណទាន និងទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធគណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ និងសាច់ប្រាក់និងសាច់ប្រាក់សមមូល។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ប. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប.១. ចំណាត់ថ្នាក់ (ត)

ឥណទាន និងទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិននិស្សន្ទ ដែលមានការទូទាត់សងប្រាក់ថេរ ឬអាចកំណត់បាន និងដែលមិនត្រូវបានដាក់លក់ក្នុងទីផ្សារសកម្ម។ វាត្រូវបានរួមបញ្ចូលនៅក្នុងទ្រព្យសកម្មរយៈពេលខ្លី លើកលែងតែវាផុតកំណត់សងលើសពី១២ខែបន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការ នោះវាត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មរយៈពេលវែង។ ឥណទាន និងទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ ឥណទាន គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ (កំណត់សម្គាល់ ២.៤.៣) និងសាច់ប្រាក់ និងសាច់ប្រាក់សមមូល (កំណត់សម្គាល់ ២.៤.៤) ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ផ្អែកតាម CIFRS 9 ។

ប.២. ការទទួលស្គាល់ និងការលុបទទួលស្គាល់

ការទិញ និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយទូទៅ ត្រូវបានទទួលស្គាល់នាការបរិច្ឆេទជួញដូរជាថ្ងៃដែលក្រុមហ៊ុនបំពេញកិច្ចសន្យាទិញ ឬ លក់ទ្រព្យសកម្ម។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបានហួសកាលបរិច្ឆេទ ឬត្រូវបានផ្ទេរ ហើយក្រុមហ៊ុនបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងបានផ្ទេរភាពជាម្ចាស់កម្មសិទ្ធិចរាចរ។

ប.៣. ការវាស់វែង

នៅពេលទទួលស្គាល់លើកដំបូង ក្រុមហ៊ុនរួមវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកជាមួយនឹងចំណាយប្រតិបត្តិការ ដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកត់ត្រាតាម FVTPL ត្រូវបានកត់ត្រាជាចំណាយនៅក្នុងចំណេញ-ខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឧបករណ៍និស្សន្ទបង្កប់ជាមួយ (embedded derivatives) ត្រូវបានគេវាស់វែងទៅលើឧបករណ៍នោះទាំងមូល នៅពេលកំណត់ថាតើលំហូរសាច់ប្រាក់របស់វា មានតែការបង់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ។

បំណុលហិរញ្ញវត្ថុ

ការវាស់វែងឧបករណ៍បំណុលនៅពេលបន្ទាប់មក គឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម ក្នុងការរៀបចំទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្ម។ ក្រុមហ៊ុនរួមធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនទៅតាមថ្លៃដើមដករំលស់។ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ជាប់កិច្ចសន្យា ដែលលំហូរសាច់ប្រាក់ទាំងនោះគឺជាការបង់ប្រាក់ដើមនិងការប្រាក់ទាំងស្រុង ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានរួមបញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។ ចំណេញ ឬខាតដែលកើតពីការលុបទទួលស្គាល់ ត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងចំណេញ-ខាត និងត្រូវបានបង្ហាញនៅក្នុងចំណេញ/(ខាត)ផ្សេងៗ ជាមួយនឹងចំណេញឬខាតពីការប្តូរប្រាក់ប័ណ្ណ។ ខាតពីការថយចុះតម្លៃត្រូវបានបង្ហាញនៅក្នុងខ្ទង់ដាច់ដោយឡែកមួយនៅក្នុងចំណេញ-ខាត។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ប. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប.៤. ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនរួមបានវាយតម្លៃតាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត អំពីការខាតបង់ឥណទានរំពឹងទុក (ECL) ដែលទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុរស់រវើកតាមថ្លៃដើមដករំលស់។ វិធីសាស្ត្រថយចុះតម្លៃដែលបានអនុវត្ត អាស្រ័យទៅលើថាតើមានកំណើននៃហានិភ័យឥណទានជាសាធារណៈដែរឬទេ។

ECL គឺជាការថ្លឹងប៉ាន់ស្មានប្រូបាបនៃភាពខុសគ្នារវាងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ អាស្រ័យទៅតាមកិច្ចសន្យា ជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរួមរំពឹងថាត្រូវទទួលបាន ផ្អែកទៅតាមអាយុកាលនៅសល់របស់ឧបករណ៍ហិរញ្ញវត្ថុ។

ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាការបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអតីតកាល ពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត។

ចំពោះគណនីអតិថិជនពាណិជ្ជកម្ម ក្រុមហ៊ុនរួមអនុវត្តវិធីសាស្ត្រដែលមានលក្ខណៈសាមញ្ញ ដែលត្រូវបានអនុញ្ញាតក្នុងស្តង់ដារ CIFRS 9 ដែលតម្រូវឱ្យកត់ត្រាការខាតបង់ពេញមួយអាយុកាលរំពឹងទុក តាំងពីការទទួលស្គាល់គណនីអតិថិជនលើកដំបូង។

កំណើននៃហានិភ័យឥណទានជាសាធារណៈ

ក្រុមហ៊ុនរួមពិចារណាទៅលើប្រូបាបនៃការមិនសងប្រាក់ នៅពេលទទួលស្គាល់ទ្រព្យសកម្មលើកដំបូង ថាតើមានកំណើនហានិភ័យឥណទានជាសាធារណៈ តាមមូលដ្ឋានបន្តបន្ទាប់ក្នុងការិយបរិច្ឆេទរាយការណ៍នីមួយៗឬទេ។ ដើម្បីវាយតម្លៃថាតើមានការកើនឡើងហានិភ័យឥណទានជាសាធារណៈឬទេ ក្រុមហ៊ុនរួមត្រូវប្រៀបធៀបហានិភ័យនៃការមិនសងប្រាក់ដែលបានកើតឡើងចំពោះទ្រព្យសកម្ម នាការបរិច្ឆេទរាយការណ៍ ជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាការបរិច្ឆេទទទួលស្គាល់លើកដំបូង។ ក្រុមហ៊ុនរួមពិចារណាលើព័ត៌មានដែលអាចរកបានដោយសមហេតុផល និងព័ត៌មាននាពេលអនាគតដែលអាចគាំទ្របាន។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ច. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ច.៤. ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

កត្តាដូចខាងក្រោមនេះ ត្រូវបានរួមបញ្ចូល៖

- ការផ្លាស់ប្តូរអវិជ្ជមានគួរឱ្យកត់សម្គាល់ជាក់ស្តែង ឬរំពឹងទុក នៃលក្ខខណ្ឌអាជីវកម្ម លក្ខខណ្ឌហិរញ្ញវត្ថុ ឬ លក្ខខណ្ឌសេដ្ឋកិច្ច ដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចំពោះលទ្ធភាព របស់កូនបំណុលក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។
- ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាក់ស្តែង ឬរំពឹងទុក នៃលទ្ធផលប្រតិបត្តិការរបស់កូនបំណុល
- ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃដំណើរការរំពឹងទុក និងអាកប្បកិរិយារបស់កូនបំណុល រួមទាំង ការផ្លាស់ប្តូរ ស្ថានភាពទូទាត់សងរបស់កូនបំណុល នៅក្នុងក្រុមហ៊ុនរួម និងការផ្លាស់ប្តូរលទ្ធផលប្រតិបត្តិការរបស់កូន បំណុល។

ព័ត៌មានម៉ាក្រូសេដ្ឋកិច្ច (ដូចជា អត្រាការប្រាក់លើទីផ្សារ ឬអត្រាកំណើន) ត្រូវបានបញ្ចូលជាផ្នែកនៃគំរូកំណត់ ចំណាត់ថ្នាក់ផ្ទៃក្នុង។

ដោយមិនគិតពីការវិភាគខាងលើ ការកើនឡើងហានិភ័យឥណទានជាសាធារណៈត្រូវបានគេសន្មត ប្រសិនបើកូន បំណុលមិនមានទូទាត់សងទៅតាមកិច្ចសន្យាសងប្រាក់លើសពី ៣០ ថ្ងៃ។

និយមន័យនៃការមិនសងប្រាក់ និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន

ក្រុមហ៊ុនរួមកំណត់និយមន័យឧបករណ៍ហិរញ្ញវត្ថុមួយជាឧបករណ៍មិនសងប្រាក់ ដែលវាស្របគ្នាទាំងស្រុង ជាមួយនឹងនិយមន័យនៃការថយចុះតម្លៃឥណទាន នៅពេលដែលវាមានលក្ខណៈវិនិច្ឆ័យមួយ ឬច្រើន ដូចខាងក្រោម៖

លក្ខណៈវិនិច្ឆ័យផ្នែកបរិមាណ៖ នៅពេលដែលភាគីដៃគូខកខានមិនបានទូទាត់សងប្រាក់តាមកិច្ចសន្យា ក្នុងរយៈពេល ១៨០ថ្ងៃ បន្ទាប់ពីថ្ងៃកំណត់សង។

លក្ខណៈវិនិច្ឆ័យផ្នែកគុណភាព៖ កូនបំណុលមិនទំនងជាអាចបំពេញតាមលក្ខណៈវិនិច្ឆ័យក្នុងការទូទាត់សងប្រាក់ ដែល ជាសញ្ញាណបង្ហាញថាកូនបំណុលកំពុងមានផលវិបាកផ្នែកហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់។

ក្រុមហ៊ុនរួមពិចារណាទៅលើខ្លឹមសារដូចខាងក្រោម៖

- សម្បទានត្រូវបានធ្វើឡើងដោយម្ចាស់ប្រាក់កម្ចី ពាក់ព័ន្ធនឹងផលវិបាកផ្នែកហិរញ្ញវត្ថុរបស់កូនបំណុល
- មានភាពប្រាកដប្រជាថាកូនបំណុលនឹងក្ស័យធន ឬមានការរុះរើចនាសម្ព័ន្ធហិរញ្ញវត្ថុផ្សេងៗ ឬ
- កូនបំណុលមិនអាចមានលទ្ធភាពសងបំណុលបាន។

ឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ត្រូវបានប៉ាន់ស្មានតាមមូលដ្ឋានដាច់ដោយឡែកពីគ្នា។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ប. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប.៤. ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការដាក់ឧបករណ៍ ECL ជាក្រុម ដែលវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

- ការវាយតម្លៃប្រមូលផ្តុំ
ដើម្បីវាស់វែង ECL គណនីពាណិជ្ជកម្មត្រូវបានដាក់ជាក្រុម អាស្រ័យទៅតាមលក្ខណៈហានិភ័យឥណទានជា
រួម និងឥរិយាបថរបស់អតិថិជន និងចំនួនថ្ងៃផុតកំណត់។

- ការវាយតម្លៃដាច់ដោយឡែក
ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ ដែលមិនសងប្រាក់ ឬមានការថយចុះតម្លៃ
ឥណទាន ឬមានសមតុល្យដាច់ដោយឡែក ត្រូវបានវាយតម្លៃដាច់ដោយឡែកសម្រាប់ការវាស់វែង ECL។

ការជម្រះចេញពីបញ្ជី

- គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលមិនមានការ
រំពឹងថាអាចប្រមូលប្រាក់បានមកវិញ។

សញ្ញាណដែលបង្ហាញថាមិនមានការរំពឹងថាអាចប្រមូលប្រាក់បានមកវិញ រួមមានកត្តាមួយចំនួន ក្នុងចំណោម
កត្តាផ្សេងៗទៀត រួមទាំង កូនបំណុលខកខានមិនបានទូទាត់សងប្រាក់ឱ្យក្រុមហ៊ុនរួម។

ការខាតបណ្តាលមកពីការថយចុះតម្លៃ នៃគណនីអតិថិជនពាណិជ្ជកម្ម ត្រូវបានបង្ហាញក្នុង ចំណាយ
ប្រតិបត្តិការផ្សេងៗ នៅក្នុងចំណេញ-ខាត។ ការប្រមូលប្រាក់បានមកវិញនៅពេលបន្ទាប់មក បន្ទាប់ពីបានជម្រះចេញពីបញ្ជី
រួចហើយក្នុងគ្រាមុន ត្រូវបានកត់ត្រាក្នុងចំណេញ-ខាតខាងខ្ទង់ឥណទាន ក្នុងជួរតែមួយ។

- ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ
ក្រុមហ៊ុនរួមជម្រះចេញពីបញ្ជីនូវទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ឬផ្នែករបស់វា នៅពេលដែលក្រុមហ៊ុនរួមបានប្រើ
ប្រាស់អស់លទ្ធភាពក្នុងការប្រមូលប្រាក់ ហើយបានសន្និដ្ឋានថាមិនអាចប្រមូលប្រាក់បានមកវិញ។ ការវាយតម្លៃថា
ក្រុមហ៊ុនរួមមិនមានលទ្ធភាពអាចប្រមូលប្រាក់បានមកវិញ គឺអាស្រ័យទៅលើប្រភពចំណូល ឬទ្រព្យសកម្មរបស់កូន
បំណុល ដែលអាចបង្កើតលំហូរសាច់ប្រាក់នាពេលអនាគត ដើម្បីយកមកទូទាត់សងប្រាក់។ ក្រុមហ៊ុនរួមអាចនឹងជម្រះ
ចេញពីបញ្ជីនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលកំពុងតែស្ថិតនៅក្នុងរយៈពេលអនុវត្តវិធានការនានានៅឡើយ។

ការប្រមូលប្រាក់បានមកវិញនៅពេលបន្ទាប់មក បន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយក្នុងគ្រាមុន ត្រូវបាន
កត់ត្រាក្នុងចំណេញ-ខាតវិញ ខាងខ្ទង់ឥណទាន ក្នុងជួរតែមួយ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ន. បំណុលហិរញ្ញវត្ថុ

ការធ្វើចំណាត់ថ្នាក់ ការទទួលស្គាល់ និងការវាស់វែង

ក៏ស្តីតាមនៃការចែកចាយបញ្ចូលនូវសញ្ញាណដែលបង្ហាញថា កូនបំណុលឬក្រុមកូនបំណុលកំពុងតែជួបប្រទះនូវផលវិបាកផ្នែកហិរញ្ញវត្ថុ ការខកខានមិនបានសងប្រាក់ ឬការសងប្រាក់យឺតយ៉ាវ ប្រូបាបដែលពួកគេនឹងក្លាយធន ឬការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញ ឬទិន្នន័យដែលអាចអង្កេតបានចង្អុលបង្ហាញថា មានការចែកចាយដែលអាចវាស់វែងបាន ចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដូចជាការផ្លាស់ប្តូរចំនួនទឹកប្រាក់ត្រូវសង ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងការមិនសងប្រាក់។

បំណុលហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ ដោយបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមដករំលស់ លើកលែងតែបំណុលហិរញ្ញវត្ថុនិស្សន្ទ ត្រូវបានកំណត់សម្រាប់ការដេញដូរ និងបំណុលហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានកំណត់ដូចការទទួលស្គាល់លើកដំបូង។ ចំណេញ-ខាត នៃបំណុលហិរញ្ញវត្ថុ ត្រូវបានកំណត់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ដោយផ្អែកខ្លះត្រូវបានបង្ហាញក្នុងចំណូលលម្អិត និងផ្នែកខ្លះទៀតបង្ហាញក្នុងចំណេញ-ខាត។

ការឈប់ទទួលស្គាល់

បំណុលហិរញ្ញវត្ថុ ត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលបំណុលនោះត្រូវបានព្រមព្រៀងថាឈប់ទូទាត់សងតទៅទៀត។ ការផ្តោះប្តូររវាងក្រុមហ៊ុនរួម និងអ្នកម្ចាស់ដើមនៃបំណុលហិរញ្ញវត្ថុ ជាមួយនឹងលក្ខខណ្ឌផ្សេងៗគ្នា ក៏ដូចជាការកែប្រែយ៉ាងច្រើននៅក្នុងលក្ខខណ្ឌនៃបំណុលដែលមានស្រាប់ ត្រូវបានចាត់ទុកថាជាការព្រមព្រៀងឈប់ទូទាត់សងនៃបំណុលហិរញ្ញវត្ថុដើម និងទទួលស្គាល់ជាបំណុលហិរញ្ញវត្ថុថ្មី។

២. ការកាត់កងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងជាមួយគ្នា ហើយចំនួនសុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍ក្នុងតារាងតុល្យការ នៅពេលដែលក្រុមហ៊ុនរួមមានសិទ្ធិស្របច្បាប់ក្នុងការកាត់កងចំនួនដែលបានទទួលស្គាល់ និងនៅពេលដែលក្រុមហ៊ុនរួមមានបំណងទូទាត់តាមមូលដ្ឋានសុទ្ធបន្ទាប់ពីកាត់កង ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ឈ. សន្និធិ

សន្និធិរួមមាន បរិក្ខារអ៊ិនធើណែត (Telesurf) ទូរស័ព្ទចល័ត ប័ណ្ណទិន្នន័យ កាតទូរស័ព្ទបង់ប្រាក់ជាមុន និងស៊ីមកាត។

សន្និធិគឺត្រូវបានរាយការណ៍តាមតម្លៃមូលដ្ឋានដែលទាបជាងគេ រវាង ថ្លៃដើម (រួមទាំងចំណាយផ្សេងៗដែលបានកើតឡើងក្នុងការយកផលិតផលនោះ មកកាន់ទីតាំង និងលក្ខខណ្ឌបច្ចុប្បន្នរបស់វា) ជាមួយនឹងតម្លៃអាចទទួលស្គាល់បានសុទ្ធ។ ថ្លៃដើមត្រូវបានកំណត់តាមវិធីសាស្ត្រចូលមុនចេញមុន (FIFO) ។ តម្លៃអាចទទួលស្គាល់បានសុទ្ធគឺជាថ្លៃលក់បានប៉ាន់ស្មាន នៅក្នុងដំណើរអាជីវកម្មធម្មតា ដកចំណាយចាំបាច់ក្នុងសកម្មភាពលក់ដូរ។

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ញ. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ គឺជាទឹកប្រាក់ដែលអតិថិជនជំពាក់ សម្រាប់ការទិញទំនិញ និងសេវា នៅក្នុងដំណើរការអាជីវកម្មធម្មតា។ ប្រសិនបើរំពឹងថាត្រូវប្រមូលប្រាក់ក្នុងរយៈពេល១ឆ្នាំ ឬតិចជាង (ឬ ក្នុងវដ្តប្រតិបត្តិការអាជីវកម្មធម្មតា ប្រសិនបើវាវែងជាង) នោះវាត្រូវចាត់ថ្នាក់ជាទ្រព្យសកម្មរយៈពេលខ្លី។ បើផ្ទុយពីនេះ វាត្រូវបានបង្ហាញជាទ្រព្យសកម្មរយៈពេលវែង។

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ហើយបន្ទាប់មកទៀត វាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព ដកសំវិធានធនសម្រាប់ការថយចុះតម្លៃ។

សូមមើលកំណត់សម្គាល់ ២.៤(ច) សម្រាប់ព័ត៌មានបន្ថែមស្តីពីគោលការណ៍របស់ក្រុមហ៊ុនរួម ចំពោះគណនីអតិថិជនពាណិជ្ជកម្ម និងកំណត់សម្គាល់ ៣.១(ខ) សម្រាប់ព័ត៌មានអំពីគោលការណ៍សម្រាប់ការថយចុះតម្លៃរបស់ក្រុមហ៊ុនរួម។

៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើនៅធនាគារ ការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដើមបីខែ ឬតិចជាង និងឥណទានវិបារូបន៍។ ក្នុងតារាងតុល្យការ ឥណទានវិបារូបន៍ត្រូវបានបង្ហាញក្នុងប្រាក់កម្ចី ក្រោមបំណុលរយៈពេលខ្លី។

៧. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ សម្រាប់ការទិញទ្រព្យសកម្ម គឺជាកាតព្វកិច្ចដែលត្រូវទូទាត់សម្រាប់ទំនិញ និងសេវា ដែលបានទិញក្នុងដំណើរការអាជីវកម្មធម្មតា ពីអ្នកផ្គត់ផ្គង់។ គណនីអ្នកផ្គត់ផ្គង់ ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី ប្រសិនបើការទូទាត់សងដុតកំណត់ក្នុងរយៈពេលមួយឆ្នាំ ឬ តិចជាង (ឬ ក្នុងវដ្តប្រតិបត្តិការអាជីវកម្មធម្មតា ប្រសិនបើវាវែងជាង) ប្រសិនបើមិនដូច្នោះទេ វាត្រូវបានបង្ហាញជាបំណុលរយៈពេលវែង។

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ សម្រាប់ការទិញទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ហើយបន្ទាប់មកទៀត វាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

៨. ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកត់ត្រាជាបឋមតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការដែលបានកើតឡើង។ បន្ទាប់មកប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវាយការណ៍តាមថ្លៃដើម ដករំលស់។ ភាពខុសគ្នារវាងសាច់ប្រាក់ (កាត់កងជាមួយចំណាយប្រតិបត្តិការ) និងតម្លៃបង្វិលសង ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម អាស្រ័យទៅតាមចីរភាពនៃប្រាក់កម្ចី ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ខ. ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី លុះត្រាតែក្រុមហ៊ុនរួមមានសិទ្ធិដោយគ្មានលក្ខខណ្ឌ ដើម្បីពន្យារពេលទូទាត់សងបំណុលយ៉ាងហោចណាស់១២ខែ បន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការ។

ចំណាយលើប្រាក់កម្ចីដែលមិនត្រូវបានធ្វើមូលធនកម្ម ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

កម្រៃដែលបានបង់ដើម្បីទទួលបានប្រាក់កម្ចី ត្រូវបានទទួលស្គាល់ជាចំណាយប្រតិបត្តិការឥណទាន អាស្រ័យទៅតាមការដកយកឥណទានខ្លះ ឬទាំងស្រុង។ ក្នុងករណីនេះ កម្រៃត្រូវបានពន្យារសិនរហូតដល់ពេលមានការដកប្រាក់ជាក់ស្តែង។ ប្រសិនបើមិនមានភស្តុតាងបង្ហាញថា មានការដកយកឥណទានខ្លះ ឬទាំងស្រុងទេ កម្រៃត្រូវបានធ្វើមូលធនកម្មជាចំណាយបង់មុនសម្រាប់សេវាសាច់ប្រាក់ងាយស្រួល និងដករំលស់អាស្រ័យទៅតាមចីវរណៃនៃប្រាក់កម្ចីនោះ។

ឈ. ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធពន្យារលើប្រាក់ចំណូល

ចំណាយពន្ធក្នុងការិយបរិច្ឆេទរួមមាន ពន្ធក្នុងឆ្នាំ និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ។ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទតារាងតុល្យការ។ គណៈគ្រប់គ្រងវាយតម្លៃជាបន្តបន្ទាប់ អំពីស្ថានភាពក្នុងលិខិតប្រកាសពន្ធ ជាមួយនឹងការបកស្រាយបទប្បញ្ញត្តិពន្ធ និងបានកត់ត្រាសំវិធានធនទៅតាមការសមស្រប តាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ពន្ធពន្យារលើប្រាក់ចំណូលត្រូវបានធ្វើសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នដែលកើតមានឡើង រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល ជាមួយនឹងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំនាការបរិច្ឆេទតារាងតុល្យការ និងដែលត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលលើប្រាក់ចំណូលត្រូវបានទូទាត់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល នៅពេលដែលក្រុមហ៊ុនរួមមានសិទ្ធិតាមផ្លូវច្បាប់ ដើម្បីកាត់កងពន្ធទ្រព្យសកម្មក្នុងឆ្នាំជាមួយនឹងបំណុលពន្ធក្នុងឆ្នាំ និងនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូល និងបំណុលពន្ធពន្យារ ទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ ដែលមានបំណងទូទាត់សមតុល្យបន្ទាប់ពីកាត់កងរួច។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ណ. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនរួមមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចដែលត្រូវបានបង្កើតឡើង ដោយសារលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ដែលទំនងជាតម្រូវឱ្យមានលំហូរធនធានចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។ សំវិធានធនមិនត្រូវបានទទួលស្គាល់សម្រាប់ការខាតបង់ពីព្រឹត្តិការណ៍នាពេលអនាគតទេ។

សំវិធានធនត្រូវបានវាស់វែងតាមតម្លៃនៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ច។ ប្រសិនបើតម្លៃពេលវេលានៃទឹកប្រាក់មានចំនួនជាសារវន្ត សំវិធានធនត្រូវវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃទឹកប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ កំណើនសំវិធានធនដោយសារពេលវេលាកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

គ. ការទទួលស្គាល់ចំណូល

ប្រាក់ចំណូលនៅក្នុងដំណើរការអាជីវកម្មធម្មតា ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួមបានបំពេញតាមកាតព្វកិច្ចប្រតិបត្តិការ (PO) ដោយការផ្ទេរការគ្រប់គ្រងលើទំនិញ ឬសេវាដែលបានព្រមព្រៀងឱ្យអតិថិជនរួចរាល់។ ចំនួនប្រាក់ចំណូលដែលបានទទួលស្គាល់ គឺជាតម្លៃប្រតិបត្តិការដែលត្រូវបានបែងចែកចំពោះ PO ដែលបានព្រមព្រៀង។

តម្លៃប្រតិបត្តិការត្រូវបានបែងចែកទៅតាម PO នីមួយៗនៅក្នុងកិច្ចសន្យា តាមមូលដ្ឋានតម្លៃលក់ទំនិញ ឬសេវាតែងតែដែលបានចុះកិច្ចសន្យា។ តម្លៃលក់ទំនិញ ឬសេវាតែងតែដែលបានចុះកិច្ចសន្យា ដែលមិនត្រូវបានលក់ក្នុងគ្រាមុនតាមមូលដ្ឋានតែងតែ ឬមានតម្លៃលក់ប្រែប្រួលខ្ពស់ ត្រូវបានកំណត់តាមមូលដ្ឋានសមមាត្រសំណល់នៃតម្លៃប្រតិបត្តិការបន្ទាប់ពីបែងចែកតម្លៃប្រតិបត្តិការទៅតាមទំនិញ និង/ឬ សេវា ដែលមានថ្លៃលក់តែងតែដែលអាចអង្កេតបាន។ អប្បបរមា ឬតម្លៃតបស្នងប្រែប្រួល ត្រូវបានបែងចែកទៅតាម PO មួយឬច្រើន ប៉ុន្តែមិនបែងចែកទៅតាម PO ទាំងអស់ទេ ប្រសិនបើវាពាក់ព័ន្ធនឹង PO ទាំងនោះជាពិសេស។

តម្លៃប្រតិបត្តិការគឺជាទឹកប្រាក់ក្នុងកិច្ចសន្យា ដែលក្រុមហ៊ុនរួមរំពឹងថាត្រូវទទួលបាន ជាផ្លូវនឹងការផ្ទេរទំនិញ ឬសេវាដែលបានព្រមព្រៀងគ្នា។ តម្លៃប្រតិបត្តិការអាចមានចំនួនថេរ ឬប្រែប្រួល និងត្រូវបានកែតម្រូវទៅតាមតម្លៃពេលវេលានៃទឹកប្រាក់ ប្រសិនបើកិច្ចសន្យានោះរួមបញ្ចូលនូវធាតុហិរញ្ញវត្ថុជាក់លាក់។ ទឹកប្រាក់ត្រូវបង់ឱ្យអតិថិជន ត្រូវបានកាត់បន្ថយពីតម្លៃប្រតិបត្តិការ ប្រសិនបើក្រុមហ៊ុនរួមមិនទទួលបានអត្ថប្រយោជន៍ជាក់លាក់ណាមួយពីអតិថិជន។ នៅពេលដែលទឹកប្រាក់មានចំនួនប្រែប្រួល ចំនួនទឹកប្រាក់ប៉ាន់ស្មានត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃប្រតិបត្តិការក្នុងកម្រិតមួយ ដែលមានភាពប្រាកដថា មិនមានការកាត់ត្រាចំណូលបង្កត្រឡប់មកវិញជាដុំកំភួនទេ នៅពេលដែលភាពមិនច្បាស់លាស់នៃទឹកប្រាក់ប្រែប្រួលត្រូវបានដោះស្រាយរួចរាល់។

ប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅចំណុចពេលមួយ ឬនៅចំណុចពេលណាមួយ ដែលវាបានបំពេញតាម PO រួចរាល់។ ប្រសិនបើគេបានបំពេញតាម PO នៅចំណុចពេលណាមួយ នោះប្រាក់ចំណូលត្រូវបានទទួលស្គាល់អាស្រ័យទៅតាមភាគរយដែលបានបញ្ចប់ ដែលឆ្លុះបញ្ចាំងពីដំណើរការឆ្ពោះទៅរកការបញ្ចប់ PO នោះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ក. ការទទួលស្គាល់ចំណូល (ត)

ក្រុមហ៊ុនរួមទទួលស្គាល់ប្រាក់ចំណូល នៅពេលដែលចំនួនប្រាក់ចំណូលនោះអាចត្រូវបានវាស់វែងគួរឱ្យទុកចិត្ត បាន និងមានភាពប្រាកដថាអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នឹងហូរចូលមកក្នុងក្រុមហ៊ុនរួម ព្រមទាំងបានបំពេញ តាមលក្ខណៈវិនិច្ឆ័យជាក់លាក់នៃសកម្មភាពនីមួយៗ ដូចបានពណ៌នាខាងក្រោម។

ប្រាក់ចំណូលពីបរិក្ខារ

ប្រាក់ចំណូលទាំងនេះរួមមាន ការលក់បរិក្ខារអ៊ិនធើណែត ទូរស័ព្ទចល័ត និងសម្ភារផ្សេងៗ។ ប្រាក់ចំណូលត្រូវ បានទទួលស្គាល់នាចំណុចពេលដែលបានដឹកជញ្ជូន និងប្រគល់ឧបករណ៍ទាំងនេះឱ្យអតិថិជន និងនៅពេលពេលបានផ្ទេរ ការគ្រប់គ្រងឱ្យអតិថិជនរួច។ លក្ខណៈវិនិច្ឆ័យនោះត្រូវបានបំពេញនៅពេលដែលអតិថិជនមានលទ្ធភាពប្រើប្រាស់ និង ទទួលបានអត្ថប្រយោជន៍ទាំងអស់ពីទំនិញនោះ។

ប្រាក់ចំណូលពីការផ្តល់សេវាទូរគមនាគមន៍

ប្រាក់ចំណូលទាំងនេះរួមមាន កម្រៃជាវសេវាប្រចាំខែ កម្រៃប្រើប្រាស់សេវាទូរស័ព្ទ កម្រៃភ្ជាប់សេវាទំនាក់ទំនង កម្រៃភ្ជាប់សេវាក្រៅប្រទេស និងសេវាទូរគមនាគមន៍ផ្សេងៗ ដូចជា សេវាទិន្នន័យ សេវាបញ្ជូនសារខ្លីៗ និងសេវាបន្ថែម ផ្សេងៗ។ ប្រាក់ចំណូលទាំងនេះត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ នៅពេលដែលសេវាទាំងនោះត្រូវបានបំពេញ។

សេវាទូរស័ព្ទបង់ប្រាក់ក្រោយពេលប្រើ

សេវាទូរស័ព្ទបង់ប្រាក់ក្រោយពេលប្រើ ត្រូវបានទទួលស្គាល់អាស្រ័យទៅតាមចីវរវេលានៃសេវាដែលបានកំណត់ ផ្អែក/ចីវរវេលានៃការជាវសេវា (កម្រៃប្រើប្រាស់ប្រចាំខែ ដែលវាមិនខុសគ្នាអាស្រ័យទៅតាមការប្រើប្រាស់ទេ)។ ជាទូទៅ ការ ផ្តល់សេវានេះត្រូវបានចាត់ទុកថាជាសេវាផ្តល់សេវាផ្សេងៗគ្នា ដែលមានបែបបទក្នុងការផ្ទេរឱ្យអតិថិជន ដូចជាគ្នា។ ប្រាក់ចំណូលដែលមិនទាន់ចេញវិក្កយបត្រចំពោះការប្រើប្រាស់រលកធាតុអាកាស និងកម្រៃជាវសេវា ដែលកើតឡើងពីការ ផ្តល់សេវាទាំងនេះ ចាប់ពីកាលបរិច្ឆេទនៃវិក្កយបត្រ រហូតដល់ដំណាច់ខែនីមួយៗ ត្រូវបានប៉ាន់ស្មាន និងត្រូវបាន កត់ត្រា។

សេវាបន្ថែមផ្សេងៗ

ប្រាក់ចំណូលពីសេវាបន្ថែមផ្សេងៗដូចជា wallpapers សេវា backup និងហ្គេម ។ល។ ត្រូវបានទទួលស្គាល់ ដោយកាត់កងជាមួយនឹងអ្នកផ្តល់សេវាទាំងនេះ នៅពេលដែលពួកគេទទួលខុសត្រូវចំពោះមាតិកានៃសេវានោះ និងដើម្បី កំណត់តម្លៃសេវាដែលអ្នកជាវត្រូវបង់ ដូចនេះហើយក្រុមហ៊ុនរួមត្រូវបានចាត់ទុកថាជាភ្នាក់ងារឈរឈ្មោះតែប៉ុណ្ណោះ។ នៅ ពេលដែលក្រុមហ៊ុនរួមទទួលខុសត្រូវលើមាតិកានៃសេវា និងកំណត់តម្លៃដែលអ្នកជាវសេវាត្រូវបង់ នោះប្រាក់ចំណូលត្រូវ បានទទួលស្គាល់តាមចំនួនដុល។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ក. ការទទួលស្គាល់ចំណូល (ត)

សេវាបង់ប្រាក់មុន

សេវាបង់ប្រាក់មុនអនុញ្ញាតឱ្យអតិថិជនទិញចំនួនចិរិយាប្រើបន្តដោយមានកំណត់។ ប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅពេលដែលអតិថិជនបានប្រើចំនួនម៉ោង។ ចំនួនម៉ោងដែលមិនបានប្រើប្រាស់ ត្រូវបានកាត់ត្រានៅក្នុងតារាងតុល្យការជាបំណុលក្នុងកិច្ចសន្យា។ នៅពេលផុតចិរិយាមានសុពលភាព ចំណែកនៃបំណុលក្នុងកិច្ចសន្យាពាក់ព័ន្ធនឹងចំនួនម៉ោងដែលបានផុតកំណត់ ត្រូវបានទទួលស្គាល់ជាប្រាក់ចំណូល ដោយសារមិនមានកាតព្វកិច្ចផ្តល់សេវាទៀតទេ។

ជាការសម្រួលក្នុងការអនុវត្ត ព័ត៌មានអំពីកាតព្វកិច្ចប្រតិបត្តិការដែលនៅសល់របស់វា មិនត្រូវបានលាតត្រដាងទេ ដោយសារចិរិយាកិច្ចសន្យាវិធីទុកដើមដំបូង គឺតិចជាង១ឆ្នាំ។

ប្រាក់ចំណូលពីការភ្ជាប់សេវា

ប្រាក់ចំណូលពីការភ្ជាប់សេវា និងចំណាយពាក់ព័ន្ធ ត្រូវបានពន្យារ និងដករំលស់តាមមូលដ្ឋានរំលស់ថេរអាស្រ័យទៅតាមអាយុកាលប៉ាន់ស្មាននៃទំនាក់ទំនងរបស់អតិថិជន។

ការលក់កាតទូរស័ព្ទបង់ប្រាក់មុន ជាមួយនឹងស៊ីមកាត និងចិរិយាប្រើប្រាស់ដែលបានផ្ទុកជាមុន ត្រូវបានកាត់ត្រាជាកាតព្វកិច្ចប្រតិបត្តិការតែមួយ ដោយសារតែមិនអាចប្រើប្រាស់ស៊ីមកាតតែឯងបានទេ។ ទឹកប្រាក់ដែលបានទទួលចំពោះម៉ោងប្រើប្រាស់ដែលបានបង់ប្រាក់មុន ត្រូវបានទទួលស្គាល់លើកដំបូងជាបំណុលក្នុងកិច្ចសន្យា និងត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលអតិថិជនបានប្រើប្រាស់។ ចិរិយាដែលមិនបានប្រើប្រាស់ ត្រូវបានទទួលស្គាល់ពេញលេញនៅពេលណាមួយដែលដល់មុន រវាងពេលផុតកំណត់របស់វា ឬពេលអតិថិជនផ្លាស់ប្តូរយប់ប្រើគម្រោង។

សេវាទូរគមនាគមន៍ត្រូវបានផ្តល់ដាច់ដោយឡែក និង/ឬ ជាកញ្ចប់ ជាមួយនឹងសេវានិង/ឬ ឧបករណ៍ផ្សេងៗ។ ចំពោះកិច្ចសន្យាជាកញ្ចប់ ក្រុមហ៊ុនរួមកត់ត្រាផលិតផល និងសេវានីមួយៗដាច់ដោយឡែកពីគ្នា ប្រសិនបើវាជាប្រភេទខុសគ្នា ឧទាហរណ៍ ប្រសិនបើផលិតផល ឬសេវាណាមួយត្រូវបានកំណត់អត្តសញ្ញាណដាច់ដោយឡែកពីគ្នា ពីផលិតផលផ្សេងៗទៀត នៅក្នុងកញ្ចប់កិច្ចសន្យានោះ និងប្រសិនបើអតិថិជនអាចទទួលបានអត្ថប្រយោជន៍ពីកញ្ចប់នេះ។ ប្រាក់ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលបានបំពេញកាតព្វកិច្ចនីមួយៗឱ្យអតិថិជនរួច។

ថ្លៃប្រតិបត្តិការសរុបនៃកិច្ចសន្យាជាកញ្ចប់ ត្រូវបានបែងចែកក្នុងចំណោមកាតព្វកិច្ចប្រតិបត្តិការនីមួយៗ អាស្រ័យទៅតាមថ្លៃលក់ដាច់ដោយឡែករបស់វានីមួយៗ។ ថ្លៃលក់ដាច់ដោយឡែករបស់វានីមួយៗត្រូវបានកំណត់ដោយផ្អែកទៅតាមតម្លៃដែលអាចអង្កេតបាន ដែលក្រុមហ៊ុនរួមផលផលិតផលនិងសេវាតាមមូលដ្ឋានដាច់ដោយឡែករបស់វា។ ចំពោះផលិតផល និងសេវាដែលមិនត្រូវបានលក់ដាច់ដោយឡែកពីគ្នា ក្រុមហ៊ុនរួមប៉ាន់ស្មានថ្លៃលក់ដាច់ដោយឡែករបស់វា ដោយប្រើវិធីសាស្ត្រផ្សេងៗ ដូចជា វិធីសាស្ត្រវាយតម្លៃទីផ្សារដែលបានកែតម្រូវ វិធីសាស្ត្រថ្លៃដើមបូកនឹងចំណាយបន្ទាប់បន្សំ ឬ វិធីសាស្ត្រតម្លៃសំណល់។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ក. ការទទួលស្គាល់ចំណូល (ត)

ចំណូលការប្រាក់

ចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងតម្លៃយោងដុល របស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាននៅពេលបន្ទាប់មក។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ អត្រាការប្រាក់មានប្រសិទ្ធភាពត្រូវយកទៅគុណជាមួយនឹងតម្លៃ យោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ បន្ទាប់ពីកាត់កងសំវិធានធនបាត់បង់រួច ប្រសិនបើមាន។

ខ. ថ្លៃដើម

ថ្លៃដើមចម្បងរបស់ក្រុមហ៊ុនរួម គឺទាក់ទងនឹងការផ្តល់សេវាទូរគមនាគមន៍ ដែលពាក់ព័ន្ធនឹងចំណាយក្នុងការ ភ្ជាប់ឆ្លងបណ្តាញ ចំណាយភ្ជាប់សេវានៅក្រៅប្រទេស ថ្លៃប្រែក្លង់ ចំណាយលើបរិក្ខារ និងការជួលបណ្តាញខ្សែកាប ជាដើម។ ថ្លៃដើមត្រូវបានកាត់ត្រាតាមមូលដ្ឋានបង្គរ។

ថ្លៃដើមក៏រួមបញ្ចូលនូវរំលស់បរិក្ខារបណ្តាញផងដែរ។

គ. បំណុលក្នុងកិច្ចសន្យា

បំណុលក្នុងកិច្ចសន្យាគឺជាកាតព្វកិច្ចក្នុងការផ្ទេរទំនិញ ឬសេវាឱ្យអតិថិជន ដែលក្រុមហ៊ុនរួមទទួលបានប្រាក់ (ឬ ចំនួនទឹកប្រាក់នៅពេលផុតកំណត់) ពីអតិថិជន។ ប្រសិនបើអតិថិជនបង់ប្រាក់ មុនពេលក្រុមហ៊ុនរួមផ្ទេរទំនិញ ឬសេវាឱ្យ អតិថិជន នោះបំណុលក្នុងកិច្ចសន្យាត្រូវបានទទួលស្គាល់នៅពេលបានទូទាត់ប្រាក់ ឬនៅពេលផុតកំណត់ទូទាត់ប្រាក់ (ពេលណាមួយដែលដល់មុន)។ បំណុលក្នុងកិច្ចសន្យាត្រូវបានទទួលស្គាល់ នៅពេលក្រុមហ៊ុនរួមបានបំពេញសេវាក្នុងកិច្ច សន្យា។ បំណុលក្នុងកិច្ចសន្យាត្រូវបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម។

ឃ. ចំណាយដើម្បីទទួលបានកិច្ចសន្យា

ចំណាយដើម្បីទទួលបានកិច្ចសន្យារួមមាន ចំណាយបន្ថែមនានាដើម្បីទទួលបានកិច្ចសន្យា (ជាចម្បងគឺកម្រៃ ជើងសាសនាសម្រាប់ការលក់ដែលបានបង់ឱ្យអ្នកលក់) និងចំណាយនានាដើម្បីចុះកិច្ចសន្យាមួយ។ ចំណាយទាំងនេះត្រូវបានធ្វើ មូលធនកម្ម ប្រសិនបើអាចត្រូវបានសន្មតថាអាចទូទាត់បានជាមួយនឹងប្រាក់ចំណូលពីកិច្ចសន្យាក្នុងពេលអនាគត។ ចំណាយបន្ថែមផ្សេងៗដើម្បីទទួលបានកិច្ចសន្យាមួយ គឺជាចំណាយបន្ថែមដែលអាចនឹងមិនកើតឡើងទេ ប្រសិនបើកិច្ច សន្យានោះមិនបានសម្រេចជាស្ថាពរ។ ចំណាយនានាដើម្បីទទួលបានកិច្ចសន្យាមួយ គឺជាចំណាយដែលពាក់ព័ន្ធដោយ ផ្ទាល់ចំពោះកិច្ចសន្យា ដែលបានកើតឡើងបន្ទាប់ពីចាប់ផ្តើមកិច្ចសន្យា និងបំពេញតាមគោលបំណងនៃកិច្ចសន្យា ប៉ុន្តែវា បានកើតឡើងមុនពេលបំពេញកិច្ចសន្យា ហើយមិនអាចធ្វើមូលធនកម្មក្រោមស្តង់ដារណាមួយបាន។ ក្រុមហ៊ុនរួមបាន ជ្រើសរើសការអនុវត្តជាក់ស្តែងដើម្បីទទួលស្គាល់ចំណាយក្នុងកិច្ចសន្យា ដែលបានកើតឡើងពាក់ព័ន្ធនឹងកិច្ចសន្យា ដែល មានរយៈពេលរំលស់តិចជាង១ឆ្នាំ ជាចំណាយដែលបានកើតឡើង។

ចំណាយដើម្បីទទួលបានកិច្ចសន្យាដែលបានធ្វើមូលធនកម្ម ត្រូវបានដករំលស់តាមមូលដ្ឋានថេរ អាស្រ័យទៅតាម រយៈពេលណាមួយដែលដល់មុនរវាង រយៈពេលប៉ាន់ស្មានដែលអាចរក្សាទំនាក់ទំនងជាមួយអតិថិជននោះបាន ឬចិរិវេលា នៃកិច្ចសន្យា។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ន. អត្ថប្រយោជន៍បុគ្គលិក

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារជូនក្រុមហ៊ុនរួម។

អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំអំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមានរយៈពេលកំណត់ ដូចខាងក្រោម៖

- i) ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង គឺនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ii) ការបើករំលែកប្រាក់បំណាច់អតីតភាពការងារ - និយោជិតមានសិទ្ធិទទួលបានការបើករំលែកប្រាក់បំណាច់អតីតភាពការងារ ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយក្រុមហ៊ុនរួម។ ការបើករំលែកប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍ដុលមធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើករំលែកប្រាក់បំណាច់អតីតភាពការងារ ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម។

ការបើករំលែកប្រាក់បំណាច់អតីតភាពការងារ ដែលត្រូវទូទាត់សងបន្ទាប់ពីរយៈពេលមួយឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង។ បំណុលការបើករំលែកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់នាការិយបរិច្ឆេទរាយការណ៍។ តម្លៃបច្ចុប្បន្ននៃការទូទាត់ប្រាក់បំណាច់អតីតភាពការងាររំលែក ត្រូវបានកំណត់ដោយធ្វើអប្បបរមាចំណាយប៉ាន់ស្មាននាពេលអនាគត ដោយយោងទៅតាមសញ្ញាបណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់ នៃរូបិយប័ណ្ណបំណុលនោះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

២. ភតិសន្យា

ក្រុមហ៊ុនរួមបានជួលដី និងអគារមួយចំនួនសម្រាប់បម្រើក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ នៅពេលចាប់ផ្តើម កិច្ចសន្យាភតិសន្យា ក្រុមហ៊ុនរួមវាយតម្លៃថាតើកិច្ចសន្យានោះជាប្រភេទភតិសន្យា ឬមានសមាសធាតុភតិសន្យាឬទេ។ កិច្ចសន្យាមួយជាប្រភេទភតិសន្យា ឬមានសមាសធាតុភតិសន្យា ប្រសិនបើកិច្ចសន្យានោះបង្ហាញពីសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់មួយ ក្នុងចំណោមមួយ ជាថ្នូរនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា។ ក្រុមហ៊ុនរួមបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យា ទៅតាមសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា ផ្អែកទៅតាមតម្លៃដាច់ដោយឡែករបស់វានីមួយៗ។

ចំណែកនៃភតិសន្យាត្រូវបានចាត់ទៅតាមមូលដ្ឋានដាច់ដោយឡែក និងមានចំណែក និងលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនមានដាក់បន្ទុកកិច្ចសន្យាណាផ្សេង ក្រៅពីអត្ថប្រយោជន៍នានាដែលបានដាក់បញ្ចាំនៅក្នុងទ្រព្យសកម្មដែលបានជួល ដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ទ្រព្យជួលនោះទេ។ ទ្រព្យសកម្មដែលបានជួលអាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យបញ្ចាំសម្រាប់ការខ្ចីប្រាក់នោះទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុល នាកាលបរិច្ឆេទដែលទ្រព្យសកម្មបានជួល មានភាពរួចរាល់សម្រាប់ក្រុមហ៊ុនរួមប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតចេញពីភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។ បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធ នៃការទូទាត់ភតិសន្យាដូចខាងក្រោម៖

- ការទូទាត់ថេរ (រួមមាន ការទូទាត់ថេរផ្សេងៗ) ដកការលើកទឹកចិត្តផ្សេងៗដែលត្រូវទទួលបាន។
- តម្លៃលក់ពេលមានជម្រើសក្នុងការទិញ ប្រសិនបើក្រុមហ៊ុនរួមមានហេតុផលគ្រប់គ្រាន់ក្នុងការអនុវត្តជម្រើសនោះ
- ចំនួនទឹកប្រាក់ដែលរំពឹងថាភាគីអ្នកជួលត្រូវបង់ ក្រោមការធានាតម្លៃសំណល់ និង
- ការបង់ប្រាក់ពិន័យសម្រាប់ការបញ្ចប់ភតិសន្យា ប្រសិនបើលក្ខខណ្ឌភតិសន្យានោះបង្ហាញថាភាគីអ្នកជួល នឹងជ្រើសរើសបញ្ចប់ភតិសន្យា

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាការប្រាក់ជាក់ស្តែងដែលត្រូវបានកំណត់ក្នុងភតិសន្យា។ ប្រសិនបើអត្រានោះមិនត្រូវបានកំណត់រួចរាល់ទេនោះ ដែលជាទូទៅ ជាករណីភតិសន្យាក្នុងក្រុមហ៊ុនរួម អត្រាកំណើនប្រាក់កម្ចីរបស់ភាគីអ្នកជួលត្រូវបានប្រើប្រាស់ ពោលគឺជាអត្រាដែលភាគីអ្នកជួលជាឯកត្តជនត្រូវបង់ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

២. ភតិសន្យា (ត)

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ក្រុមហ៊ុនរួមប្រើហិរញ្ញប្បទានរបស់ភាគីទីបី ឬហិរញ្ញប្បទានដែលទទួលបានពីក្រុមហ៊ុនមេ ជាចំណុចចាប់ផ្តើម និងធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលលក្ខខណ្ឌហិរញ្ញប្បទាន ដោយសារទទួលបានហិរញ្ញប្បទានពីភាគីទីបី។

ការទូទាត់ភតិសន្យាត្រូវបែងចែករវាងប្រាក់ដើម និងចំណាយហិរញ្ញវត្ថុ។ ចំណាយហិរញ្ញវត្ថុត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត អាស្រ័យទៅតាមចីវេលានៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលត្រូវបានធ្វើឡើងនៅថ្ងៃចាប់ផ្តើម ឬមុនកាលថ្ងៃចាប់ផ្តើម កាត់កងជាមួយនឹងការលើកទឹកចិត្តដែលទទួលបានពីភតិសន្យានីមួយៗ និង
- ចំណាយផ្ទាល់លើកដំបូងរបស់ភាគីអ្នកជួល និង
- ចំណាយប៉ាន់ស្មានក្នុងការរុះរើ ការយកចេញ ឬ រៀបចំទ្រព្យសកម្មមូលដ្ឋានឡើងវិញ។

សិទ្ធិធនធានសម្រាប់ចំណាយការរៀបចំឡើងវិញ ត្រូវបានទទួលស្គាល់ជាបំណុលដាច់ដោយឡែក ក្រោម CIAS 37 ស្តីពី 'សិទ្ធិធនធាន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ'។

ជាទូទៅ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានដករំលស់តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលណាមួយដែលខ្លីជាងរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងចីវេលាជួល។ ប្រសិនបើក្រុមហ៊ុនរួមមានភាពច្បាស់លាស់ក្នុងការពន្យារចីវេលានៃភតិសន្យា នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានដករំលស់អាស្រ័យទៅតាមអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មមូលដ្ឋាននោះ។

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី សម្រាប់ការជួលបរិក្ខារ និងយានយន្ត ត្រូវបានទទួលស្គាល់ជាចំណាយតាមមូលដ្ឋានថេរ នៅក្នុងចំណេញ-ខាត។ ភតិសន្យារយៈពេលខ្លីគឺជាភតិសន្យាទាំងឡាយណា ដែលមានរយៈពេល១២ខែ ឬខ្លីជាង។

ការកែប្រែភតិសន្យា

ការកែប្រែភតិសន្យាគឺជាការកែប្រែវិសាលភាពនៃភតិសន្យា ដែលមិនស្ថិតនៅក្នុងលក្ខខណ្ឌដើមដំបូងរបស់ភតិសន្យានោះ។ កាលបរិច្ឆេទចូលជាធរមាននៃការកែប្រែ គឺជាកាលបរិច្ឆេទដែលភាគីទាំងពីរព្រមព្រៀងគ្នាចំពោះការកែប្រែភតិសន្យានោះ។

ប្រសិនបើភតិសន្យាត្រូវបានកែប្រែដើម្បីបញ្ចប់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មមូលដ្ឋានមួយ ឬច្រើន ឬដើម្បីធ្វើឱ្យចីវេលានៃភតិសន្យាក្នុងកិច្ចសន្យាខ្លីជាងមុន នោះភាគីអ្នកជួលវាស់វែងបំណុលភតិសន្យាណាមួយជាធរមាននៃការកែប្រែដោយប្រើអត្រាអប្បបរមាដែលបានកែប្រែ។ វាបន្ថយតម្លៃយោងរបស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ដើម្បីឆ្លុះបញ្ចាំងពីការបញ្ចប់ផ្នែកខ្លះនៃភតិសន្យា ឬបញ្ចប់ភតិសន្យាទាំងមូល។ ចំណេញឬខាតដែលពាក់ព័ន្ធនឹងការបញ្ចប់ផ្នែកខ្លះនៃភតិសន្យា ឬបញ្ចប់ភតិសន្យាទាំងមូល ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុត្រូវ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ គោលការណ៍គណនេយ្យ (ត)

ផ. ចំណាយលើប្រាក់កម្ចី

ចំណាយលើប្រាក់កម្ចីដែលបានកើតឡើង សម្រាប់ការសាងសង់ទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាមួយ ត្រូវបានធ្វើមូលធនកម្មក្នុងអំឡុងពេលដែលត្រូវការដើម្បីបញ្ចប់ និងរៀបចំទ្រព្យសកម្មនោះសម្រាប់ប្រើប្រាស់ទៅតាមការគ្រោងទុក។ ចំណាយលើប្រាក់កម្ចីផ្សេងៗត្រូវបានកត់ត្រាជាចំណាយ។

៣. កាតព្វកិច្ចសម្រាប់ការឈប់ប្រើប្រាស់ទ្រព្យសកម្ម (AROs)

AROs គឺជាចំណាយដែលបានកើតឡើង នៅពេលដែលទ្រព្យសកម្មមួយត្រូវបានគេរុះរើចេញ នាពេលបញ្ចប់អាយុកាលប្រើប្រាស់របស់វា ឬទីតាំងនោះត្រូវបានគេរៀបចំឡើងវិញ អោយដូចស្ថានភាពដើមរបស់វា នៅពេលដែលគេយកទ្រព្យសកម្មចេញ។

បំណុលសម្រាប់តម្លៃបច្ចុប្បន្ននៃចំណាយក្នុងការយកទ្រព្យសកម្មមួយចេញពីទីតាំងផ្ទាល់ខ្លួន ឬពីទីតាំងដែលបានជួល ត្រូវបានទទួលស្គាល់នៅពេលបានកត់ត្រាកាតព្វកិច្ចបច្ចុប្បន្នសម្រាប់ការយកទ្រព្យសកម្មចេញនោះ។ ចំណាយពាក់ព័ន្ធផ្សេងៗចំពោះកាតព្វកិច្ចនោះ ត្រូវបានរួមបញ្ចូលនៅក្នុងថ្លៃដើមរបស់ទ្រព្យសកម្ម និងដករំលស់អាស្រ័យទៅតាមអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម។

គ. ការបង្កតម្លៃលេខ

ចំនួនទឹកប្រាក់ជាប្រាក់ដុល្លារអាមេរិកទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវ និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានរាយការណ៍ជាប្រាក់ដុល្លារអាមេរិកនូវចំនួនគត់។ ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវ និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានកាត់ខ្ទង់បង្កតម្លៃលេខលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនរួម ប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុមួយចំនួន។ ការគ្រប់គ្រងហានិភ័យ ត្រូវបានអនុវត្តឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានចំពោះលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនរួម ឱ្យស្ថិតនៅក្នុង កម្រិតអប្បបរមា។

៣.១ កត្តាហានិភ័យហិរញ្ញវត្ថុ

(ក) ហានិភ័យទីផ្សារ

(i) ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ និងហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប

ហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុនរួម កើតមកពីប្រាក់កម្ចី។ ប្រាក់កម្ចីដែលបានផ្តល់តាមអត្រាអចរ ធ្វើឱ្យ ក្រុមហ៊ុនរួមប្រឈមមុខនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ក្រុមហ៊ុនរួមវាយតម្លៃអំពីហានិភ័យអត្រាការ ប្រាក់ និងបានផ្ទេរផ្ទេរជាមួយនឹងចំណាយប្រតិបត្តិការនៅពេលចរចាឥណទាននីមួយៗ។ ក្រុមហ៊ុនរួមវាយតម្លៃហានិភ័យ អត្រាការប្រាក់តាមមូលដ្ឋានកំពុងបន្ត និងបានបង្កើតយុទ្ធសាស្ត្រនានាដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួន។ ក្រុមហ៊ុនរួម តាមដានយ៉ាងខ្ជាប់ខ្ជួនអំពីអត្រាការប្រាក់ និងបានប្រើប្រាស់ការព្យាករណ៍លំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ នៅលើទីផ្សារ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឥណទានដែលនៅមិនទាន់ទូទាត់មានអត្រាការប្រាក់អចរក្នុងចន្លោះពី ៥,១៧០% ទៅ ៥,២៤៦% (២០២០ ៖ អត្រាការប្រាក់អចរក្នុងចន្លោះពី ៥,២៤៦% ទៅ ៨,៩៣៣%)។

ការធ្លាក់ចុះឬកើនឡើងមួយរយអត្រាគោល នៃអត្រាការប្រាក់លើទីផ្សារ ចំពោះប្រាក់កម្ចីរបស់ក្រុមហ៊ុនរួម ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ នឹងមិនធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តចំពោះប្រាក់ ចំណេញមុនបង់ពន្ធនៅក្នុងឆ្នាំទេ។

ឥណទានត្រូវទទួលបានរបស់ក្រុមហ៊ុនរួមដែលមានអត្រាការប្រាក់ថេរ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ ដូចនេះ វាមិនមានហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដូចបានកំណត់ក្នុង CIFRS 7 ទេ ដោយសារទាំងតម្លៃយោង និង លំហូរសាច់ប្រាក់នាពេលអនាគត មិនមានភាពប្រែប្រួលដោយសារការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារទេ។ ទោះបីជាវា ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របក៏ដោយ គណៈគ្រប់គ្រងជឿជាក់ថាវាមិនមានផលប៉ះពាល់ជាសារវន្ត ចំពោះរបាយការណ៍ហិរញ្ញវត្ថុទេ ដោយសារឥណទាននេះត្រូវទទួលបានពីភាគទុនិកផ្ទាល់។ គណៈគ្រប់គ្រងក៏ជឿជាក់ផងដែរថា ពួកគេអាចចរចាអត្រាការប្រាក់ជាម្ចាស់ប្រាក់កម្ចីបាន ដោយសារឥណទាននេះជាឥណទាន back to back ជាមួយនឹង ឥណទាន CFA (សូមមើលកំណត់សម្គាល់ ៩)។

(ii) ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនរួមមិនមានផលប៉ះពាល់ជាសារវន្ត ចំពោះហានិភ័យរូបិយប័ណ្ណបរទេសទេ ដោយសារមានតែ ប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្មនិងបំណុល ដែលបានទទួលស្គាល់មួយផ្នែកតូចប៉ុណ្ណោះ ដែលបានធ្វើឡើងជាប្រាក់ប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ដែលជាប្រាក់ប័ណ្ណគោល។

នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ណាមួយ ដើម្បីគ្រប់គ្រងហានិភ័យរូបិយប័ណ្ណ បរទេសរបស់ខ្លួន ធៀបនឹងរូបិយប័ណ្ណគោលទេ ដោយសារភាគច្រើនក្រុមហ៊ុនរួមធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ដែល ជាប្រាក់ប័ណ្ណគោល។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យតម្លៃ

ក្រុមហ៊ុនមិនប្រឈមមុខនឹងហានិភ័យតម្លៃទំនិញទេ ដោយសារថ្លៃលក់សេវាដែលបានផ្តល់ ត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំ ហើយក្រុមហ៊ុនរួមមានការវិនិយោគមូលបត្រទេ។

(ខ) ហានិភ័យឥណទាន

ហានិភ័យឥណទានកើតឡើងមកពី សាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ និងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ។

(i) ការគ្រប់គ្រងហានិភ័យ

ចំពោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានតែធនាគារពាណិជ្ជដែលមានឈ្មោះល្បីតែប៉ុណ្ណោះ ដែលក្រុមហ៊ុនរួមធ្វើប្រាក់ជាមួយ។ គណនីអតិថិជនកើតឡើងមកពីការផ្តល់សេវាទូរគមនាគមន៍ឱ្យអតិថិជនមួយចំនួនធំ រួមទាំង គ្រឹះស្ថានអាជីវកម្ម និងឯកត្តជន ក៏ដូចជា ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក ដូចនេះហើយហានិភ័យឥណទានជារួម ត្រូវបានកម្រិត។ ទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ និងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថាមានហានិភ័យទាប ដោយសារភាគីពាក់ព័ន្ធទាំងនោះ ស្ថិតនៅក្រោមភាគទុនិករតែមួយ។ គណៈគ្រប់គ្រងជឿជាក់ថា ទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធអាចកាត់កងជាមួយនឹងទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុនរួម និងប្រាក់កម្ចីពីភាគទុនិកបាន ដោយសារភាគីពាក់ព័ន្ធទាំងនោះ ស្ថិតនៅក្រោមភាគទុនិករតែមួយ ហើយក្រុមហ៊ុនរួមបានអនុវត្តបែបនេះរួចហើយ ក្នុងគ្រាកន្លងមក។

(ii) ការខាតបង់បណ្តាលមកពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនរួមមានប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោម ដែលត្រូវអនុវត្តតាមគំរូនៃការខាតឥណទានរំពឹងទុកគឺ៖

- គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ
- ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និង
- ទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ

សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើរយៈពេលខ្លី ក៏ត្រូវអនុវត្តតាមតម្រូវការនៃការថយចុះតម្លៃរបស់ CIFRS 9 ដែរ ប៉ុន្តែការខាតបង់បណ្តាលមកពីការថយចុះតម្លៃដែលគេបានរកឃើញ មិនមានចំនួនជាសារវន្តទេ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(ii) ការខាតបង់បណ្តាលមកពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

ក្រុមហ៊ុនរួមអនុវត្តវិធីសាស្ត្រសាមញ្ញរបស់ CIFRS 9 ដើម្បីវាស់វែងការខាតឥណទានរំពឹងទុក ដែលប្រើសំវិធានធនបាត់បង់រំពឹងទុកពេញមួយអាយុកាល ចំពោះគណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗទាំងអស់។ ដូចនេះ ក្រុមហ៊ុនរួមមិនបានតាមដានការប្រែប្រួលនៃហានិភ័យឥណទានទេ ប៉ុន្តែបានទទួលស្គាល់សំវិធានធនបាត់បង់ ដោយផ្អែកទៅតាម ECLs ពេញមួយអាយុកាលនាកាលបរិច្ឆេទរាយការណ៍នីមួយៗជំនួសវិញ។ ក្រុមហ៊ុនរួមបានកត់ត្រាម៉ាទ្រីសសំវិធានធន ដែលផ្អែកទៅតាមបទពិសោធន៍នៃការខាតឥណទានរំពឹងទុកក្នុងគ្រាកន្លងមក ដោយកែតម្រូវទៅតាមកត្តារំពឹងទុកជាក់លាក់នានារបស់កូនបំណុល និងបរិយាកាសសេដ្ឋកិច្ចផងដែរ។ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលរួម ក្នុងខ្ទង់ចំណាយប្រតិបត្តិការផ្សេងៗ។

ដើម្បីវាស់វែងការខាតឥណទានរំពឹងទុក គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ត្រូវបានដាក់ជាក្រុម អាស្រ័យទៅតាមលក្ខណៈហានិភ័យឥណទានជាមួយ និងចំនួនថ្ងៃផុតកំណត់។

អត្រាការខាតរំពឹងទុកគឺអាស្រ័យទៅតាមទិន្នន័យនៃការទូទាត់ប្រាក់ចំពោះការលក់ ក្នុងរយៈពេល៣៦ខែ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការខាតឥណទានរំពឹងទុកក្នុងគ្រាមុនៗ ក្នុងការិយបរិច្ឆេទដូចគ្នា។ អត្រាការខាតក្នុងគ្រាមុនៗត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីព័ត៌មានក្នុងពេលបច្ចុប្បន្ន និងពេលអនាគត អំពីកត្តាម៉ាក្រូសេដ្ឋកិច្ច ដែលមានផលប៉ះពាល់ដល់ការទូទាត់សងបំណុលរបស់អតិថិជន។ ក្រុមហ៊ុនរួមបានកំណត់អត្រា ផលិតផលក្នុងស្រុកសរុប (GDP) និងអត្រាគ្មានការងារធ្វើរបស់ប្រទេសនានា ដែលក្រុមហ៊ុនរួមបានលក់ទំនិញនិងសេវាឱ្យ ថាជាកត្តាដែលមានភាពពាក់ព័ន្ធបំផុត និងបានកែសម្រួលអត្រាការខាតក្នុងគ្រាកន្លងមកទៅតាមការសម្រប អាស្រ័យទៅតាមការប្រែប្រួលរំពឹងទុកនៃកត្តាទាំងនេះ។

យោងតាមមូលដ្ឋាននេះ សំវិធានធនបាត់បង់សម្រាប់គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកំណត់ដូចខាងក្រោម៖

	យុគសម័យ ឧបទ្វីបអាមេរិក	ឧត្តរអាមេរិក	ឧត្តរអាមេរិក	ឧត្តរអាមេរិក	សរុប
	ឧបទ្វីបអាមេរិក	ឧបទ្វីបអាមេរិក	ឧបទ្វីបអាមេរិក	ឧបទ្វីបអាមេរិក	ឧបទ្វីបអាមេរិក
៣១ ធ្នូ ២០២០					
អត្រាខាតរំពឹងទុក	0%	0%	0%	១០០%	
តម្លៃយោងដុល	៨២៩.៨៩៤	៣០១.៩៥៩	៣១៨.៦៣៤	៤៣០.៩៨៨	១.៨៨១.៤៧៥
សំវិធានធនបាត់បង់	-	-	-	៤៣០.៩៨៨	៤៣០.៩៨៨
៣១ ធ្នូ ២០២១					
អត្រាខាតរំពឹងទុក	0%	0%	0%	១០០%	
តម្លៃយោងដុល	១.២៨៥.០៧១	៩៧.៦២៤	១០៩.១៩៩	៤៣០.៩៨៨	១.៩២២.៨៨២
សំវិធានធនបាត់បង់	-	-	-	៤៣០.៩៨៨	៤៣០.៩៨៨

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(ii) ការខាតបង់បណ្តាលមកពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សំវិធានធនបាត់បង់សម្រាប់គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗចុងគ្រា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ផ្ទៀងផ្ទាត់ជាមួយនឹងសំវិធានធនបាត់បង់ដើមគ្រា មានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
នៅថ្ងៃទី០១ ខែមករា	៤៣០.៩៨៨	១.៧៤៣	១.០០៥.៧០៣	៤.០៩៨
ការកាត់ត្រាលុបចោលនូវការខាតពីការថយចុះតម្លៃ	-	-	(៥៧៤.៧១៥)	(២.៣២៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣	-	(៣០)
នៅថ្ងៃទី៣១ ខែធ្នូ	៤៣០.៩៨៨	១.៧៥៦	៤៣០.៩៨៨	១.៧៤៣

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលមិនមានការរំពឹងថានឹងអាចប្រមូលប្រាក់បានមកវិញ។ សញ្ញាណដែលបង្ហាញថាមិនមានការរំពឹងថានឹងអាចប្រមូលប្រាក់បានមកវិញ រួមមានកត្តាមួយចំនួនក្នុងចំណោមកត្តាផ្សេងៗទៀតដូចជា ការខកខានរបស់កូនបំណុលក្នុងការសងប្រាក់ក្រុមហ៊ុនរួម ទៅតាមគម្រោង និងការខកខានក្នុងការសងប្រាក់តាមកិច្ចសន្យាក្នុងរយៈពេលលើសពី១៨០ថ្ងៃ។

ការខាតបណ្តាលមកពីការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ត្រូវបានបង្ហាញជាការខាតបណ្តាលមកពីការថយចុះតម្លៃសុទ្ធ នៅក្នុងចំណេញប្រតិបត្តិការ។ ការប្រមូលបានមកវិញនៅពេលក្រោយមក បន្ទាប់ពីបានជម្រះចំនួនទឹកប្រាក់នោះចេញពីបញ្ជីរួច ត្រូវបានកាត់ត្រាខាងខ្ទង់ឥណទាន ក្នុងផ្លូវតែមួយ។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ។

មិនមានការថយចុះតម្លៃចំពោះឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធទេ ដោយសារវាត្រូវបានភាគទុនិកចុងក្រោយដែលមានលទ្ធភាពលំហូរសាច់ប្រាក់រឹងមាំធានាថានឹងបង្វិលសងវិញទាំងស្រុង។

ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធគឺជា ឥណទាន back to back ជាមួយនឹងកម្ចី CFA ដែលរំពឹងថាត្រូវទូទាត់ដោយអ្នកខ្ចីប្រាក់ នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានលក់ចេញឱ្យទៅភាគទុនិកថ្មី (សូមមើលកំណត់សម្គាល់ ៩)។ យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាននេះ អ្នកខ្ចីប្រាក់ត្រូវទូទាត់សងឥណទាននេះទាំងស្រុង នៅពេលដែលអ្នកខ្ចីប្រាក់ទទួលបានសាច់ប្រាក់ពីការលក់ជាយុទ្ធសាស្ត្រណាមួយ។ ក្រុមហ៊ុនមិនរំពឹងថាមានការខាតបង់ណាមួយទេពីព្រោះទោះបីជាអ្នកខ្ចីប្រាក់មិនសងប្រាក់វិញនៅពេលផុតកំណត់ក៏ដោយ ក៏វាត្រូវបានធានាថានឹងសងប្រាក់វិញទាំងស្រុងដោយភាគទុនិកចុងក្រោយរបស់ក្រុមហ៊ុនរួចហើយ។

មិនមានការថយចុះតម្លៃនៃទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធទេ ដោយសារមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមិនអាចប្រមូលប្រាក់បានមកវិញទេ។

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(iii) ការខាតបង់សុទ្ធបណ្ណាលមកពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ក្នុង
ចំណេញ-ខាតរួម

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ការកាត់ត្រាលុបចោលនូវការខាតពីការថយចុះតម្លៃ	-	-	(៥៧៤.៧១៥)	(២.៣៤៣)

(គ) ហានិភ័យសាច់ប្រាក់ចាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួលត្រូវបានកំណត់ថា ជាហានិភ័យដែលអង្គភាពមួយជួបប្រទះនឹងផលវិបាកក្នុង
ការបំពេញកាតព្វកិច្ចបំណុលហិរញ្ញវត្ថុ។ ក្រុមហ៊ុនរួមមានបំណុលច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែបានវាយតម្លៃពីលទ្ធភាព
របស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម ក្រុមហ៊ុនរួមវាយតម្លៃពីលទ្ធភាពរបស់
ខ្លួនក្នុងការបំពេញកាតព្វកិច្ច ផ្អែកទៅតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម ដោយប្រើឧបករណ៍ផែនការសាច់ប្រាក់ងាយស្រួល។
ឧបករណ៍នេះពិចារណាអំពីលំហូរសាច់ប្រាក់ប្រតិបត្តិការសុទ្ធ ដែលចេញពីប្រតិបត្តិការរបស់ក្រុមហ៊ុនរួម តម្រូវការសាច់
ប្រាក់នាពេលអនាគតសម្រាប់ប្រាក់កម្ចី និងការទូទាត់សងការប្រាក់ និងការចំណាយប្រាក់ចំពោះការទិញទ្រព្យសកម្ម ដែល
ត្រូវបានតម្រូវឱ្យរក្សាទុក និងដើម្បីអភិវឌ្ឍអាជីវកម្ម។ ជាងនេះទៅទៀត ក្រុមហ៊ុនរួមពឹងផ្អែកទៅលើភាគទុនិកក្នុងការគាំទ្រ
ផ្នែកសាច់ប្រាក់ងាយស្រួលនាពេលអនាគត និងប្រតិបត្តិការកំពុងបន្តរបស់ខ្លួន។

ក្រុមហ៊ុនរួមរៀបចំលំហូរសាច់ប្រាក់ងាយស្រួលរបស់ខ្លួន តាមរយៈឥណទានធនាគារ និងបុរេប្រទានពីភាគទុនិក
ធំជាងគេ។ គណៈគ្រប់គ្រងជឿជាក់ថា មានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់នៅលើទីផ្សារដើម្បីបំពេញតាមតម្រូវការសាច់
ប្រាក់ងាយស្រួលបាន។ ជាងនេះទៅទៀត ក្រុមហ៊ុនរួមមានលទ្ធភាពទទួលបានហិរញ្ញប្បទានក្រៅប្រទេសជាមួយធនាគារ
Bank of China Limited ។

តារាងខាងក្រោមនេះសង្ខេបពីទិន្នន័យកាលផុតកំណត់ នៃបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម នាការលក់រាយ
រាយការណ៍ ដោយផ្អែកទៅតាមកាលផុតក្នុងកិច្ចសន្យា។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាង គឺជាលំហូរសាច់ប្រាក់ក្នុង
កិច្ចសន្យាមិនធ្វើអប្បបរមា។ សមតុល្យដែលត្រូវផុតកំណត់ក្នុងរយៈពេល១២ខែ ស្មើនឹងសមតុល្យតម្លៃយោង ដោយសារផល
ប៉ះពាល់នៃការចុះអប្បបរមា មិនមានចំនួនជាសារវន្ត។

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

	តិចជាង១ឆ្នាំ ដុល្លារអាមេរិក	១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប លានរៀល
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
ប្រាក់កម្ចី	៤៦.៦១៣.០៧៧	១៣៧.៣៣១.០៦៦	-	១៨៣.៩៤៤.១៤៣	៧៤៤.០៥៤
ការប្រាក់ និងកម្រៃកិច្ចសន្យាក្នុងពេល អនាគត	៧.៨០៧.២៤៣	៧.៤៣៥.៥៥៩	-	១៥.២៤២.៨០២	៦១.៦៥៧
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី អ្នកផ្គត់ផ្គង់ផ្សេងៗ	៧៩.៥៩៣.៨៧២	-	-	៧៩.៥៩៣.៨៧២	៣២១.៩៥៧
ទឹកប្រាក់ត្រូវសងសម្រាប់ការទិញទ្រព្យសកម្ម	៤៨.២៥០.៧០៩	-	-	៤៨.២៥០.៧០៩	១៩៥.១៧៤
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	១៨.៧៨៥.៩៤២	-	-	១៨.៧៨៥.៩៤២	៧៥.៩៨៩
បំណុលបង្គរ	១៥.៨៥០.៣១៧	-	-	១៥.៨៥០.៣១៧	៦៤.១១៥
បំណុលភតិសន្យា	៨.០៨៩.៦២៨	២៦.៩៤៤.៦៣១	១១.២២៣.៥៧១	៤៦.២៥៧.៨៣០	១៨៧.១១៣
	<u>២២៤.៩៩០.៧៨៨</u>	<u>១៧១.៧១១.២៥៦</u>	<u>១១.២២៣.៥៧១</u>	<u>៤០៧.៩២៥.៦១៥</u>	<u>១.៦៥០.០៥៩</u>

ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ប្រាក់កម្ចី	៣១.៧៨២.៤៨៧	១៤៤.៤៥១.២៥១	-	១៧៦.២៣៣.៧៣៨	៧១៧.៩៧៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	១១.០០០.០០០	៤៤.៤០៥.១៩៩	-	៥៥.៤០៥.១៩៩	២២៥.៧២១
ការប្រាក់ និងកម្រៃកិច្ចសន្យាក្នុងពេល អនាគត	៩.៣៨៧.២៨៤	២០.៨៧៦.១៥៤	៧១.១០៤	៣០.៣៦៨.៥៤២	១២៣.៥៨៣
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី អ្នកផ្គត់ផ្គង់ផ្សេងៗ	៤៣.៧៩៥.៥២៥	១៩.៣០២.៩៥៣	-	៦៣.០៩៨.៤៧៨	២៥៧.០៦៣
ទឹកប្រាក់ត្រូវសងសម្រាប់ការទិញទ្រព្យសកម្ម	២.៣៣០.៨៣៦	-	-	២.៣៣០.៨៣៦	៩.៤៩៦
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	១៣.២៥៦.៣៨៣	-	-	១៣.២៥៦.៣៨៣	៥៤.០០៧
បំណុលបង្គរ	១៩.៥៣៦.១០៤	-	-	១៩.៥៣៦.១០៤	៧៩.៥៩០
បំណុលភតិសន្យា	១០.២២៨.៦៧៦	៣៤.៨១២.១៦០	១១.១០៨.១៦០	៥៦.១៤៨.៩៩៦	២២៨.៧៥១
	<u>១៤១.៣១៧.២៩៥</u>	<u>២៦៣.៨៤៧.៧១៧</u>	<u>១១.១៧៩.២២៤</u>	<u>៤១៦.៣៤៤.២៧៦</u>	<u>១.៦៩៦.១៨៧</u>

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.២ ការគ្រប់គ្រងដើមទុន

គោលដៅចម្បងក្នុងការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុនរួម គឺការធ្វើឱ្យប្រាកដថាក្រុមហ៊ុនរួមរក្សាបាននូវចំណាត់ថ្នាក់ឥណទានរឹងមាំ និងអនុបាតដើមទុនល្អ ដើម្បីគាំទ្រដល់អាជីវកម្ម និងបង្កើនតម្លៃដល់ភាគទុនិក។

ក្រុមហ៊ុនរួមរៀបចំវិធានសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើការកែតម្រូវវា ដោយស្វែងយល់ពីការប្រែប្រួលលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា ឬកែតម្រូវវិធានសម្ព័ន្ធដើមទុន ក្រុមហ៊ុនរួមអាចទូទាត់បង់ភាគលាភឱ្យភាគទុនិក បង្វិលដើមទុនឱ្យភាគទុនិកវិញ ឬចេញផ្សាយភាគហ៊ុនថ្មី។

ក្រុមហ៊ុនរួមតាមដានដើមទុន ដោយប្រើអនុបាតបំណុលសរុបធៀបនឹងដើមទុន គឺបំណុលសុទ្ធចៀបនឹងអនុបាត EBITDA និងអនុបាតបំណុលសុទ្ធចៀបនឹងមូលធន។ ក្រុមហ៊ុនរួមបានអនុវត្តបម្រុងដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងឥណទាន ដែលត្រូវបានកាន់កាប់ជាមួយដោយធនាគារ Bank of China Limited ក្នុងការគណនាអនុបាតទាំងនេះ ដោយសារឥណទាននេះមានទំហំធំចំពោះក្រុមហ៊ុនរួម។

៣.៣ ការប៉ាន់ស្មានតម្លៃសមស្រប

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើនៅក្នុងការប៉ាន់ស្មានតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី – តម្លៃយោងនៃចំនួនទឹកប្រាក់ទាំងនេះ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម – តម្លៃយោងដកសំវិធានធនសម្រាប់ការថយចុះតម្លៃ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាស្ថិតនៅក្នុងលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ – តម្លៃសមស្របរបស់ឥណទាន ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមា លំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចី CFA នាដំណាច់ឆ្នាំ។
- (ឃ) ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ – តម្លៃសមស្របរបស់ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមា លំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីមួយនាដំណាច់ឆ្នាំ។
- (ង) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង – តម្លៃសមស្របរបស់គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មរយៈពេលវែង ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមា លំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីលើទីផ្សារក្នុងឆ្នាំ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣.៣ ការប៉ាន់ស្មានតម្លៃសមស្រប (ត)

(ច) ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ – តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារខ្ទង់ទាំងនេះមិនមានភាពប្រែប្រួលជាសារវន្តទៅតាមការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារទេ។

គោលការណ៍របស់ក្រុមហ៊ុនរួមបានធ្វើចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងកម្រិតទីបី ទៅតាមកម្រិតឋានានុក្រមតម្លៃសមស្រប នាដំណាច់ការិយបរិច្ឆេទរាយការណ៍។

កម្រិត ៣៖ ប្រសិនបើធាតុចូលជាសារវន្តមួយឬច្រើន មិនអាស្រ័យលើទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន នោះឧបករណ៍នោះត្រូវបានរួមបញ្ចូលទៅក្នុងកម្រិត ៣ ។ នេះគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

៤. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាកន្លងមក និងកត្តាផ្សេងៗទៀត រួមទាំងការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

ក្រុមហ៊ុនរួមធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានកម្រស្មើគ្នាជាមួយលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន និងការសន្មត ដែលអាចមានហានិភ័យជាសារវន្តដែលអាចបណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម។

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ការកត់ត្រាគណនេយ្យសម្រាប់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ពាក់ព័ន្ធនឹងការប្រើប្រាស់ការប៉ាន់ស្មានសម្រាប់ការកំណត់អាយុកាលប្រើប្រាស់រំពឹងទុករបស់ទ្រព្យសកម្មទាំងនេះ។ ការកំណត់អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មគឺអាស្រ័យទៅលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ក្នុងការវិនិច្ឆ័យ ក្រុមហ៊ុនរួមវាយតម្លៃទៅលើកត្តាមួយចំនួន ក្នុងចំណោមកត្តាផ្សេងៗទៀត ដូចជា ការប្រើប្រាស់រំពឹងទុករបស់ទ្រព្យសកម្ម ភាពស៊ីក្សាចរិតរំពឹងទុករបស់ទ្រព្យសកម្ម ដែលអាស្រ័យទៅលើកត្តាប្រតិបត្តិ និងកត្តាបរិយាកាស ក៏ដូចជាភាពហួសសម័យផ្នែកបច្ចេកទេស ឬផ្នែកពាណិជ្ជកម្ម ដែលបណ្តាលមកពីការផ្លាស់ប្តូរ ឬការអភិវឌ្ឍបច្ចេកវិទ្យា។

ចំពោះប្រព័ន្ធទូទាត់កម្រៃសេវា គណៈគ្រប់គ្រងមិនមានបំណងចង់ផ្លាស់វាចេញ ឬមានគម្រោងនឹងជំនួសវាដោយប្រព័ន្ធទូទាត់កម្រៃសេវាថ្មីទេ យ៉ាងហោចណាស់ក្នុងរយៈពេលបីឆ្នាំបន្ទាប់ទៀត ដូចនេះ អាយុកាលប្រើប្រាស់នៅសល់របស់វាត្រូវបានចាត់ទុកថាមានភាពសមស្រប សម្រាប់ការគណនារំលស់។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៤. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ និងការវិនិច្ឆ័យ (ត)

កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយផ្អែកទៅតាមការប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតនានាដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃចុងក្រោយ សម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមទាំង អត្រាបម្រែបម្រួលបុគ្គលិក និងអត្រាអប្បហារ។ ការប្រែប្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃយោងនៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

សវិធានធនបាត់បង់សម្រាប់ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺអាស្រ័យទៅតាមការសន្មតអំពីហានិភ័យនៃការមិនសងប្រាក់ និងអត្រាការខាតបង់រំពឹងទុក។ ក្រុមហ៊ុនរួមប្រើប្រាស់ការវិនិច្ឆ័យក្នុងការសន្មតទាំងនេះ និងជ្រើសរើសធាតុចូលមួយចំនួនក្នុងការគណនាការថយចុះតម្លៃ ដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាកន្លងមករបស់ក្រុមហ៊ុនរួមលក្ខខណ្ឌទីផ្សារដែលមានស្រាប់ ក៏ដូចជា ការប៉ាន់ស្មានទៅពេលអនាគត នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តាមការកំណត់របស់គណៈគ្រប់គ្រង សវិធានធនសម្រាប់ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុមិនមានចំនួនជាសារវន្តទេ។

ការប្រមូលឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធបានមកវិញ

ក្រុមហ៊ុនជឿជាក់ថាមិនមានការបាត់បង់ពាក់ព័ន្ធនឹងការប្រមូលប្រាក់ នៃឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធចំនួន ៣៥៣.៥២២.២៤០ ដុល្លារអាមេរិក ដែលនៅមិនទាន់ទូទាត់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយសារឥណទាននេះមិនទាន់ដល់ពេលផុតកំណត់ ហើយភាគទុនិកធំជាងគេបានធានាថាឥណទាននេះនឹងត្រូវទូទាត់សងវិញទាំងស្រុងនាពេលអនាគត។ ដូចនេះ វាគឺជាការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងថាមិនមានការថយចុះតម្លៃចំពោះឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធទេ។

បញ្ហាពន្ធ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរនាការលើកចេញការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	ដើម្បី*	អគារ និងការ កែលម្អ	បរិក្ខារ បណ្តាញ	ប្រព័ន្ធទូរទាត់ កម្រៃសេវា	បរិក្ខារ សន្លឹកប្រាក់ និង ឧបករណ៍បំពាក់	យានយន្ត	ទ្រព្យសកម្មកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	២.៥៧៩.១៣៦	៨១៤.១០៦	១០១.០១៥.៧៣៦	៨.១៣៥.៦៣៣	២.០១១.៣៥៨	-	១៣.០០៨.៩២៦	១២៧.៥៦៤.៨៩៥
បន្ថែម	-	-	-	-	-	-	១៨.០៤៣.៥៨៥	១៨.០៤៣.៥៨៥
ផ្ទេរ	-	១៧.៧៨១	៥.៣៤៦.៩៤៧	៨៨៨.៣៤៧	៨៧៦.៦៨៤	-	(៧.១២៩.៧៥៩)	-
ការចាត់ថ្នាក់ឡើងវិញ	-	-	៥០១.០៦៥	(៥០១.០៦៥)	-	-	-	-
លក់ចេញ/ថ្លៃដើមជម្រះចេញពីបញ្ជី	-	-	(៥៦.៥២០)	-	(១.៤៦៥)	-	-	(៥៧.៩៨៥)
លក់ចេញ/រំលស់បង្គរ	-	-	៥៦.០១៦	-	(៧៥៤)	-	-	៥៥.២៦២
រំលស់ក្នុងឆ្នាំ	-	(៣៤០.៥៧៦)	(២២.៥៧២.៨៩៥)	(២.៨៤៩.០៥៦)	(៩០៨.២៨៥)	-	-	(២៦.៦៧០.៨១២)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២.៥៧៩.១៣៦	៤៧៣.៣៣០	៨៤.២៩០.៣៤៩	៥.៦៧៣.៨៩៩	១.៩៧៧.៥៣៨	-	២៣.៩២២.៧៥២	១១៨.៩៣៤.៩៨៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ថ្លៃដើម	២.៥៧៩.១៣៦	៥.៩៦១.៨១១	៦២៧.០៧៣.៣៥៥	៨.៥២៦.៤៧៥	១៨.០៣០.៧២៥	២.០២៥.៥៥៣	២៣.៩២២.៧៥២	៦៨៨.១១៩.៨០៧
រំលស់បង្គរ	-	(៥.៤៧០.៥០០)	(៥៤២.៧៨៣.០០៦)	(២.៨៥២.៦១៦)	(១៦.០៥៣.១៨៧)	(២.០២៥.៥៥៣)	-	(៥៦៩.១៨៤.៨៦២)
	២.៥៧៩.១៣៦	៤៧៣.៣៣០	៨៤.២៩០.៣៤៩	៥.៦៧៣.៨៩៩	១.៩៧៧.៥៣៨	-	២៣.៩២២.៧៥២	១១៨.៩៣៤.៩៤៥
គិតជាលានរៀល	១០.៤៣៣	១.៩៨៧	៣៤០.៩៥៤	២២.៩៥១	៧.៩៩៩	-	៩៦.៧៦៨	៤៨១.០៩២

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

	ដីធ្លី*	អគារ និងការ កែលម្អ ទ្រព្យជួល	បរិក្ខារ បណ្តាញ	ប្រព័ន្ធទូទាត់ កម្រៃសេវា	បរិក្ខារ សន្លឹក និង ឧបករណ៍បំពាក់	យានយន្ត	ទ្រព្យសកម្មរំពុះ ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយ៉ាងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	២.៥៧៩.១៣៦	៤៩១.៣១១	៨៤.២៩០.៣៤៩	៥.៦៧៣.៨៥៩	១.៩៧៧.៥៣៨	-	២៣.៩២២.៧៥២	១១៨.៩៣៤.៩៤៥
បន្ថែម	-	-	-	-	-	-	៩.១៩៩.៧៥១	៩.១៩៩.៧៥១
ផ្ទេរ	-	១៩៩.១២២	១៩.៧២៦.៥៨៥	-	១.៩៣៣.៤៧៤	១៧២.៦៤៨	(២២.០៣១.៨២៩)	-
លក់ចេញ/ថ្លៃដើមជម្រះចេញពីបញ្ជី	-	-	(៥.៤៣៨.៩៦១)	-	(៣៨.៨៦៦)	-	(៧៥៧.១៥១)	(៦.២៣៤.៩៧៨)
លក់ចេញ/រំលស់បង្គរ	-	-	៥.៣៩២.៨៦៦	-	២២.៥២៩	-	-	៥.៤១៥.៣៩៥
រំលស់ក្នុងឆ្នាំ	-	(១៨០.៧១១)	(២០.៧៦១.៦៨៩)	(១.៧០៣.៥១៥)	(១.២៨២.៩០១)	(២៣.០០០)	-	(២៣.៩៥១.៨១៦)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២.៥៧៩.១៣៦	៥០៩.៧២២	៨៣.២០៩.១៥០	៣.៩៧០.៣៤៤	២.៦១១.៧៧៤	១៤៩.៦៤៨	១០.៣៣៣.៥២៣	១០៣.៣៦៣.២៩៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ថ្លៃដើម	២.៥៧៩.១៣៦	៦.១៦០.៩៣៣	៦៤១.៣៦០.៩៧៩	៨.៥២៦.៤៧៥	១៩.៩២៥.៣៣៣	២.១៩៨.២០១	១០.៣៣៣.៥២៣	៦៩១.០៨៤.៥៨០
រំលស់បង្គរ	-	(៥.៦៥១.២១១)	(៥៥៨.១៥១.៨២៩)	(៤.៥៥៦.១៣១)	(១៧.៣១៣.៥៥៩)	(២.០៤៨.៥៥៣)	-	(៥៨៧.៧២១.២៨៣)
	២.៥៧៩.១៣៦	៥០៩.៧២២	៨៣.២០៩.១៥០	៣.៩៧០.៣៤៤	២.៦១១.៧៧៤	១៤៩.៦៤៨	១០.៣៣៣.៥២៣	១០៣.៣៦៣.២៩៧
គិតជាលានរៀល	១០.៥០៧	២.០៧៧	៣៣៨.៩៩៤	១៦.១៧៥	១០.៦៤០	៦១០	៤២.០៩៩	៤២១.១០២

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ថ្លៃដើមនៃទ្រព្យសកម្មដែលត្រូវបានរំលស់អស់ទាំងស្រុងមានចំនួន ៥២៤.០២៤.២៥១ ដុល្លារអាមេរិក (២០២០ ៖ ៤៦៤.៧០៦.១៦២ ដុល្លារអាមេរិក)។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

(*) ដីឡូត៍នេះមានទីតាំងស្ថិតនៅក្រុម ៤ ភូមិ ៤ សង្កាត់ ច្រាំងចម្រុះ ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ ប័ណ្ណកម្មសិទ្ធិស្ថិតនៅក្រោមឈ្មោះរបស់ភាគទុនិកក្រុមហ៊ុនរួម (អ្នកឧកញ៉ា គិត ម៉េង)។ ក្រុមហ៊ុនរួមបានចុះកិច្ចព្រមព្រៀងភតិសន្យា ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៩ ជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីជួលដីឡូត៍នេះក្នុងរយៈពេល៣០ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៩ ដែលមានជម្រើសក្នុងការបន្តកិច្ចព្រមព្រៀងជាថ្មីក្នុងរយៈពេល៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំទី២៩ នៃចរិយាល័យជួល។ ភតិសន្យានេះត្រូវបានបង់ប្រាក់រួចទាំងស្រុងជាមុន។ ភាគីម្ចាស់ទ្រព្យជួលបានយល់ព្រមក្នុងការផ្តល់សិទ្ធិឱ្យភាគីអ្នកជួលនូវជម្រើសក្នុងការទិញទីតាំងនេះ នាពេលបញ្ចប់កិច្ចសន្យាជួល ក្នុងទឹកប្រាក់ចំនួន ១០.០០០ ដុល្លារអាមេរិក។ ដីដែលបានជួលនេះត្រូវបានចាត់ថ្នាក់ជាទ្រព្យសម្បត្តិ និងបរិក្ខារ ដោយសារហានិភ័យ និងផលលើកម្មសិទ្ធិមួយផ្នែកធំ រួមទាំងការគ្រប់គ្រងលើតម្លៃសំណល់របស់ដីឡូត៍នោះ ត្រូវបានផ្ទេរមកក្រុមហ៊ុនរួចរាល់ហើយ ទោះបីជាមិនទាន់បានផ្ទេរប័ណ្ណកម្មសិទ្ធិជាផ្លូវការក៏ដោយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គ្រឿងបន្លាស់បរិក្ខារបណ្តាញ មានចំនួន ១.១៩០.០២១ ដុល្លារអាមេរិក (២០២០ ៖ ១.១៩០.០២១ ដុល្លារអាមេរិក) ត្រូវបានរួមបញ្ចូលនៅក្នុងបរិក្ខារបណ្តាញ។

តារាងខាងក្រោមនេះផ្តល់នូវព័ត៌មានអំពីសាច់ប្រាក់ដែលបានប្រើ សម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
បន្ថែម	៩.១៩៩.៧៥១	៣៧.៤២៥	១៨.០៤៣.៥៨៥	៧៣.៥៦៤
កំណើន/(តំហាយ)បង្គរអចលនទ្រព្យ	៩៧.៦១៩	៣៩៧	(៩៥.០៧៤)	(៣៨៨)
កំណើនបុព្វបទនឱ្យអ្នកផ្គត់ផ្គង់ សម្រាប់ការទិញទ្រព្យសកម្ម	៣.៥៥៣.៨១០	១៤.៤៥៧	៦៧៩.៤៧៧	២.៧៧០
(កំណើន)/តំហាយទឹកប្រាក់ត្រូវសងសម្រាប់ការទិញទ្រព្យសកម្ម	(៦៥៦.៣៧០)	(២.៦៧០)	១១.០៨៩.២៨៧	៤៥.២១១
តំហាយទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ សម្រាប់ការទិញទ្រព្យសកម្ម	៩.៨៦៨	៤០	២៣៥.៤៣៩	៩៦០
សាច់ប្រាក់ដែលបានប្រើ សម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១២.២០៤.៦៧៨	៤៩.៦៨៩	២៩.៩៩២.៧១៤	១២២.១១៧

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៦. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលក្រុមហ៊ុនរួមជាភាគីអ្នកជួល។

(i). ទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម បង្ហាញនូវចំនួនដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

	៣១ ធ្នូ ២០២១		៣១ ធ្នូ ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
ដីធ្លីសម្រាប់ការិយាល័យ (*)	៧៩.៧៧៦.៣៧៨	៣២៥.០០៩	៧៨.៧៣៨.៥១២	៣១៨.៤៩៧
អគារសម្រាប់មជ្ឈមណ្ឌលផ្តល់សេវា	៦៧៦.០១១	២.៧៥៤	៦០១.៦៨៧	២.៤៣៤
ដីធ្លីសម្រាប់ដាក់បង្គោលអង្កែត	៣៨.៨៦១.១៣២	១៥៨.៣២០	៣៤.១៨០.៦៥៦	១៣៨.២៦១
	១១៩.៣១៣.៥២១	៤៨៦.០៨៣	១១៣.៥២០.៨៥៥	៤៥៩.១៩២
<i>បំណុលភតិសន្យា</i>				
រយៈពេលខ្លី	៦.០៩១.៤៧៥	២៤.៨១៧	៤.៦៤៨.០០២	១៨.៨០១
រយៈពេលវែង	៣៨.៨៦៤.៦៧៧	១៤២.០៣៩	២៨.៩២៧.១៨៩	១១៧.០១០
	៤៤.៩៥៦.១៥២	១៦៦.៨៥៦	៣៣.៥៧៥.១៩១	១៣៥.៨១១

(*) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ភាគទុនិកចុងក្រោយ ដែលជាម្ចាស់ដីឡូត៍ទាំង៥ទីតាំងដែលត្រូវបានជួល សម្រាប់ធ្វើជាអគារការិយាល័យ និងចំណាត់ថ្នាក់របស់ក្រុមហ៊ុន បានធ្វើសោធនកម្មកិច្ចព្រមព្រៀងភតិសន្យា ដោយបានកែប្រែចំណុចទី១០ គិតចាប់ពីកាលបរិច្ឆេទធ្វើសោធនកម្ម ដោយតម្រូវឱ្យបង់ប្រាក់ថ្លៃឈ្នួលមុនចំនួន ៧៣.៨៤៧.៥២៥ ដុល្លារអាមេរិក។ ប៉ុន្តែភាគទុនិកបានព្រមព្រៀងជាមួយក្រុមហ៊ុន ដើម្បីកាត់កងថ្លៃឈ្នួលបង់មុននេះជាមួយនឹងឥណទានត្រូវទទួលពីក្រុមហ៊ុន Three Star Investment Cambodia Ltd ដោយផ្អែកទៅតាមកិច្ចព្រមព្រៀងរវាងបីភាគី គឺរវាងក្រុមហ៊ុន ភាគទុនិកចុងក្រោយ និងក្រុមហ៊ុន Three Star Investment Cambodia Ltd (កំណត់សម្គាល់ ៩)។ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ចំនួន ៨១.០៨៨.៦២៦ ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់ពីកិច្ចព្រមព្រៀងភតិសន្យានេះ ប៉ុន្តែទឹកប្រាក់ចំនួន ៩០១.៩២៤ ដុល្លារអាមេរិក ត្រូវបានកាត់ត្រាខាងខ្ទង់ឥណទាននៃទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជានិយ័តកម្ម ដែលជាលទ្ធផលបណ្តាលមកពីការកែប្រែភតិសន្យានេះ។

ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ក្នុងអំឡុងឆ្នាំ២០២១ មានចំនួន ១៤.៥៧៨.៤៣៩ ដុល្លារអាមេរិក (២០២០៖ ២.៨០៥.៣៩៥ ដុល្លារអាមេរិក)។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៦. ភតិសន្យា (ត)

(ii). ទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម បង្ហាញនូវចំនួនដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាង
ក្រោម៖

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
ដីធ្លីសម្រាប់ការិយាល័យ	២.០៥៧.៩៨២	៨.៣៧២	១.៦២៧.៦៦៤	៦.៦៣៦
ដីធ្លីសម្រាប់ដាក់បង្គោលអង្កែត	៦.៣៥២.៣៤២	២៥.៨៤១	៦.២៥៦.៥៣៨	២៥.៥០៨
អគារសម្រាប់មជ្ឈមណ្ឌលផ្តល់សេវា	៣៧៥.៤៤៩	១.៥២៧	១១២.៨៦៤	៤៦០
	<u>៨.៧៨៥.៧៧៣</u>	<u>៣៥.៧៤០</u>	<u>៧.៩៩៧.០៦៦</u>	<u>៣២.៦០៤</u>
<i>ចំណាយការប្រាក់</i>				
(រួមបញ្ចូលនៅក្នុងចំណាយហិរញ្ញវត្ថុ)	៤.២០១.៨៤២	១៧.០៩៣	៣.៤៤៣.៨៥៦	១៤.០៤០
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (រួមបញ្ចូលនៅក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	<u>៧៤៣.៣៨៧</u>	<u>៣.០២៤</u>	<u>១.១៧០.៧០៤</u>	<u>៤.៧៧៣</u>
	<u>៤.៩៤៥.២២៩</u>	<u>២០.១១៧</u>	<u>៤.៦១៤.៥៦០</u>	<u>១៨.៨១៣</u>
	<u><u>១៣.៧៣១.០០២</u></u>	<u><u>៥៥.៨៥៧</u></u>	<u><u>១២.៦១១.៦២៦</u></u>	<u><u>៥១.៤១៧</u></u>

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យាក្នុងឆ្នាំ២០២១ មានចំនួន ១០.៤៦៧.៨១៨ ដុល្លារអាមេរិក
(២០២០ ៖ ៩.៥៤៤.៤៤៧ ដុល្លារអាមេរិក)។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៧. ទ្រព្យសកម្មអរូបី

	កម្រៃរេដ្ឋប័ណ្ណ	
	ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០		
ថ្លៃដើម	៨.៦៣៨.៤៨៤	៣៤.៧០៩
រំលស់បង្គរ	(៥.២៨៤.៩៩៨)	(២១.៥៣៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤៩៣
	៣.៣៥៣.៤៨៦	១៣.៦៦៥
តម្លៃចុះបញ្ជីសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៣.៣៥៣.៤៨៦	១៣.៦៦៥
រំលស់	(៣៧៣.៧៨៣)	(១.៥១២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០០)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២.៩៧៩.៧០៣	១២.០៥៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
ថ្លៃដើម	៨.៦៣៨.៤៨៤	៣៤.៧០៩
រំលស់បង្គរ	(៥.៦៥៨.៧៨១)	(២២.៨៩០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៣៤
	២.៩៧៩.៧០៣	១២.០៥៣
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១		
ថ្លៃដើម	៨.៦៣៨.៤៨៤	៣៤.៧០៩
រំលស់បង្គរ	(៥.៦៥៨.៧៨១)	(២២.៨៩០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៣៤
	២.៩៧៩.៧០៣	១២.០៥៣
តម្លៃចុះបញ្ជីសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	២.៩៧៩.៧០៣	១២.០៥៣
រំលស់	(៣៧៣.៧៨៣)	(១.៥២១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៨៥
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២.៦០៥.៩២០	១០.៦១៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
ថ្លៃដើម	៨.៦៣៨.៤៨៤	៣៤.៧០៩
រំលស់បង្គរ	(៦.០៣២.៥៦៤)	(២៤.៥៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤៤៨
	២.៦០៥.៩២០	១០.៦១៧

ទ្រព្យសកម្មអរូបីនឹងត្រូវដករំលស់អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ដែលនៅសល់ រវាងពី១៣ខែ ទៅ ២៥២ខែ (២០២០៖ ១៣ខែ ទៅ ២៦៤ខែ)។

ក្រុមហ៊ុន ខេម ថ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៨. បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់សម្រាប់ការទិញទំនិញសកម្ម

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ZTE Corporation	៤.២១៧.៤៦៨	១៧.១៨២	២៤១.០៣៥	៩៧៥
ហ្វេត ជី អ៊ី អេច ខេ (ខេមបូឌា)	៥៥៨.៨៣៦	២.២៧៧	៧៦.៦៥៥	៣១០
Huawei International Pte	១.៩១៤.០០៨	៧.៧៩៨	២.០៧៩.០០០	៨.៤១០
ហ្វៀង ចេកណាឡឌី (ខេមបូឌា)	៤៣.៩៦៧	១៧៩	៨១៨.០២០	៣.៣០៩
អ្នកផ្គត់ផ្គង់ផ្សេងៗ	៣៨៣.៧២០	១.៥៦៣	៣៤៩.៤៧៩	១.៤១៣
	<u>៧.១១៧.៩៩៩</u>	<u>២៨.៩៩៩</u>	<u>៣.៥៦៤.១៨៩</u>	<u>១៤.៤១៧</u>

៩. ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ប្រាក់ដើម	១៣៤.៤០៦.៤៤៤	៥៤៧.៥៧១	១៣៧.៨១៣.៤៤១	៥៥៧.៤៥៥
ការប្រាក់ត្រូវទទួល	២១៩.១១៥.៧៩៦	៨៩២.៦៨០	១៩៩.៦៩៩.៥៦៨	៨០៧.៧៨៥
	<u>៣៥៣.៥២២.២៤០</u>	<u>១.៤៤០.២៥១</u>	<u>៣៣៧.៥១៣.០០៩</u>	<u>១.៣៦៥.២៤០</u>

ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធគឺជាឥណទានផ្តល់ឱ្យក្រុមហ៊ុន Three Star Investment Cambodia Ltd ជាអ្នកខ្ចីប្រាក់ ដោយបានចូលជាធរមាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩។ ឥណទាននេះគឺជាឥណទាន back to back ជាមួយប្រាក់កម្ចីពីសម្ព័ន្ធធនាគារ ដែលដឹកនាំដោយធនាគារ Bank of China Limited សាខា Shenzhen (សូមមើលកំណត់សម្គាល់ ២០)។

វិសោធនកម្មទី២ ចំពោះកិច្ចព្រមព្រៀងឥណទាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ដើម្បីលុបចោលវិសោធនកម្មទី១ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ និងបានផ្ទេរការប្រាក់ត្រូវទទួលចំនួន ៨៧.១៩៨.៤៩៤ ដុល្លារអាមេរិក ទៅក្នុងចំណែកប្រាក់ដើម ដែលបានបណ្តាលឱ្យប្រាក់ដើមឥណទានសរុបថ្មីកើនឡើងដល់ ៤៥៣.៧៧៧.៩៥០ ដុល្លារអាមេរិក។ វិសោធនកម្មនេះត្រូវបានអនុវត្តត្រឡប់ក្រោយ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣។

វិសោធនកម្មទី២ ក៏បានចែងថាឥណទាននេះមិនមានការប្រាក់ទេ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ តទៅ។ មុនវិសោធនកម្មនេះ ឥណទាននេះមានអត្រាការប្រាក់តាមអត្រា LIBOR ជាប្រាក់ដុល្លារអាមេរិក បូកនឹង ៣,៥% និងកម្រៃប្រតិបត្តិការ ៣,៥%។

វិសោធនកម្មទី៣ ចំពោះកិច្ចព្រមព្រៀងឥណទាន ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដើម្បីលុបចោលវិសោធនកម្មទី២ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣។ វិសោធនកម្មនេះត្រូវបានអនុវត្តត្រឡប់ក្រោយ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៩. ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ (ត)

វិសោធនកម្មទី៣ ក៏បានចែងថាឥណទាននេះមានអត្រាការប្រាក់ ៧,៥% ។ មុនវិសោធនកម្មនេះ ឥណទាននេះមិនមានការប្រាក់ទេ។

ឥណទាននេះត្រូវទូទាត់សងវិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ការទូទាត់សងប្រាក់ដើម និង ការប្រាក់នៃឥណទាននេះ ត្រូវធ្វើឡើងទាំងស្រុងនៅពេលបញ្ចប់កិច្ចព្រមព្រៀងឥណទាន។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនបានព្រមព្រៀងជាមួយអ្នកខ្ចីប្រាក់ ភាគទុនិកចុងក្រោយ និងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួនថា ចំណាយបង់មុនលើការជួលដីធ្លីពីភាគទុនិកចុងក្រោយចំនួន ៧៣.៨៤៧.៥២៥ ដុល្លារអាមេរិក (សូមមើលកំណត់សម្គាល់ ៦) ប្រាក់កម្ចីពីភាគទុនិកចុងក្រោយចំនួន ១៧១.១៦២.០៧៣ ដុល្លារអាមេរិក (សូមមើលកំណត់សម្គាល់ ៣៤(v)) និងទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធចំនួន ៥៤.៣១៨.៤៨១ដុល្លារអាមេរិក ត្រូវកាត់កងជាមួយនឹងឥណទានត្រូវទទួលរបស់ខ្លួន។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនបានព្រមព្រៀងជាមួយភាគទុនិកចុងក្រោយថា ប្រាក់កម្ចីបន្ថែមដែលក្រុមហ៊ុនបានទទួលពីភាគទុនិកចុងក្រោយចំនួន ៤.៨៨២.០០០ ដុល្លារអាមេរិក ត្រូវកាត់កងជាមួយនឹងឥណទានត្រូវទទួល។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនបានព្រមព្រៀងជាមួយនឹងភាគទុនិកចុងក្រោយ ដើម្បីកាត់កងទូទាត់សងសុទ្ធទៅឱ្យភាគទុនិកចុងក្រោយចំនួន ៣.៤០៦.៩៩៧ ដុល្លារអាមេរិក ជាមួយនឹងឥណទានត្រូវទទួលនេះ។ ទោះជាយ៉ាងណាក៏ដោយ ការខាតបង់ពីការកែប្រែឥណទាន មិនត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាតរួមទេ ដោយសារវាមិនមានចំនួនជាសារវន្ត។

ឥណទានត្រូវទទួលដែលនៅសល់ ទាំងប្រាក់ដើម និងការប្រាក់ នៅតែមានកាលបរិច្ឆេទផុតកំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដដែល។

តម្លៃសមស្របនៃឥណទានគឺ ៣៥៧.១៩៧.៤៤៦ ដុល្លារអាមេរិក (២០២០ ៖ ៣៤២.២៦៤.៨៣៨ ដុល្លារអាមេរិក)។ តម្លៃសមស្របរបស់វាគឺពឹងផ្អែកទៅលើលំហូរសាច់ប្រាក់ មិនធ្វើអប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីក្នុងកិច្ចព្រមព្រៀងកម្ចីពាណិជ្ជកម្ម (CFA) នាដំណាច់ឆ្នាំគឺ ៥,១៧០% (២០២០ ៖ ៥,២៤៦%)។

១០. ចំណាយបង់មុន និងប្រាក់កក់

ចំណាយបង់មុន និងប្រាក់កក់គឺជាចំណាយដែលបានបង់មុនសម្រាប់ការជួល ធានារ៉ាប់រង ការជួលខ្សែកាប ការផ្សាយពាណិជ្ជកម្ម ការពិគ្រោះយោបល់ និងចំណាយផ្សេងៗទៀត និងប្រាក់កក់ឱ្យនាយកដ្ឋានគយ សម្រាប់ការនាំចូលបរិក្ខារបណ្តោះអាសន្ន។

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ចំណាយបង់មុនលើការផ្សាយពាណិជ្ជកម្ម	៤៥៦.៤៥២	១.៨៦០	៨៥៦.០៤០	៣.៤៦៣
ចំណាយបង់មុនលើការធានារ៉ាប់រង – បណ្តាញ	១១.២៣៥	៤៦	៣៣.១០១	១៣៤
ប្រាក់កក់	៣០៨.៦៩៧	១.២៥៨	៣២៦.១៨៣	១.៣១៩
ចំណាយបង់មុនផ្សេងៗ	៤៩៩.៣៥១	២.០៣៣	៥៦១.៧៧២	២.២៧២
	១.២៧៥.៧៣៥	៥.១៩៧	១.៧៧៧.០៩៦	៧.១៨៨

ក្រុមហ៊ុន ខេម ជឺអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១១. សន្និធិ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ស៊ីមកាត	៤៥៦.៦៤១	១.៨៦០	៦៥៥.៤៦៨	២.៦៥១
កាតបញ្ចូលទឹកប្រាក់ដោយបង់ប្រាក់មុន	៣៤០.៤១៥	១.៣៨៧	៣៩៣.៩៥៥	១.៥៩៤
ទូរស័ព្ទលើតុ	១.១១២	៥	១០៨.៩១៧	៤៤១
ប័ណ្ណទិន្នន័យ	២៤	-	២៤	-
បរិក្ខារអ៊ិនធើណែត (telesurf)	២៩.២១៣	១១៩	២៩.២១៣	១១៨
សម្ភារធ្វើជាដ្ឋាន សែលកាត	២០.៧២៨	៨៤	២៥.៩១៦	១០៥
	<u>៨៤៨.១៣៣</u>	<u>៣.៤៥៥</u>	<u>១.២១៣.៤៩៣</u>	<u>៤.៩០៩</u>

១២. ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ធនាគារវីង (ខេមបូឌា) ម.ក	១០៩.៥៥៤	៤៤៦	១.១១៣.១៩៤	៤.៥០២
រ៉ូយ៉ាល់ គ្រុប ខុអិលធីឌី	-	-	១៥៨.១៥៥	៦៤០
ម៉ូបាយល៍ រឺប្រេស ខមភេមនី លីមីធីត	-	-	២០០.២៦៣	៨១០
អេវី ប្រាយ រីច ក្រេឌីង ខមភេនី អិលធីឌី	-	-	៦០៧.៥១៧	២.៤៥៧
ក្រុមហ៊ុនផ្សេងៗ	២០.៤៥៦	៨៤	៧២.៦៥៨	២៩៥
	<u>១៣០.០១០</u>	<u>៥៣០</u>	<u>២.១៥១.៧៨៧</u>	<u>៨.៧០៤</u>

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១៣. ឧបករណ៍ហិរញ្ញវត្ថុ

១៣.១ ឧបករណ៍ហិរញ្ញវត្ថុបែបចែកតាមប្រភេទ

	ទ្រព្យសកម្មហិរញ្ញវត្ថុចាស់រែចតាមថ្លៃដើមកំណត់			
	២០២១	២០២១	២០២០	២០២០
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មនៅក្នុងរបាយការណ៍ស្ថានភាព				
ហិរញ្ញវត្ថុរួម				
ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	៣៥៣.៥២២.២៤០	១.៤៤០.២៥០	៣៣៧.៥១៣.០០៩	១.៣៦៥.២៤០
ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ	១៣០.០១០	៥៣០	២.១៥១.៧៨៧	៨.៧០៤
គណនីអតិថិជនពាណិជ្ជកម្ម និង				
គណនីអតិថិជនផ្សេងៗ	៣.២៦៦.០៩០	១៣.៣០៦	៤.០៥៨.៣៦១	១៦.៤១៦
ប្រាក់បញ្ញើរយៈពេលខ្លី	១.៥០០.០០០	៦.១១១	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៨.៣៣១.៤៨៣	៣៣.៩៤២	៧.៣២៨.៣៦៤	២៩.៦៤៣
	<u>៣៦៦.៧៤៩.៨២៣</u>	<u>១.៤៩៤.១៣៩</u>	<u>៣៥១.០៤៣.១៦១</u>	<u>១.៤២០.០០៣</u>

	បំណុលហិរញ្ញវត្ថុចាស់រែចតាមថ្លៃដើមកំណត់			
	២០២១	២០២១	២០២០	២០២០
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
បំណុលនៅក្នុងរបាយការណ៍ស្ថានភាព				
ហិរញ្ញវត្ថុរួម				
ប្រាក់កម្ចី	១៧៦.២៣៣.៧៣៨	៧៤៤.០៥៤	១៨៣.៩៤៤.១៤៣	៧៤៤.០៥៤
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង				
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤០.១៩៩.២០៦	១៦៣.៧៧២	៧៩.៥៩៣.៨៧២	៣២១.៩៥៧
ទឹកប្រាក់ត្រូវសងសម្រាប់ការទិញទ្រព្យសកម្ម	២.៣៣០.៨៣៦	៩.៤៩៦	៤៨.២៥០.៧១០	១៩៥.១៧៤
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	១៣.២៥៦.៣៨៣	៧៥.៩៨៩	១៨.៧៨៥.៩៤២	៧៥.៩៨៩
បង្គរបំណុល	១៩.៥៣៦.១០៤	៦៤.១១៥	១១.៥៩៩.៦៧៣	៦៤.១១៥
បំណុលកតិសន្យា	៤០.៩៥៦.១៥២	១៦៦.៨៥៦	៣៣.៥៧៥.១៩១	១៣៥.៨១១
	<u>២៩២.៥១២.៤១៩</u>	<u>១.២២៤.២៨២</u>	<u>៣៧៥.៧៤៩.៥៣១</u>	<u>១.៥៣៧.១០០</u>

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១៣. ឧបករណ៍ហិរញ្ញវត្ថុ (ត)

១៣.២ គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

គុណភាពឥណទាននៃប្រាក់បញ្ញើរយៈពេលខ្លី និងសមតុល្យសាច់ប្រាក់នៅធនាគារដែលមានអាជ្ញាប័ណ្ណ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមចំណាត់ថ្នាក់ឥណទានខាងក្រៅ ដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ធនាគារក្នុងស្រុក				
B	៩៦៤.០១៦	៣.៩២៧	២.២៦៥.៥៦៨	៩.១៦៤
មិនមានចំណាត់ថ្នាក់	៧.៥៣១.៣៥៣	៣០.៦៨៣	៤.១៤០.៥៦៤	១៦.៧៤៧
	៨.៤៩៥.៣៦៩	៣៤.៦១០	៦.៤០៦.១៣២	២៥.៩១១
ធនាគារមានអាជ្ញាប័ណ្ណនៅក្រៅប្រទេស				
BBB+	១.១២១.៥៧៤	៤.៥៦៩,២៩	៦៧៨.៥១៥	២.៧៤៦
	៩.៦១៦.៩៤៣	៣៩.១៧៩,៤៣	៧.០៨៤.៦៤៧	២៨.៦៥៧

១៤. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
គណនីអតិថិជនពាណិជ្ជកម្ម – សេវាទូរស័ព្ទ និង ការជាវ	៨២២.៨៧០	៣.៣៥២	៥៩៨.៦៨៣	២.៤២២
គណនីអតិថិជនពាណិជ្ជកម្ម – សេវាទូរស័ព្ទឆ្លង ប្រព័ន្ធ	៥៩០.០៧៥	២.៤០៤	៩៣៥.៨៩១	៣.៧៨៦
គណនីអតិថិជនពាណិជ្ជកម្ម – សេវាទូរស័ព្ទក្រៅ ប្រទេស	៥០៩.៩៣៧	២.០៧៧	៣៤៦.៩០១	១.៤០៣
	១.៩២២.៨៨២	៧.៨៣៣	១.៨៨១.៤៧៥	៧.៦១១
ដក៖ សំវិធានធនសម្រាប់ការថយចុះតម្លៃនៃទឹកប្រាក់ ត្រូវទទួល	(៤៣០.៩៨៨)	(១.៧៥៦)	(៤៣០.៩៨៨)	(១.៧៤៣)
គណនីអតិថិជនពាណិជ្ជកម្ម – សុទ្ធ	១.៤៩១.៨៩៤	៦.០៧៧	១.៤៥០.៤៨៧	៥.៨៦៨
ទឹកប្រាក់ត្រូវទទួលផ្សេងៗ (*)	១.២១៥.០៧៤	៤.៩៤៩	២.៥៨៦.៩១៩	១០.៤៦៣
បង្កចំណូលផ្សេងៗ	៥៥៩.១២២	២.២៧៨	២០.៩៥៥	៨៥
បុរេប្រទានផ្សេងៗ	៥៧៥.៨៦៥	២.៣៤៨	៣១២.៥៤៩	១.២៦៤
	៣.៨៤១.៩៥៥	១៥.៦៥២	៤.៣៧០.៩១០	១៧.៦៨០

ក្រុមហ៊ុន ខេម ជ័យសម័យ អេសអេស អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១៤. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ (ត)

តម្លៃកត់ត្រាដកសំវិធានធនសម្រាប់ការថយចុះតម្លៃ នៃគណនីអតិថិជនពាណិជ្ជកម្ម ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា (សូមមើលកំណត់សម្គាល់ ៣.៣)។

គណនីអតិថិជនពាណិជ្ជកម្មបានមកពីការផ្តល់សេវាទូរគមនាគមន៍ ឱ្យអតិថិជនមួយចំនួនធំៗ។ គណនីអតិថិជនពាណិជ្ជកម្មពីអតិថិជនជាលក្ខណៈបុគ្គល ពីប្រតិបត្តិករ និងពីដៃគូសេវាទូរស័ព្ទក្រៅប្រទេស យ៉ាងហោចណាស់ត្រូវបានត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ហើយសំវិធានធនបាត់បង់ត្រូវបានទទួលស្គាល់ ដោយប្រើវិធីសាស្ត្រសាមញ្ញរបស់ CIFRS 9 (សូមមើលកំណត់សម្គាល់ ៣.១(ខ))។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គណនីអតិថិជនពាណិជ្ជកម្មមានចំនួន ៤៣០.៩៨៨ ដុល្លារអាមេរិក (២០២០ ៖ ៤៣០.៩៨៨ ដុល្លារអាមេរិក) ត្រូវបានថយចុះតម្លៃ និងត្រូវបានកត់ត្រាសំវិធានធនដូចខាងក្រោម៖

បម្រែបម្រួលសំវិធានធនបាត់បង់

	<u>២០២១</u>	<u>២០២១</u>	<u>២០២០</u>	<u>២០២០</u>
	<u>ដុល្លារអាមេរិក</u>	<u>លានរៀល</u>	<u>ដុល្លារអាមេរិក</u>	<u>លានរៀល</u>
នៅថ្ងៃទី០១ ខែមករា	៤៣០.៩៨៨	១.៧៤៣	១.០០៥.៧០៣	៤.០៩៨
ការកត់ត្រាលុបចោលនៃការខាតបង់ណាមកពីការថយចុះតម្លៃ	-	-	(៥៧៤.៧១៥)	(២.៣៤៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣	-	(១២)
នៅថ្ងៃទី៣១ ខែធ្នូ	<u>៤៣០.៩៨៨</u>	<u>១.៧៥៦</u>	<u>៤៣០.៩៨៨</u>	<u>១.៧៤៣</u>

តម្លៃយោងនៃសមតុល្យគណនីអតិថិជន គឺជាហានិភ័យឥណទានអតិបរមា។

(*) ទឹកប្រាក់ត្រូវទទួលបានក្នុងឆ្នាំ២០២០ រួមមាន ទឹកប្រាក់ត្រូវទទួលពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន ១.៩៣៣.២៩៤ ដុល្លារអាមេរិក ចំពោះទឹកប្រាក់សំណង ៥០% នៃមូលនិធិកាតព្វកិច្ចសេវាជាសកល និង ២០% នៃមូលនិធិសម្រាប់ការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ សម្រាប់ឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុនទូទាត់កាតព្វកិច្ចរបស់ក្រុមហ៊ុន ចំពោះមូលនិធិទាំងនេះក្នុងឆ្នាំ២០២១។ មិនមានទឹកប្រាក់ត្រូវទទួលក្នុងឆ្នាំ២០២១ទេ។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១៥. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
សាច់ប្រាក់នៅធនាគារ	៨.០៨២.៦៩៧	៣២.៩២៨	៧.០៨៤.៦៤៧	២៨.៦៥៧
សាច់ប្រាក់ក្នុងដៃ	២៤៨.៧៨៦	១.០១៤	២៤៣.៧១៧	៩៨៦
	<u>៨.៣៣១.៤៨៣</u>	<u>៣៣.៩៤២</u>	<u>៧.៣២៨.៣៦៤</u>	<u>២៩.៦៤៣</u>

នៅក្នុងសាច់ប្រាក់នៅធនាគារ រួមបញ្ចូលនូវគណនីប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក ចំនួន ៥.៧៨៦.៤២៤ ដុល្លារអាមេរិក (២០២០ ៖ ៤.៥៤៥.៦៦៤ ដុល្លារអាមេរិក) ដែលទទួលបានការប្រាក់ ១,៥០% ក្នុងមួយឆ្នាំ (២០២០ ៖ ០,៥០% ក្នុងមួយឆ្នាំ)។

ក្នុងអំឡុងឆ្នាំ ក្រុមហ៊ុនបានបិទគណនីធនាគាររបស់ខ្លួននៅធនាគារ សហពាណិជ្ជ ក.អ មានទឹកប្រាក់ចំនួន ២០.៣៧៧ ដុល្លារអាមេរិក (២០២០ ៖ ២០.៣៧៧ ដុល្លារអាមេរិក) សម្រាប់ផលិតផល Cellcard Cash។ ក្រុមហ៊ុនរួមបានលុបចោលប្រតិបត្តិការរបស់ផលិតផល Cellcard Cash នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។

លើកលែងតែធនាគារ Bank of China Limited ខាងលើ អ្នកផ្តល់ប្រាក់កម្ចីមានសិទ្ធិអាទិភាពទីមួយចំពោះអត្ថប្រយោជន៍នៃទ្រព្យបញ្ចាំ លើគណនីធនាគារទាំងអស់របស់ក្រុមហ៊ុនរួម។

សមតុល្យផ្សេងៗទៀតដែលរក្សាទុកនៅធនាគារពាណិជ្ជក្នុងស្រុក និងបរទេស គឺជាគណនីចរន្ត និងគណនីសន្សំ ដែលមានអត្រាការប្រាក់ ០,៥០% ក្នុងមួយឆ្នាំ (២០២០ ៖ ០,៥០% ក្នុងមួយឆ្នាំ)។

១៦. ដើមទុន

	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	លានរៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ភាគហ៊ុនធម្មតា	<u>៥.០០០</u>	<u>៥.០០០.០០០</u>	<u>២០.២២៥</u>
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
ភាគហ៊ុនធម្មតា	<u>៥.០០០</u>	<u>៥.០០០.០០០</u>	<u>២០.៣៧០</u>

ភាគហ៊ុនធម្មតារបស់ក្រុមហ៊ុនមានចំនួន ៥.០០០.០០០ ដុល្លារអាមេរិក បែងចែកទៅជា ៥.០០០ ភាគហ៊ុនធម្មតា ដែលមានតម្លៃបារិក ១.០០០ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ភាគហ៊ុនធម្មតាទាំងអស់ត្រូវបានចេញផ្សាយ និងបានបង់ប្រាក់រួចទាំងស្រុង។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១៧. ពន្ធពន្យារជាបំណុលលើប្រាក់ចំណូល

ពន្ធពន្យារជាបំណុលសម្រាប់ពន្ធពន្យារជាបំណុល នៅពេលដែលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធពន្យារជាបំណុលជាមួយនឹងបំណុលពន្ធក្នុងឆ្នាំ និងនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូលនោះ ទាក់ទងនឹងអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងមានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ពន្ធពន្យារជាបំណុលសម្រាប់ពន្ធពន្យារជាបំណុល	(៣៦២.៩៩៦)	(១.៤៧៩)	(៨៧.៥០២)	(៣៥៤)
ពន្ធពន្យារជាបំណុល	១៦.៦៤៨.២១០	៦៧.៨២៥	១៥.៥២២.០៤៥	៦២.៧៨៧
ពន្ធពន្យារជាបំណុល- សុទ្ធ	១៦.២៨៥.២១៤	៦៦.៣៤៦	១៥.៤៣៤.៥៤៣	៦២.៤៣៣

បម្រែបម្រួលគណនីពន្ធពន្យារ មានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
នៅថ្ងៃទី០១ ខែមករា	១៥.៤៣៤.៥៤៣	៦២.៤៣៣	១៦.៣៣០.១២៥	៦៦.៥៤៥
កាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតរួម (កំណត់សម្គាល់ ៣១)	៨៥០.៦៧១	៣.៤៦០	(៨៩៥.៥៨២)	(៣.៦៥១)
លម្អៀងពីការប្តូរប័យប័ណ្ណ	-	៤៥៣	-	(៤៦១)
នៅថ្ងៃទី៣១ ខែធ្នូ	១៦.២៨៥.២១៤	៦៦.៣៤៦	១៥.៤៣៤.៥៤៣	៦២.៤៣៣

បម្រែបម្រួលពន្ធពន្យារជាបំណុលសម្រាប់ពន្ធពន្យារជាបំណុលក្នុងអំឡុងឆ្នាំ ដោយមិនគិតដល់ការកាត់កងសមតុល្យក្នុងយុត្តាធិការដូចគ្នា មានដូចខាងក្រោម៖

ពន្ធពន្យារជាប្រព្រឹត្តិសកម្ម

	សំវិធានបទប្បញ្ញត្តិ គណនីអតិថិជន ពាណិជ្ជកម្ម និងគណនី អតិថិជនផ្សេងៗ				
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	បន្តប្រាក់ច្រើន	សរុប ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	(៨៧.៥០២)	(១៧៧.៨៣៦)	-	(២៦៥.៣៣៨)	(១.០៨១)
កាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតរួម	(១)	១៧៧.៨៣៦	-	១៧៧.៨៣៥	៧១៩
លម្អៀងពីការប្តូរប័យប័ណ្ណ	-	-	-	-	៨
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(៨៧.៥០២)	-	-	(៨៧.៥០២)	(៣៥៤)

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១៧. ពន្ធពន្យារជាចំណូលលើប្រាក់ចំណូល (ត)

ពន្ធពន្យារជាទ្រព្យសកម្ម (ត)

	សំវិធានបង់បង់ គណនីអតិថិជន ពាណិជ្ជកម្ម និងគណនី អតិថិជនផ្សេងៗ	តម្លៃសន្យា			
		តម្លៃសន្យា	បន្ទុកប្រាក់ចំណូល	សរុប	លានរៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	(៨៧.៥០២)	-	-	(៨៧.៥០២)	(៣៥៤)
កាត់ត្រាជាបន្តបន្ទាប់(តំណទាន)ក្នុង ចំណេញ-ខាតរួម	១.៣០៤	-	(២៧៦.៧៩៨)	(២៧៥.៤៩៤)	(១.១២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៣)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(៨៦.១៩៨)	-	(២៧៦.៧៩៨)	(៣៦២.៩៩៦)	(១.៤៧៩)

ពន្ធពន្យារជាចំណូល

	គណនីអតិថិជន ពាណិជ្ជកម្ម	ប្រតិបត្តិការ គណនីអតិថិជន	លេខ ពន្ធពន្យារ	តម្លៃសន្យា	ចំណេញពីការ ប្រើប្រាស់ ហិរញ្ញវត្ថុ ផ្សេងៗ	សរុប	
						ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	១៤៧.៥៨៣	៤៥៤.៣៤៨	១៥.៩៩៣.៥២១	-	-	១៦.៥៤៧.៩៦៩	៦៧.៦២៦
(តំណទាន)បន្តបន្ទាប់ចំណេញ-ខាតរួម	(១៤៧.៤០៩)	(១៩.៦៥៥)	(១.០៦៧.៥១៥)	១៦១.១៦២	-	(១.០៧៣.៤០២)	(៤.៣៤២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៤៩៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	១៧៤	៤៣៤.៧០៣	១៤.៩២៦.០០៦	១៦១.១៦២	-	១៥.៥២២.០៤៥	៦២.៧៨៧
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	១៧៤	៤៣៤.៧០៣	១៤.៩២៦.០០៦	១៦១.១៦២	-	១៥.៥២២.០៤៥	៦២.៧៨៧
(តំណទាន)បន្តបន្ទាប់ចំណេញ-ខាតរួម	៧១៩.០៩០	(៩៨.៣៧៧)	(៥៨៩.៧៦១)	១១៧.២៤១	៩៧៧.៩៧២	១.១២៦.១៦៥	៤.៥៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៤៥០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៧១៩.២៦៤	៣៣៦.៣២៦	១៤.៣៣៦.២៤៥	២៧៨.៤០៣	៩៧៧.៩៧២	១៦.៦៤៨.២១០	៦៧.៨២៥

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ពន្ធពន្យារជាទ្រព្យសកម្ម:				
ពន្ធពន្យារជាទ្រព្យសកម្មដែលត្រូវស្រង់មកវិញបន្ទាប់ពី១២ខែ	(៦៣៨.៤៩០)	(២.៦០១)	-	-
ពន្ធពន្យារជាទ្រព្យសកម្មដែលត្រូវស្រង់មកវិញក្នុងរយៈពេល១២ខែ	២៧៥.៤៩៤	១.១២២	(៨៧.៥០២)	(៣៥៤)
	(៣៦២.៩៩៦)	(១.៤៧៩)	(៨៧.៥០២)	(៣៥៤)
ពន្ធពន្យារជាបំណុល:				
ពន្ធពន្យារជាបំណុលដែលត្រូវស្រង់មកវិញបន្ទាប់ពី១២ខែ	១៥.៥២២.០៤៥	៦៣.២៣៧	១៦.៥៤៧.៩៦៩	៦៧.១២៦
ពន្ធពន្យារជាបំណុលដែលត្រូវស្រង់មកវិញក្នុងរយៈពេល១២ខែ	១.១២៦.១៦៥	៤.៥៨៨	(១.០៧៣.៤០២)	(៤.៣៤២)
	១៦.៦៤៨.២១០	៦៧.៨២៥	១៥.៤៧៤.៥៦៧	៦២.៧៨៧
ពន្ធពន្យារជាបំណុល - សុទ្ធ	១៦.២៨៥.២១៤	៦៦.៣៤៦	១៥.៣៩៧.០៦៥	៦២.៤៣៣

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

១៨. កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

អនុលោមតាមវិសោធនកម្មច្បាប់ស្តីពីការងារ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ និងប្រកាសចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាតព្វកិច្ចប្រាក់បំណាច់អតីតភាពការងារចំនួន ១.៤៩៦.០៦៣ ដុល្លារអាមេរិក (៦.០១១ លានរៀល) ត្រូវបានកត់ត្រានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយចំណាយប្រាក់បំណាច់អតីតភាពការងារមានចំនួន ១.៤៩៦.០៦៣ ដុល្លារអាមេរិក (៦.០៥២ លានរៀល) ត្រូវបានទទួលស្គាល់ក្នុងខ្ទង់ ‘ចំណាយបុគ្គលិក’ នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម។

បន្ទាប់មក នាដំណាច់ការិយបរិច្ឆេទនីមួយៗ ការទូទាត់កាតព្វកិច្ចនេះត្រូវបានវាស់វែងឡើងវិញ ដែលបានបណ្តាលឱ្យមានចំណេញ/ខាតពីការវាស់វែងឡើងវិញ ត្រូវបានទទួលស្គាល់ក្នុងខ្ទង់ ‘ចំណាយបុគ្គលិក’។ ទឹកប្រាក់ចំនួន ៥៧៧.៩៣១ ដុល្លារអាមេរិក ត្រូវបានរំពឹងថាត្រូវទូទាត់ក្នុងឆ្នាំ២០២២ ដូចនេះ វាត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លីក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម។

១៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
រយៈពេលខ្លី				
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (បទក)	២៩.៧១៧.៨៨០	១២១.០៧១	៥៤.៣០៥.២១២	២១៩.៦៦៥
អាករលើតម្លៃបន្ថែមត្រូវបង់	៩.៤៥៥.៨០៦	៣៨.៥២៣	៩.២៦៤.៧១២	៣៧.៤៧៦
ទូរគមនាគមន៍កម្ពុជា (ទក)	១.៦១១.៦២៣	៦.៥៦៦	៥.១៥៥.៣០៣	២០.៨៥៣
និយ័តករទូរគមនាគមន៍កម្ពុជា (នទក)	២.១៦៨.៦២៨	៨.៨៣៥	៣.០៤២.៣៤១	១២.៣០៦
ប្រាក់កក់របស់អ្នកជួន	៣៥៣.៣២៨	១.៤៣៩	៤០៤.៨៣៨	១.៦៣៨
គណនីអ្នកផ្គត់ផ្គង់ – សេវាក្លាយទូរស័ព្ទក្រៅប្រទេស	៣.១៤៦.៨៣៤	១២.៨២០	២.២៩០.៥៣៨	៩.២៦៥
Cellcard cash wallets របស់ភ្នាក់ងារ និងរបស់អតិថិជន (i)	-	-	២៣.៨២០	៩៦
ពន្ធត្រូវបង់ផ្សេងៗ	១៨.៥៧៨.៦៦៥	៧៥.៦៨៩	២២.៥៨៥.០៥០	៩១.៣៥៧
ទឹកប្រាក់ត្រូវសងផ្សេងៗ	៣.២០០.៩១៣	១៣.០៤១	១៤.៣៧១.៨២០	៥៨.១៣៤
	<u>៦៨.២៣៣.៦៧៧</u>	<u>២៧៧.៩៨៤</u>	<u>១១១.៤៤៣.៦៣៤</u>	<u>៤៥០.៧៩០</u>
	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
រយៈពេលវែង				
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (បទក) (*)	១៦.៦៣៦.៧៨១	៦៧.៧៧៨	-	-
ទូរគមនាគមន៍កម្ពុជា (ទក) (*)	២.៦៦៦.១៧២	១០.៨៦២	-	-
	<u>១៩.៣០២.៩៥៣</u>	<u>៧៨.៦៤០</u>	<u>-</u>	<u>-</u>

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

១៩. គណនីប្តូរផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីប្តូរផ្គត់ផ្គង់ផ្សេងៗ (ត)

(*) ក្នុងឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទូរគមនាគមន៍កម្ពុជា បានព្រមព្រៀងជាមួយ ក្រុមហ៊ុនសម្រាប់ការទូទាត់សេវាសំចាប់ពីឆ្នាំ២០២១ ដល់ ២០២៤ ចំពោះការបែកចែកប្រាក់ចំណូល ការចូលរួម មូលនិធិ និងកម្រៃដឹកជញ្ជូននៃឆ្នាំ ២០១៧ - ២០១៩។

២០. ប្រាក់កម្ចី

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
រយៈពេលខ្លី				
Bank of China Limited – CFA	១៨.៥៦៣.៣១២	៧៥.៦២៧	២៤.១៩៥.០៧៧	៩៧.៨៦៩
អ្នកឧកញ៉ា គិត ម៉េង	១១.៤១៨.០០០	៤៦.៥១៧	១១.៤១៨.០០០	៤៦.១៨៦
ធនាគារមហា អ៊ិនធើណេសិនណាល ខមមើសល				
ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ	១.១៦៨.៦៤០	៤.៧៦១	-	-
ធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី	៦៣២.៥៣៥	២.៥៧៧	-	-
ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក	-	-	១១.០០០.០០០	៤៤.៤៩៥
	<u>៣១.៧៨២.៤៨៧</u>	<u>១២៩.៤៨២</u>	<u>៤៦.៦១៣.០៧៧</u>	<u>១៨៨.៥៥០</u>

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
រយៈពេលវែង				
Bank of China Limited – CFA	១៣១.៨២៣.៤៧៦	៥៣៧.០៤៩	១៣៧.៣៣១.០៦៦	៥៥៥.៥០៤
ធនាគារមហា អ៊ិនធើណេសិនណាល ខមមើស				
សល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ	៨.៤០៩.០២៥	៣៤.២៥៨	-	-
ធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី	៤.២១៨.៧៥០	១៧.១៨៧	-	-
	<u>១៤៤.៤៥១.២៥១</u>	<u>៥៨៨.៤៩៤</u>	<u>១៣៧.៣៣១.០៦៦</u>	<u>៥៥៥.៥០៤</u>

កាលផុតកំណត់របស់ប្រាក់កម្ចីរយៈពេលវែង មានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ចន្លោះពី១ឆ្នាំ និង២ឆ្នាំ	៣៨.៨៩៦.៩៣៦	១៥៨.៤៦៦	១១៤.៧១៦.១៨៤	៤៦៤.០២៧
ចន្លោះពី២ឆ្នាំ និង៥ឆ្នាំ	១០៥.៥៥៤.៣១៥	៤៣០.០២៨	២២.៦១៤.៨៨២	៩១.៤៧៧
	<u>១៤៤.៤៥១.២៥១</u>	<u>៥៨៨.៤៩៤</u>	<u>១៣៧.៣៣១.០៦៦</u>	<u>៥៥៥.៥០៤</u>

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២០. ប្រាក់កម្ចី (ត)

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ឥណទានដុលដែលនៅមិនទាន់ទូទាត់	១៧៥.៨៣៧.៦១៩	៧១៦.៣៦២	១៨៣.៩៨៦.៧៥០	៧៤៤.២២៦
កម្រៃភ្នាក់ងារត្រូវបង់	១.៥០០.០០០	៦.១១១	៦៥១.៩១៧	២.៦៣៧
បង្គរចំណាយការប្រាក់	១.៥៦៧.៥៣៨	៦.៣៨៦	១.៦៧៥.៥៤៣	៦.៧៧៨
ដក៖ ចំណាយប្រតិបត្តិការ	(២.៦៧១.៤១៩)	(១០.៨៨៣)	(២.៣៧០.០៦៧)	(៩.៥៨៧)
	<u>១៧៦.២៣៣.៧៣៨</u>	<u>៧១៧.៩៧៦</u>	<u>១៨៣.៩៨៤.១៤៣</u>	<u>៧៤៤.០៥៤</u>

ប្រាក់កម្ចីពីធនាគារ Bank of China Limited

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានពាណិជ្ជកម្ម Commercial Facility Agreement (CFA) ដែលមានទឹកប្រាក់ចំនួន ៤២១លានដុល្លារអាមេរិក សម្រាប់រយៈពេល៤ឆ្នាំ។ ឥណទាននេះត្រូវបានរៀបចំដោយធនាគារ Bank of China Limited (សាខា Shenzhen) ធនាគារ China Development Bank Corporation និងធនាគារ China Merchants Bank Co. Ltd (សាខា ហុងកុង)។

ឥណទាន CFA ត្រូវបានប្រើប្រាស់ដើម្បីធ្វើហិរញ្ញប្បទានឥណទានដែលមានស្រាប់ពីសម្ព័ន្ធធនាគារ ដែលដឹកនាំដោយធនាគារ Standard Bank Plc និងសម្ព័ន្ធធនាគារ Australia និង New Zealand Banking Group Limited។

ឥណទាន CFA មានការប្រាក់តាមអត្រា LIBOR ជាប្រាក់ដុល្លារអាមេរិក បូក ៣,៥% និង អត្រាការប្រាក់ដែលពាក់ព័ន្ធនឹងកម្រៃប្រតិបត្តិការ ៣,៥% ។

ឥណទាននេះត្រូវបានធានាដោយ ៖

- ជាអាទិភាពដំបូងលើគណនីធនាគារក្នុងស្រុក
- សញ្ញាបណ្ណលើក្រុមហ៊ុន Three Star Investment Cambodia Limited
- ការធានាពីអ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន Royal Millicom Co., Ltd និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឌូអិលធីឌី (RGC)
- អចលនទ្រព្យក្នុងទម្រង់ជាដីធ្លីថ្មីចំនួន៥ឡូត៍
- ការធានាសាជីវកម្ម និងតម្លៃថេរ និងអចរលីទ្រព្យសកម្មរបស់ក្រុមហ៊ុន ខេមបូឌា ខេធើរីង អេស ស៊ីបផ្លាយ

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២០. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីពីធនាគារ Bank of China Limited (ត)

ធនាគារ Bank of China Limited ក៏ត្រូវបានផ្តល់នូវអត្ថប្រយោជន៍ទ្រព្យធានាអាទិភាពលើកដំបូង តាមរយៈ តម្លៃថេរ និងអថេរលើទ្រព្យសកម្មដែលមានស្រាប់ និងទ្រព្យសកម្មនាពេលអនាគតរបស់ក្រុមហ៊ុនរួម រួមទាំងបណ្តាញភ្ជាប់ អាជ្ញាប័ណ្ណចម្បង និងអត្ថប្រយោជន៍របស់ទ្រព្យជួលលើដីធ្លី និងអគារជួល គ្រឿងម៉ាស៊ីន គោលការណ៍ធានារ៉ាប់រង និង សាច់ប្រាក់នៃគោលការណ៍ធានារ៉ាប់រង ភាគហ៊ុន និងមូលបត្រ ឧបករណ៍ដែលអាចចរចាបាន ដែលមានអត្ថប្រយោជន៍ដល់ ក្រុមហ៊ុនរួម បំណុល និងសាច់ប្រាក់នៃបំណុល មូលបត្រកំពុងជួញដូរ កម្មវិធីនិងសិទ្ធិប្រើប្រាស់កម្មវិធី និងកម្មសិទ្ធិបញ្ញា ទាំងអស់ រួមទាំង នាមករណ៍ សញ្ញា និងប៉ាតង់ ទាំងអស់។

យោងតាមលិខិតបន្ថែមដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ឥណទាន CFA ត្រូវបានពន្យារពេល៥ឆ្នាំបន្ថែមទៀត ដែលការទូទាត់ចុងក្រោយគឺនៅក្នុងខែមករា ឆ្នាំ២០២៤។

យោងតាមវិសោធនកម្មដែលបានចុះហត្ថលេខាដោយក្រុមហ៊ុន និងធនាគារ Bank of China Limited នៅ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កម្រិតអត្រាការប្រាក់ដែលពាក់ព័ន្ធនឹងកម្រៃប្រតិបត្តិការ ត្រូវបានកាត់បន្ថយពី ៣,៥% មក ១,៥% ហើយការទូទាត់សងរំលស់ចំពោះឥណទាន CFA ត្រូវបានកែប្រែ ប៉ុន្តែកាលបរិច្ឆេទផុតកំណត់របស់វា គឺនៅខែមករា ឆ្នាំ២០២៤ ដដែល។

យោងតាមវិសោធនកម្មផ្សេងៗទៀតដែលបានចុះហត្ថលេខាដោយភាគីនៃកិច្ចសន្យាទាំងអស់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ប្រាក់កម្ចី CFA នៅជំពាក់ ចំនួន ១៥០.០០០.០០០ ដុល្លារអាមេរិក ត្រូវបានបែងចែកជាប្រាក់កម្ចីពីរ ប្រភេទ ដែលមួយក្នុងចំណោមនោះ ត្រូវបានផ្តល់កម្ចីដោយធនាគារ កាណាឌីយ៉ា ក.អ ជាមួយនឹងទំហំប្រាក់កម្ចីចំនួន ២០.០០០.០០០ ដុល្លារអាមេរិក និងមានការប្រាក់ ៨,៥% ក្នុងមួយឆ្នាំ។ ការទូទាត់សងជាដំណាក់កាលនៃប្រាក់កម្ចីនេះត្រូវ បានកែតម្រូវ ដោយការទូទាត់សងចុងក្រោយត្រូវធ្វើឡើងក្នុងខែមករា ឆ្នាំ២០២៦។

ប្រាក់កម្ចីពីធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ១១.០០០.០០០ ដុល្លារអាមេរិក ពីធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក។ ឥណទាននេះមានអត្រាការប្រាក់ ៩% ក្នុងមួយឆ្នាំ និងត្រូវបានធានាដោយប្រាក់បញ្ញើមានកាល កំណត់របស់ភាគីពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ដែលបានធ្វើទុកជាមួយធនាគារ។ ក្រុមហ៊ុននឹងទូទាត់សងការប្រាក់តាមមូល ដ្ឋានប្រចាំខែ ហើយប្រាក់ដើមនឹងត្រូវទូទាត់សងនៅកាលបរិច្ឆេទផុតកំណត់ក្នុងឆ្នាំ២០២១។ ក្រុមហ៊ុនបានទូទាត់សងប្រាក់ កម្ចីរួចរាល់ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។

ប្រាក់កម្ចីពីអ្នកឧកញ៉ា គិត ម៉េង

ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ១៦.៣០០.០០០ ដុល្លារអាមេរិក ពីអ្នកឧកញ៉ា គិត ម៉េង។ ប្រាក់កម្ចីនេះមួយផ្នែកត្រូវបានយកមកធ្វើជាប្រាក់កម្ចីធានាមូលធន (Equity cure loan) ដូចបានកំណត់នៅក្នុងកិច្ចព្រម ព្រៀងឥណទាន CFA ហើយទឹកប្រាក់ដែលនៅសល់ចំនួន ៤.៨៨២.០០០ ត្រូវបានប្រើដើម្បីកាត់កងជាមួយនឹងឥណទាន ផ្តល់ឱ្យភាគីទីបី (កំណត់សម្គាល់ ៩)។ ទឹកប្រាក់ចំនួន ១១.៤១៨.០០០ ដុល្លារអាមេរិក ត្រូវបានចាត់ទុកជា ប្រាក់កម្ចីធានា មូលធន ក្នុងការគណនាបំណុលជាមួយធនាគារ Bank of China Limited ដើម្បីដោះស្រាយចំពោះការមិនអនុលោមតាម កិច្ចព្រមព្រៀងបំណុល ក្នុងអំឡុងឆ្នាំ២០២០។

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២០. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីពីអ្នកឧកញ៉ា គិត ម៉េង (ត)

ប្រាក់កម្ចីធានាមូលធន ត្រូវបានធ្វើឡើងដោយកាតព្វកិច្ចនៃកម្មវិធីរបស់ក្រុមហ៊ុន យោងទៅតាមកថាខណ្ឌ ១៨.៧ នៃកិច្ចព្រមព្រៀងឥណទាន CFA ក្នុងគោលបំណងដើម្បីដោះស្រាយការមិនអនុលោមតាមកិច្ចសន្យាហិរញ្ញវត្ថុ ដែលត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងឥណទាន។ យោងទៅតាមលក្ខខណ្ឌក្នុងឯកសារហិរញ្ញវត្ថុ ឥណទាននេះគឺជាអនុបំណុលរបស់ CFA ចំពោះការទូទាត់សងប្រាក់ (ក្នុងករណីដែលមានព្រឹត្តិការណ៍រ៉ាប់រងធន ឬបិទក្រុមហ៊ុន)។

ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីបន្ថែមចំនួន ៤.២១៧.៧៤៦ ដុល្លារអាមេរិក ប៉ុន្តែនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទឹកប្រាក់នេះត្រូវបានព្រមព្រៀងធ្វើការកាត់កងជាមួយនឹងទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធចំនួន ៨១០.៧៤៩ ដុល្លារអាមេរិក និងប្រាក់កម្ចីទៅភាគីពាក់ព័ន្ធចំនួន ៣.៤០៦.៩៩៧ ដុល្លារអាមេរិក។

តម្លៃសមស្របនៃប្រាក់កម្ចីពីអ្នកឧកញ៉ា គិត ម៉េង មិនមានភាពខុសគ្នាជាសារវន្តពីតម្លៃយោងរបស់វាទេ ដោយសារប្រាក់កម្ចីនេះមានរយៈពេលខ្លី។

ប្រាក់កម្ចីពីធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ៥.០០០.០០០ ដុល្លារអាមេរិក ពីធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី។ ប្រាក់កម្ចីមានអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ ឬ អត្រាគោល + ០,៧៥% ក្នុងមួយឆ្នាំ យកមួយណាដែលខ្ពស់ជាងគេ និងមានការធានាដោយដាក់អ៊ីប៉ូតែកលើអចលនទ្រព្យដែលកាន់កាប់ដោយ អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុននឹងទូទាត់សងការប្រាក់ និងប្រាក់ដើមតាមមូលដ្ឋានប្រចាំខែ។ កាលបរិច្ឆេទផុតកំណត់សងគឺនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៩។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានបង់ប្រាក់ដើមចំនួន ១០៤.១៦៧ ដុល្លារអាមេរិក។

ប្រាក់កម្ចីពីធនាគារ មេហ្គា អ៊ិនធើណេសិនណល ឧមមើសល ប៊ែង ខូ អិលធីឌី សាខា ភ្នំពេញ

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ពីធនាគារ មេហ្គា អ៊ិនធើណេសិនណល ឧមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ។ ប្រាក់កម្ចីមានអត្រាការប្រាក់ ៦,៧៥% ឬអត្រាដែលខ្ពស់ជាងគេ ដោយផ្អែកតាមមូលដ្ឋានមូលបត្រអាចជូញដូរបាន ដែលចេញផ្សាយដោយធនាគារជាតិ នៃ កម្ពុជា ក្នុងមួយឆ្នាំ និងមានការធានាដោយដាក់អ៊ីប៉ូតែក លើអចលនទ្រព្យដែលកាន់កាប់ដោយអ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុននឹងទូទាត់សងការប្រាក់ និងប្រាក់ដើមតាមមូលដ្ឋានប្រចាំខែ។ កាលបរិច្ឆេទផុតកំណត់សងគឺនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានបង់ប្រាក់ដើមចំនួន ៤២៤.១៣១ ដុល្លារអាមេរិក។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២០. ប្រាក់កម្ចី (ត)

កម្រិតលើប្រាក់កម្ចី និងកិច្ចសន្យាហិរញ្ញវត្ថុ

ឥណទានដែលត្រូវបានរៀបចំដោយធនាគារ Bank of China Limited បានចែងថា៖

- i. បំណុលសរុប៖ នៅគ្រប់ពេលវេលាទាំងអស់ បំណុលសរុបនាពេលបញ្ចប់ការិយបរិច្ឆេទពាក់ព័ន្ធណាមួយ មិនត្រូវលើស ៤៥០.០០០.០០០ ដុល្លារអាមេរិកទេ។
- ii. នៅគ្រប់ពេលវេលាទាំងអស់ នាពេលបញ្ចប់ការិយបរិច្ឆេទពាក់ព័ន្ធណាមួយ អនុបាតបំណុលសុទ្ធផ្សេងបំផុត មិនត្រូវលើសពី ៤:១ ទេ។
- iii. នៅគ្រប់ពេលវេលាទាំងអស់ នាពេលបញ្ចប់ការិយបរិច្ឆេទពាក់ព័ន្ធណាមួយ Leverage Ratio មិនត្រូវលើស ៣:១ ទេ។
Leverage Ratio គឺជាអនុបាតបំណុលសុទ្ធ ធៀបនឹង EBITDA ។
- iv. Interest Cover Ratio ទាក់ទងនឹងការិយបរិច្ឆេទពាក់ព័ន្ធណាមួយ ត្រូវស្មើ ឬ ត្រូវលើស ៣:១ ។

Interest Cover Ratio គឺជាអនុបាត EBITDA ធៀបនឹងកម្រៃបរិក្ខេបសុទ្ធ។ កម្រៃបរិក្ខេបសុទ្ធគឺជាចំណាយបរិក្ខេបទាក់ទងនឹងការិយបរិច្ឆេទពាក់ព័ន្ធណាមួយ បន្ទាប់ពីកាត់កងជាមួយនឹងអត្ថប្រយោជន៍ដែលបានទទួលទាំងអស់ជាសាច់ប្រាក់ ឬសាច់ប្រាក់សមមូល ដោយសមាជិកណាមួយរបស់ក្រុមហ៊ុនរួម។

EBITDA គឺជាប្រាក់ចំណូលមុនពន្ធលើប្រាក់ចំណូល និងរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី ដោយមិនរួមបញ្ចូលខ្ទង់ពិសេសៗមួយចំនួន និងចំណេញ/ខាតពីលក់ទ្រព្យសកម្ម។

ការិយបរិច្ឆេទពាក់ព័ន្ធគឺជារយៈពេល៦ខែនីមួយៗ ដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា និងរយៈពេល១២ខែនីមួយៗ ដែលបញ្ចប់នៅថ្ងៃចុងក្រោយនៃឆ្នាំហិរញ្ញវត្ថុនីមួយៗ។

ឥណទានធានាដើមទុនគឺជាប្រាក់កម្ចី ឬឥណទានដែលត្រូវបានផ្តល់ដោយក្រុមហ៊ុន ឬភាគទុនិក (ដោយផ្ទាល់ ឬដោយប្រយោល) មកឱ្យក្រុមហ៊ុន ដោយយោងទៅតាមកថាខណ្ឌ ១៨.៧ ការធានាមូលធន ក្នុងគោលបំណងដើម្បីដោះស្រាយចំពោះការមិនអនុលោមតាមកិច្ចសន្យាហិរញ្ញវត្ថុ ហើយវាជាឥណទានដែលជាអនុបំណុលរបស់ឥណទាន CFA ក្នុងការទូទាត់សងប្រាក់។

អនុលោមតាមកថាខណ្ឌ ១៨.៧ ការធានាមូលធន ក្រុមហ៊ុនអាចជ្រើសរើសប្រើប្រាស់ការធានាមូលធននេះដើម្បីដកចេញពីចំនួនបំណុលសរុប ឬក៏បន្ថែមទៅលើមូលនិធិផ្ទាល់សុទ្ធ និង EBITDA ក្នុងការគណនាកិច្ចសន្យាបំណុល។ ក្រុមហ៊ុនមិនបានបំពានកិច្ចសន្យាបំណុលក្នុងឆ្នាំ ២០២១ ទេ។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២០. ប្រាក់កម្ចី (ត)
កម្រិតលើប្រាក់កម្ចី និងកិច្ចសន្យាហិរញ្ញវត្ថុ (ត)
 តម្លៃសមស្របនៃប្រាក់កម្ចីរយៈពេលវែង មានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
តម្លៃយោង	១៤៤.៤៥១.២៥១	៥៨៨.៤៩៤	១៣៧.៣៣១.០៦៦	៥៥៥.៥០៤
តម្លៃសមស្រប	១៣៨.៥៩០.១៨៣	៥៦៤.៦១៦	១២៤.៦៥៨.៤១៨	៥០៤.២៤៣

តម្លៃសមស្របរបស់ឥណទាន គឺអាស្រ័យទៅលើលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចី ៥,១៧០% (២០២០៖ ៥,២៤៦%) វាត្រូវបានចាត់ថ្នាក់ក្នុងតម្លៃសមស្របកម្រិតទីបី នៅក្នុងឋានានុក្រមតម្លៃសមស្រប ដោយសារការប្រើទិន្នន័យដែលមិនអាចអង្កេតបាន រួមទាំងហានិភ័យឥណទានផ្ទាល់របស់ក្រុមហ៊ុន។

ចំណាយការប្រាក់ត្រូវបានគណនាតាមមូលដ្ឋានការប្រាក់មានប្រសិទ្ធភាព ដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងសមតុល្យឥណទាន។ អត្រាការប្រាក់មានប្រសិទ្ធភាពគឺជាអត្រាផ្ទៃក្នុងនៃផលវិនិយោគក្នុងការិយបរិច្ឆេទនោះ។

២១. ទឹកប្រាក់ត្រូវបានសងសម្រាប់ការទិញទ្រព្យសកម្ម

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
រយៈពេលខ្លី				
Nokia Shanghai Bell Co., Ltd (*)	-	-	៣៣.៩៩១.៧៣៨	១៣៧.៤៩៦
សាខាក្រុមហ៊ុន ណូគា សៀងហៃ បេល				
ខូ អិលធីឌី (*)	-	-	១១.៣៨៤.០៨៨	៤៦.០៤៩
ហ្វូង ថេកណូឡូជី (ខេមបូឌា) (*)	៣៣៩.១០២	១.៣៨២	១.០៨៩.០០០	៤.៤០៥
ZTE Corporation	៨៣៨.៩៦៧	៣.៤១៨	៨៩៦.៩៦៩	៣.៦២៨
ហ្សូត ជី អ៊ី អេច ខេ (ខេមបូឌា) (*)	២២៤.៨៨២	៩១៦	៣០៣.៤៤៨	១.២២៧
អ្នកផ្គត់ផ្គង់ផ្សេងៗ	៩២៧.៨៨៥	៣.៧៨០	៥៨៥.៤៦៦	២.៣៦៩
	<u>២.៣៣០.៨៣៦</u>	<u>៩.៤៩៦</u>	<u>៤៨.២៥០.៧០៩</u>	<u>១៩៥.១៧៤</u>

(*) យោងតាមកិច្ចព្រមព្រៀងទូទាត់សងដែលបានចុះហត្ថលេខាដោយភាគីនៃកិច្ចសន្យាទាំងអស់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម ត្រូវបានព្រមព្រៀងជាមួយនឹងការទូទាត់សង ហើយដូច្នេះវាត្រូវបានចាត់ថ្នាក់ឡើងវិញទៅជា ‘បំណុលហិរញ្ញវត្ថុផ្សេងទៀត’ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម ក្នុងឆ្នាំ២០២១ (សូមមើលកំណត់សម្គាល់ ២៤)។

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២២. ទឹកប្រាក់ត្រូវសងតាមកំណត់

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
តែលកូថេក – សុទ្ធ	១១.៤៦៣.៧៩២	៤៦.៧០៤	១៦.៨៤០.៦៩៥	៦៨.១២០
ផ្សេងៗ	១.៧៩២.៥៩១	៧.៣០៣	១.៩៤៥.២៤៧	៧.៨៦៩
	<u>១៣.២៥៦.៣៨៣</u>	<u>៥៤.០០៧</u>	<u>១៨.៧៨៥.៩៤២</u>	<u>៧៥.៩៨៩</u>

២៣. បង្គរចំណូល

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
បង្គរចំណាយផ្ទាល់	១០.៤០៨.៦៥៤	៤២.៤០៥	៨.៥២៩.១៤៧	៣៤.៥០០
សំវិធានធន និងបង្គរចំណាយប្រតិបត្តិការ	៧.១៥០.៩៨២	២៩.១៣៣	៥.៨២៥.០១៤	២៣.៥៦៣
បង្គរអចលនទ្រព្យ (*)	១.៣៩៨.៥៣៧	៥.៦៩៨	១.៤៩៦.១៥៦	៦.០៥២
	<u>១៨.៩៥៨.១៧៣</u>	<u>៧៧.២៣៦</u>	<u>១៥.៨៥០.៣១៧</u>	<u>៦៤.១១៥</u>

(*) បង្គរអចលនទ្រព្យគឺជាបំណុលដែលពាក់ព័ន្ធនឹងអចលនទ្រព្យដែលបានទទួលរួច ប៉ុន្តែមិនទាន់បានទទួលវិក្កយបត្ររបស់វានៅឡើយ។

២៤. បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុផ្សេងៗមានគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មដែលត្រូវសងទៅឱ្យ Nokia Shanghai Bell Co., Ltd និង សាខាក្រុមហ៊ុន ណូគា សៀងហៃ បេល ខូ អិលធីឌី ដែលត្រូវបានយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងដែលធ្វើការទូទាត់ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នោះគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មនឹងត្រូវទូទាត់សងជាលើកដំបូងចំនួន ៥.០០០.០០០ ដុល្លារអាមេរិក និងធ្វើការទូទាត់សងអប្បបរមាបន្តបន្ទាប់ចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជាដំបូងរាល់ខែក្នុងរយៈពេលបីឆ្នាំ។

ក្រុមហ៊ុនរំពឹងថានឹងធ្វើការទូទាត់បំណុលហិរញ្ញវត្ថុផ្សេងៗដោយផ្អែកលើលក្ខខណ្ឌទូទាត់សង ដូចនេះក្រុមហ៊ុនមានសិទ្ធិលើកលែងបង្គរការប្រាក់ពីគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម។ គិតចាប់ពីកិច្ចព្រមព្រៀងទូទាត់សងនេះ ក្រុមហ៊ុនចំណេញពីការកែប្រែគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មចំនួន ៤.៦៩៣.១៤៨ ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាតរួម ក្នុងអំឡុងឆ្នាំ (សូមមើលកំណត់សម្គាល់ ២៨)។

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២៤. ចំណុលហិរញ្ញវត្ថុផ្សេងៗ (ត)

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
រយៈពេលខ្លី				
Nokia Shanghai Bell Co., Ltd	៩.៩៦១.៤១៥	៤០.៥៨៣	-	-
	៩.៩៦១.៤១៥	៤០.៥៨៣	-	-
រយៈពេលវែង				
Nokia Shanghai Bell Co., Ltd	២២.១៥១.៦១៨	៩០.២៤៦	-	-
សាខាក្រុមហ៊ុន ណូគីា សៀងហៃ បេល ខូ អិលធីឌី	១២.៣៨២.៥៣២	៥០.៤៤៦	-	-
	៣៤.៥៣៤.១៥០	១៤០.៦៩២	-	-
	៤៤.៤៩៥.៥៦៥	១៨១.២៧៥	-	-

២៥. ប្រាក់ចំណូល

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ការផ្តល់សេវាទូរគមនាគមន៍	១៦៦.៨១២.៣៦៨	៦៧៨.៥៩៣	១៦៣.៤៨៤.៤៣៣	៦៦៦.៥២៦
ចំណូលពីការភ្ជាប់សេវា និងចំណូលពីការផ្សព្វផ្សាយ	១.៧៨០.៩៩៨	៧.២៤៥	១.៤៥៤.៤៥៥	៥.៩៣០
ប្រាក់ចំណូលពីបរិក្ខារ	-	-	២.៧២៧	១១
ប្រាក់ចំណូលផ្សេងៗ	២.១១៨.៩៩៩	៨.៦២០	២.៦៨៥.៣៥២	១០.៩៤៨
	១៧០.៧១២.៣៦៥	៦៩៤.៤៥៨	១៦៧.៦២៦.៩៦៧	៦៨៣.៤១៥
	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ពេលវេលានៃការទទួលស្គាល់ប្រាក់ចំណូល				
នាចំណុចពេលជាក់លាក់មួយ	-	-	២.៧២៧	១១
នាចំណុចពេលណាមួយ	១៧០.៧១២.៣៦៥	៦៩៤.៤៥៧	១៦៧.៦២៤.២៤០	៦៨៣.៤០៤
	១៧០.៧១២.៣៦៥	៦៩៤.៤៥៧	១៦៧.៦២៦.៩៦៧	៦៨៣.៤១៥

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២៦. ចំណាយប្រតិបត្តិការផ្សេងៗ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ការថែទាំ	៦.០៣៤.៥៧៣	២៤.៥៤៩	៥.៥៤២.៧០៣	២២.៥៩៧
ទឹកភ្លើង	១៥.៧៧៩.៦៧១	៦៤.១៩២	១៤.៨៣០.៦៣៩	៦០.៤៦៥
កម្រៃជើងសាឡិកកម្ម	១៣.៩១៨.៩៩៩	៥៦.៦២២	១៦.៤៨៦.១៤០	៦៧.២១៤
ការជួល	៧៤៣.៣៨៧	៣.០២៤	១.១៧០.៧០៤	៤.៧៧៣
ចំណាយផ្សាយពាណិជ្ជកម្ម និងចំណាយឃោសនា	៩.០៦៨.៣៤៦	៣៦.៨៩០	៩.៤២៨.៥០៧	៣៨.៤៤០
ចំណាយប្រតិបត្តិការឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (*)	១៦.៣៣៦.៦២៦	៦៦.៤៥៧	១៩.២១២.៨៥៨	៧៨.៣៣០
រង្វាន់ផ្តល់ឱ្យអតិថិជន	៣.៦៥០.០០០	១៤.៨៨៨	៣.៦២០.០០០	១៤.៧៥៩
ចំណាយអាករពិសេស	៤.៣១៣.៧២៧	១៧.៥៤៨	៤.០៩៩.០៣២	១៦.៧១២
ចំណាយជួលខ្សែកាប	១.៥១៥.៩៦០	៦.១៦៧	១.៥៨១.៩២២	៦.៤៤៩
ចំណាយភ្ជាប់សេវាក្រៅប្រទេស	២០៩.៨១៦	៨៥៤	៦២៣.៨១៧	២.៥៤៣
ចំណាយធានារ៉ាប់រង	៤២៣.៤១៤	១.៧២២	៣៩៦.៥១០	១.៦១៧
ផ្សេងៗ	៨.៤៦៣.២២៦	៣៤.៤២៩	៨.៣០៨.៩៥១	៣៣.៨៧៦
	<u>៨០.៤៥៧.៧៤៥</u>	<u>៣២៧.៣០២</u>	<u>៨៥.៣០១.៧៨៣</u>	<u>៣៤៧.៧៧៥</u>

២៧. ចំណូលផ្សេងៗ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ការលើកលែងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម (*)	-	-	១២.៩០៤.៥៨៦	៥២.៦១២
	<u>-</u>	<u>-</u>	<u>១២.៩០៤.៥៨៦</u>	<u>៥២.៦១២</u>

(*) ក្នុងឆ្នាំ២០២០ ចំណូលផ្សេងៗនៃការលើកលែងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម ដែលត្រូវបានផ្តល់ឱ្យដោយក្រុមហ៊ុន ZTE Corporation ចំនួន ៩.០២៥.៤៨៤ ដុល្លារអាមេរិក និងពីក្រុមហ៊ុន ហ្សូត ជី អ៊ី អេច ខេ (ខេមបូឌា) ចំនួន ៣.៨៧៩.១០២ ដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនបានទូទាត់សងក្នុងខែសីហា ឆ្នាំ២០២០។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

២៨. ចំណេញលើការកែប្រែនៃចំណូលហិរញ្ញវត្ថុផ្សេងៗ

ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានចេញ និងព្រមព្រៀងលើការទូទាត់សងនៃការលើកលែងគណនីអ្នកផ្គត់ផ្គង់ ពាណិជ្ជកម្ម ចំនួន ៥៥ លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុន Nokia Shanghai Bell Co., Ltd និងសាខាក្រុមហ៊ុន ណូគា សៀងហៃ បេល ខូ អិលធីឌី ។ ក្នុងអំឡុងឆ្នាំ ចំណេញចំនួន ៤.៦៩៣.១៤៨ ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅ ក្នុងចំណេញ-ខាត ដោយសារតែ គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មត្រូវបានព្រមព្រៀងទូទាត់សងក្នុងរយៈពេលបីឆ្នាំ ជាមួយ នឹងការលើកលែងបង្កការប្រាក់ ប្រសិនបើក្រុមហ៊ុនធ្វើការទូទាត់សងដោយផ្អែកតាមការព្រមព្រៀងទូទាត់សង។

២៩. ចំណូលហិរញ្ញវត្ថុ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
Three Star Investment Cambodia Ltd	១៩.៤១៦.២២៨	៧៨.៩៨៥	១៨.៦៣៤.៦៩០	៧៥.៩៧៤
ធនាគារ	៧៧.៨៤៥	៣១៧	៣១.៦០៩	១២៩
	<u>១៩.៤៩៤.០៧៣</u>	<u>៧៩.៣០២</u>	<u>១៨.៦៦៦.២៩៩</u>	<u>៧៦.១០៣</u>

៣០. ចំណាយហិរញ្ញវត្ថុ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ធនាគារ	១២.០៨៦.៨៩៥	៤៩.០០៧	១៦.៥៥៤.៨១០	៦៧.៤៩៤
អ្នកផ្គត់ផ្គង់ (*)	៣០៦.៤៥៧	១.២៤៧	៤.៥០២.៨១៧	១៨.៣៥៩
បំណុលកតិសន្យា (កំណត់សម្គាល់ ៦)	៤.២០១.៨៤២	១៧.០៩៣	៣.៤៤៣.៨៥៦	១៤.០៤០
	<u>១៦.៥៩៥.១៩៤</u>	<u>៦៧.៣៤៧</u>	<u>២៤.៥០១.៤៨៣</u>	<u>៩៩.៨៩៣</u>

(*) ក្នុងអំឡុងឆ្នាំ ក្រុមហ៊ុនបានកត់ត្រាលុបចោលនូវបង្គោលប្រាក់ត្រូវសងទៅឱ្យក្រុមហ៊ុន ZTE Corporation សម្រាប់ឆ្នាំ២០២០ មានចំនួន ១.០៥៥.៩០៧ ដុល្លារអាមេរិក បន្ទាប់មកក្រុមហ៊ុន ZTE Corporation បានព្រម ព្រៀងលើការទូទាត់សងនៃបំណុលហួសកាលកំណត់ក្នុងខែមករា ឆ្នាំ២០២១ ហើយក្រុមហ៊ុនមិនមានការចេញ វិក្កយបត្រលើការប្រាក់ទាំងនោះរហូតដល់ឆ្នាំ២០២១។

ក្រុមហ៊ុន ខេម ជឿអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣១. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំត្រូវបានគណនា តាមមូលដ្ឋាននៃការបកស្រាយនាពេលបច្ចុប្បន្នទៅលើបទប្បញ្ញត្តិពន្ធ។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះមានភាពខុសគ្នាពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំណាយពន្ធលើប្រាក់ចំណេញ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ពន្ធក្នុងឆ្នាំ	៧.០១៦.៦១៨	២៨.៥៤៤	៦.១៤៦.០៤៧	២៥.០៥៧
ពន្ធពន្យារ	៨៥០.៦៧១	៣.៤៦០	(៨៩៥.៥៨២)	(៣.៦៥១)
	៧.៨៦៧.២៨៩	៣២.០០៤	៥.២៥០.៤៦៥	២១.៤០៦

ការផ្ទៀងផ្ទាត់ចំណាយពន្ធលើប្រាក់ចំណូល មានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	៣៥.៦៦២.៩៥៨	១៤៥.០៧៧	២៣.៦៨៤.៨១៥	៩៦.៥៦៣
ចំណាយពន្ធតាមអត្រា ២០%	៧.១៣២.៥៩២	២៩.០១៥	៤.៧៣៦.៩៦៣	១៩.៣១៣
ផលប៉ះពាល់ពន្ធនៃលម្អៀងអចិន្ត្រៃយ៍ - ចំណាយមិនត្រូវកាត់ពន្ធ	៧៣៤.៦៩៧	២.៩៨៩	៥១៣.៥០២	២.០៩៣
	៧.៨៦៧.២៨៩	៣២.០០៤	៥.២៥០.៤៦៥	២១.៤០៦

បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ មានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
នៅថ្ងៃទី០១ ខែមករា	២១.៧៤០.២៩៨	៨៧.៩៤០	១៦.៦៦០.៥៥៦	៦៧.៨៩២
ចំណាយពន្ធលើប្រាក់ចំណូល	៧.០១៦.៦១៨	២៨.៥៤៤	៦.១៤៦.០៤៧	២៥.០៥៧
ពន្ធលើប្រាក់ចំណូលបានបង់	(១.៣៩៨.០៥៤)	(៥.៦៨៧)	(១.០៦៦.៣០៥)	(៤.៣២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦៦៣	-	(៦៨៥)
នៅថ្ងៃទី៣១ ខែធ្នូ	២៧.៣៤៨.៨៦២	១១១.៤៦០	២១.៧៤០.២៩៨	៨៧.៩៤០

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣២. សាច់ប្រាក់ចេញពីប្រតិបត្តិការ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	៣៥.៦៦២.៩៥៨	១៤៥.០៧៧	២៣.៦៨៤.៨១៥	៩៦.៥៦៣
និយ័តកម្ម៖				
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៣២.៧៣៧.៥៩០	១៣៣.១៧៧	៣៤.៦៦៧.៨៧៨	១៤១.៣៤១
រំលស់ទ្រព្យសកម្មអរូបី	៣៧៣.៧៨៣	១.៥២១	៣៧៣.៧៨៣	១.៥២៤
ខាតពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥២៨.១៣៤	២.១៤៨	២.៧២៤	១១
ចំណេញពីការកែប្រែបំណុលហិរញ្ញវត្ថុផ្សេងទៀត	(៤.៦៩៣.១៨៨)	(១៩.០៩២)	-	-
ការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម	-	-	(៥៧៤.៧១៥)	(២.៣៨៣)
ចំណូលផ្សេងៗ	-	-	(១២.៩០៤.៥៨៦)	(៥២.៦១២)
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៥៧៧.៩៣០	២.៣៥១	-	-
ចំណាយហិរញ្ញវត្ថុ	១៦.៥៥៥.១៩៤	៦៧.៣៤៧	២៤.៥០១.៤៨៣	៩៩.៨៩៣
ចំណូលហិរញ្ញវត្ថុ	(១៩.៤៩៤.០៧៣)	(៧៩.៣០២)	(១៨.៦៦៦.២៩៩)	(៧៦.១០៣)
	៦២.២៤៨.៣៦៨	២៥៣.២២៧	៥១.០៨៥.០៨៣	២០៨.២៧៤
បម្រែបម្រួលដើមទុនបង្វិល៖				
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	(១៣.២៨២.៣៤១)	(៥៤.០៣៣)	៨.៤៧៦.៨៣១	៣៤.៥៦០
បំណុលក្នុងកិច្ចសន្យា	១.៧៣៥.៥៦៧	៧.០៦០	៥.២៩៦.១៥៦	២១.៥៩២
ទឹកប្រាក់ត្រូវសងក្រុមហ៊ុនពាក់ព័ន្ធ	(៥.៥១៩.៦៩១)	(២២.៤៥៤)	២២៦.៧១៩	៩២៤
បង្កបំណុល	៣.០១០.២៣៧	១២.២៤៦	៤.២៦៦.៧៣៤	១៧.៣៩៥
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	(២៨១.៧៩៤)	(១.១៤៦)	(៧៥៦.៩៥៥)	(៣.០៨៦)
ចំណាយបង់មុន និងប្រាក់កក់	៥០១.៣៦១	២.០៤០	(១២.១៧០)	(៥០)
សន្និធិ	៣៦៥.៣៦០	១.៤៨៦	(៤៤១.៦០០)	(១.៨០០)
ទឹកប្រាក់ត្រូវទទួលពីក្រុមហ៊ុនពាក់ព័ន្ធ	២.០២១.៧៧៧	៨.២២៥	(៣១៧.៩០២)	(១.២៩៦)
សាច់ប្រាក់ចេញពីប្រតិបត្តិការ	៥០.៧៩៨.៨៨៤	២០៦.៦៥១	៦៧.៨២២.៨៩៦	២៧៦.៥១៣

ក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ រួមមាន៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
តម្លៃចុះបញ្ជីសុទ្ធ	៨១៩.៥៨៣	៣.៣៣៩	២.៧២៣	១១
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(៥២៨.១៣៤)	(២.១៥៣)	(២.៧២៣)	(១១)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២៩១.៤៤៩	១.១៨៦	-	-

ក្រុមហ៊ុន ខេម ជ័យសម័យ អេសអេស អេលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣២. សាច់ប្រាក់បញ្ញើប្រតិបត្តិការ (ត)

(ក) ប្រតិបត្តិការមិនមែនសាច់ប្រាក់

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ រួមមាន៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ការលើកលែងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម (កំណត់សម្គាល់ ២៧)	-	-	១២.៩០៤.៥៨៦	៥២.៦១២
ការកាត់កងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ជាមួយ នឹងទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ ប្រាក់កម្ចី និងចំណាយបង់មុនលើការជួលរយៈពេលវែង (កំណត់សម្គាល់ ៩)				
(i) ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(៣.៤០៦.៩៩៧)	(១៣.៨៦០)	(៤.៨៨២.០០០)	(១៩.៧៤៨)
(ii) ប្រាក់កម្ចី	៤.២១៧.៧៤៦	១៧.១៥៨	៤.៨៨២.០០០	១៩.៧៤៨
(iii) ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ	(៨១០.៧៤៩)	(៣.២៩៨)	-	-

(ខ) ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធ សម្រាប់ឆ្នាំនីមួយៗដែលបានបង្ហាញ។

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៨.៣៣១.៤៨៣	៣៣.៩៤២	៧.៣២៨.៣៦៤	២៩.៦៤៣
ប្រាក់បញ្ញើរយៈពេលខ្លី	១.៥០០.០០០	៦.១១១	-	-
ឥណទានត្រូវទទួល	៣៥៣.៥២២.២៤០	១.៤៤០.២៥០	៣៣៧.៥១៣.០០៩	១.៣៦៥.២៤០
ប្រាក់កម្ចី	(១៧៦.២៣៣.៧៣៨)	(៧១៧.៩៧៦)	(១៨៣.៩៤៤.១៤៣)	(៧៤៤.០៥៤)
បំណុលហិរញ្ញវត្ថុផ្សេងៗ	(៤៤.៤៩៥.៥៦៥)	(១៨១.២៧៥)	-	-
បំណុលកកស្ទះ	(៤០.៩៥៦.១៥២)	(១៦៦.៨៥៥)	(៣៣.៥៧៥.១៩១)	(១៣៥.៨១២)
បំណុលសុទ្ធ	១០១.៦៦៨.២៦៨	៤១៤.១៩៧	១២៧.៣២២.០៣៩	៥១៥.០១៧

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣២. សាច់ប្រាក់ចេញពីប្រតិបត្តិការ (ត)

(ខ) ការផ្លាស់ប្តូរចំណូលសុទ្ធ (ត)

	ចំណូលពីសកម្មភាពហិរញ្ញប្បទាន			ទ្រព្យសកម្មផ្សេងៗ			
	ប្រាក់កម្ចី	ភតិសន្យា	សរុបរួម	សាច់ប្រាក់ និង សាច់ប្រាក់សមមូល	ឥណទាន ត្រូវបានទទួល	សរុបរួម	ចំណូលសុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	(១៩៥.០៥១.៣១៣)	(៣៦.២០៧.៦៦៩)	(២៣១.២៥៨.៩៨២)	៨.៨២៩.០២០	៣២៣.៧៦០.៣១៩	៣៣២.៥៨៩.៣៣៩	១០១.៣៣០.៣៥៧
លំហូរសាច់ប្រាក់	៦.២២៥.១៧០	៩.៥៤៤.៤៤៧	១៥.៧៦៩.៦១៧	(១.៥០០.៦៥៦)	-	(១.៥០០.៦៥៦)	១៤.២៦៨.៩៦១
បង្កើនចំណូលការប្រាក់	-	-	-	-	១៨.៦៣៤.៦៩០	១៨.៦៣៤.៦៩០	១៨.៦៣៤.៦៩០
បន្ថែម – ភតិសន្យា	-	(៣.៤៦៨.១១៣)	(៣.៤៦៨.១១៣)	-	-	-	(៣.៤៦៨.១១៣)
ការប្រាក់លើភតិសន្យាបានបង់ (កំណត់សម្គាល់ ៦)	-	(៣.៤៤៣.៨៥៦)	(៣.៤៤៣.៨៥៦)	-	-	-	(៣.៤៤៣.៨៥៦)
ការទូទាត់ឥណទានត្រូវបានទទួល (កំណត់សម្គាល់ ៩)	៤.៨៨២.០០០	-	៤.៨៨២.០០០	-	(៤.៨៨២.០០០)	(៤.៨៨២.០០០)	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	<u>(១៨៣.៩៤៤.១៤៣)</u>	<u>(៣៣.៥៧៥.១៩១)</u>	<u>(២១៧.៥១៩.៣៣៤)</u>	<u>៧.៣២៨.៣៦៤</u>	<u>៣៣៧.៥១៣.០០៩</u>	<u>៣៤៤.៨៤១.៣៧៣</u>	<u>១២៧.៣២២.០៣៩</u>
គិតជាបានរៀបរៀង	<u>(៧៤៤.០៥៤)</u>	<u>(១៣៥.៨១២)</u>	<u>(៨៧៩.៨៦៦)</u>	<u>២៩.៦៤៣</u>	<u>១.៣៦៥.២៤០</u>	<u>១.៣៩៤.៨៨៣</u>	<u>៥១៥.០១៧</u>

ក្រុមហ៊ុន ខេម ជ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣២. សាច់ប្រាក់ចេញពីប្រតិបត្តិការ (ត)

(ខ) ការផ្ញើទង្វាក់បំណុលសុទ្ធ (ត)

		បំណុលពីសកម្មភាពហិរញ្ញប្បទាន				ប្រកួសកម្មផ្សេងៗ			
		បំណុលហិរញ្ញវត្ថុផ្សេងៗ	កតិសន្យា	សរុប	សាច់ប្រាក់ និងសាច់ប្រាក់សមមូល	ប្រាក់បញ្ញើរយៈពេលខ្លី	ឥណទានត្រូវទទួល	សរុប	បំណុលសុទ្ធ
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	(១៨៣.៩៤៤.១៤៣)	-	(៣៣.៥៧៥.១៩១)	(២១៧.៥១៩.៣៣៤)	៧.៣២៨.៣៦៤	-	៣៣៧.៥១៣.០០៩	៣៤៤.៨៤១.៣៧៣	១២៧.៣២២.០៣៩
លំហូរសាច់ប្រាក់	៣.៤៩២.៦៥៩	៧.០០០.០០០	១០.៤៦៧.៨១៨	២០.៩៦០.៤៧៧	១.០០៣.១១៩	១.៥០០.០០០	-	២.៥០៣.១១៩	២៣.៤៦៣.៥៩៦
បង្កើនចំណូល/(ចំណាយ)ការប្រាក់	-	(៧៨៣.៥១៤)	-	(៧៨៣.៥១៤)	-	-	១៦.០០៩.២៣១	១៦.០០៩.២៣១	១៥.២២៥.៧១៧
ចំណេញពីការកែប្រែបំណុលហិរញ្ញវត្ថុផ្សេងៗទៀត	-	៤.៦៩៣.១៤៨	-	៤.៦៩៣.១៤៨	-	-	-	-	៤.៦៩៣.១៤៨
ផ្ទេរពីការទូទាត់សងសម្រាប់ការទិញទ្រព្យសកម្ម	-	(៥៥.៤០៥.១៩៩)	-	(៥៥.៤០៥.១៩៩)	-	-	-	-	(៥៥.៤០៥.១៩៩)
បន្ថែម – កតិសន្យា	-	-	(១៣.៦៤៦.៩៣៧)	(១៣.៦៤៦.៩៣៧)	-	-	-	-	(១៣.៦៤៦.៩៣៧)
ការប្រាក់លើកតិសន្យាបានបង់	-	-	(៤.២០១.៨៤២)	(៤.២០១.៨៤២)	-	-	-	-	(៤.២០១.៨៤២)
ការទូទាត់សងប្រាក់កម្ចីជាមួយនឹងឥណទានត្រូវទទួលពីភាគីពាក់ព័ន្ធ	៤.២១៧.៧៤៦	-	-	៤.២១៧.៧៤៦	-	-	-	-	៤.២១៧.៧៤៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(១៧៦.២៣៣.៧៣៨)	(៤៤.៤៩៥.៥៦៥)	(៤០.៩៥៦.១៥២)	(២៦១.៦៨៥.៤៤៥)	៨.៣៣១.៤៨៣	១.៥០០.០០០	៣៥៣.៥២២.២៤០	៣៦៣.៣៥៣.៧២៣	១០១.៦៦៨.២៦៨
គិតជាលានរៀល	(៧១៧.៩៧៦)	(១៨១.២៧៥)	(១៦៦.៨៥៥)	(១.០៦៦.១០៦)	៣៣.៩៤២	៦.១១១	១.៤៤០.២៥០	១.៤៨០.៣០៣	៤១៤.១៩៧

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៣. កិច្ចសន្យាផ្សេងៗ

(i) កិច្ចសន្យាចំពោះការទិញទ្រព្យសកម្ម និងកិច្ចសន្យាផ្សេងៗ

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១៦.៣៦១.៦៦០	៦៦.៦៥៧	២០.០៩៣.៧៣០	៨១.៤៨០
	<u>១៦.៣៦១.៦៦០</u>	<u>៦៦.៦៥៧</u>	<u>២០.០៩៣.៧៣០</u>	<u>៨១.៤៨០</u>

(ii) កិច្ចសន្យាកតិសន្យាប្រតិបត្តិ - ក្រុមហ៊ុនរួមជាភាគីអ្នកជួល

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនរួមបានទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ចំពោះ
កតិសន្យាទាំងនេះ ដោយក្នុងនោះកតិសន្យារយៈពេលខ្លីមានចំនួនតិចតួច ដូចនេះ វាមិនត្រូវបានលាតត្រដាងទេ (កំណត់
សម្គាល់ ៧)។

៣៤. ប្រតិបត្តិការភាគីពាក់ព័ន្ធ

(i) **ភាគីពាក់ព័ន្ធ**

(a) ក្រុមហ៊ុនមេ និងក្រុមហ៊ុនមេធំជាងគេ

ក្រុមហ៊ុនរួមត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Royal Millicom Co., Ltd. (RMCL)។

RMCL គឺជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មរវាងក្រុមហ៊ុន Three Star Investment Cambodia Ltd, ជាក្រុមហ៊ុន
ដែលបានចុះបញ្ជីនៅ Cayman Islands ដែលមានភាគហ៊ុន ៦១,៥% និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ជាក្រុមហ៊ុន
ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា ដែលមានភាគហ៊ុន ៣៨,៥% ។

អ្នកឧកញ៉ា គិត ម៉េង គឺជាភាគីដែលកាន់កាប់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុនរួម។ លោកគឺជាអភិបាលរបស់
ក្រុមហ៊ុនផង និងអភិបាលរបស់ក្រុមហ៊ុនមេទាំងពីរផង គឺក្រុមហ៊ុន Three Star Investment Cambodia Ltd និង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ។

(b) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុន មូប៊ីតែល ខេមភេនី លីមីធីត ក្រុមហ៊ុន អេវីដេ ខេមភេនី លីមីធីត និងក្រុមហ៊ុន ថេឡេម៉ូបាយ
(ខេមបូឌា) ខបភីអេស (ធីស៊ីស៊ី) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន (សូមយោងទៅ
កំណត់សម្គាល់ ១)។

ក្រុមហ៊ុន ខេម ថ្វីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)

(i) ភាគីពាក់ព័ន្ធ (ត)

(c) ក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ

ក្រុមហ៊ុន ខេមបូឌាន ប្រតិបត្តិការស្ទឹង ស៊ីវីស គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ូឌែន ថែម គ្រុប ខូ អិលធីឌី (MTG)។ បច្ចុប្បន្ននេះ ក្រុមហ៊ុន MTG ត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Three Star Investment Cambodia Ltd. ។ មុនថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ ក្រុមហ៊ុន MTG ត្រូវបានកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន RMCL ។

ក្រុមហ៊ុន Royal Telecom International Limited គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ ១០០% ដោយក្រុមហ៊ុន Royal Millicom International Ltd. (RMI) ។ ក្រុមហ៊ុន RMI គឺជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មរវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ដែលមានភាគហ៊ុន ២០% និងក្រុមហ៊ុន Three Star Investment Cambodia Ltd, ជាក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅ Cayman Islands ដែលមានភាគហ៊ុន ៨០%។

(d) ភាគីពាក់ព័ន្ធផ្សេងៗ

ក្រុមហ៊ុន ខេមបូឌា ខេធើវីង អេន ស៊ីបផ្លាយនិងសណ្ឋាគារ កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អែលធីឌី គឺជាក្រុមហ៊ុនដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី។

ក្រុមហ៊ុន ម៉ូបាយល៍ រីប្រាស ខេមភេមនី លីមីធីតគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទិក (ខេមបូឌា) ជាក្រុមហ៊ុនមួយស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អ៊ិនស៊ុរីន ក្រុមហ៊ុន តែលកូថេក ក្រុមហ៊ុន រ៉ូយ៉ាល់ មេឌា អេនធើធើមេន ខបភីវេសិន លីមីធីត ក្រុមហ៊ុនធនាគារ រីង (ខេមបូឌា) ម.ក សណ្ឋាគារ កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អែលធីឌី ក្រុមហ៊ុន ចូល (ខេមបូឌា) គ្រុប លីមីធីត និងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ជេវ៉ៃ ខូ អិលធីឌី គឺជាក្រុមហ៊ុនពាក់ព័ន្ធដែល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ជាភាគទុនិកមួយក្នុងចំណោមភាគទុនិករបស់ក្រុមហ៊ុនទាំងនេះ។

ក្រុមហ៊ុន ខេអិមភី ឌីវឡុបមេន ក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក និងក្រុមហ៊ុន អេវីវី ប្រាយ វិច ត្រេឌីង ខេមភេនី អិលធីឌី គឺជាក្រុមហ៊ុនពាក់ព័ន្ធដែលមានអ្នកខកញ៉ាំ គិត ម៉េង ជាភាគទុនិក។

(ii) សមតុល្យជាមួយភាគីពាក់ព័ន្ធ

សមតុល្យរដ្ឋបាលដែលកើតពីប្រតិបត្តិការភាគីពាក់ព័ន្ធ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ១០ កំណត់សម្គាល់ ១៣ កំណត់សម្គាល់ ២០ និង កំណត់សម្គាល់ ២២។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)

(iii) **ប្រតិបត្តិការដូចខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនមេបុត្រសម្ព័ន្ធ៖**
ប្រតិបត្តិការជាមួយក្រុមហ៊ុន ខេមបូឌាន ប្រតិបត្តិការស៊ីវិល ស៊ីវិល

	២០២១	២០២១	២០២០	២០២០
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ចំណូល</i>				
ការបែងចែកប្រាក់ចំណូលពីសេវា SMS	២១៧	១	-	-
សេវាបើកប្រាក់បៀវត្សរ៍	១.២៩១	៥	២២៨	១
	<u>១.៥០៨</u>	<u>៦</u>	<u>២២៨</u>	<u>១</u>
<i>ចំណាយ</i>				
ចំណាយផ្សាយពាណិជ្ជកម្ម	(៦៨០.៧៥០)	(២.៧៧៥)	(៤៥៩.៣៦៣)	(១.៨៧៣)
ការបែងចែកប្រាក់ចំណូលពីសេវា SMS	១.២១០	៥	(៥០៥)	(២)
	<u>(៦៧៩.៥៤០)</u>	<u>(២.៧៧០)</u>	<u>(៤៥៩.៨៦៨)</u>	<u>(១.៨៧៥)</u>

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការតាមតារាងព័ន្ធ (ត)

(iv) ប្រតិបត្តិការដូចខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយតាមតារាងព័ន្ធ៖

(a) ប្រតិបត្តិការជាមួយក្រុមហ៊ុន ម៉ូបាយល៍ រីប្រោស ខមភេមនី លីមីធីត

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
ការលក់កាតបញ្ចូលទឹកប្រាក់ប្រើសេវាទូរស័ព្ទ	៦.៦៧៤.៤៣១	២៧.២១២	៦.៨៧៥.៥២៥	២៨.០៣២
<i>ចំណាយ</i>				
កម្រៃជើងសាលីការលក់	(៤៩៩.១១២)	(២.០៣៥)	(៥៥៧.៤៧៥)	(២.២៧៣)

(b) ប្រតិបត្តិការជាមួយសណ្ឋាគារ កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អែលធីឌី

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
សេវាគ្រប់គ្រងធនធានមនុស្ស	២.៣០៨	៩	២.៨៤១	១២
<i>ចំណាយ</i>				
ទឹកភ្លើងនៅទីតាំងបង្គោលអង្កែន	(១៣.៦៨០)	(៥៦)	(១៨.២៩០)	(៧៥)
ចំណាយទីផ្សារ	(១.៧៧០)	(៧)	(១៣.៣៤៨)	(៥៤)
សេវាអាហារ និងការស្នាក់នៅ	(៧២.៤៣៤)	(២៩៥)	(៥៩.៨៤៥)	(២៤៤)
	(៨៧.៨៨៤)	(៣៥៨)	(៩១.៤៨៣)	(៣៧៣)

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការតាមការកំណត់ (ត)

(iv) ប្រតិបត្តិការដូចខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយតាមការកំណត់ (ត)

(c) ប្រតិបត្តិការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
ចំណូលការប្រាក់	៣៨.៦២៤	១៥៧	៣១.៦០៩	១២៩
ការបែងចែកចំណាយទឹកភ្លើង	៣៨២	២	៣៦៦	១
	<u>៣៩.០០៦</u>	<u>១៥៩</u>	<u>៣១.៩៧៥</u>	<u>១៣០</u>
<i>ចំណាយ</i>				
សេវាធនាគារ	(៧២.៣៦៤)	(២៩៥)	(១៣៦.៣៩២)	(៥៥៦)
ចំណាយការប្រាក់	(៨១៩.៦១៨)	(៣.៣៤២)	-	-
	<u>(៨៩១.៩៨២)</u>	<u>(៣.៦៣៧)</u>	<u>(១៣៦.៣៩២)</u>	<u>(៥៥៦)</u>

(d) ប្រតិបត្តិការជាមួយធនាគារ វីង (ខេមបូឌា) ម.ក

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
ការលក់កាតបញ្ចូលទឹកប្រាក់ប្រើសេវាទូរស័ព្ទ	១៤.៩០៤.៤៧៦	៦០.៧៦៦	៩.៨៤០.៩២៨	៤០.១២១
សេវា SMS	៩៥.៨៩០	៣៩១	១០៤.១៧២	៤២៥
សេវាផ្សេងៗ	៦៦.០៤១	២៦៩	២៥.៥៥២	១០៤
សេវាបើកប្រាក់បៀវត្សរ៍	១០.៩៣៦	៤៥	៧.៥៩២	៣១
	<u>១៥.០៧៧.៣៤៣</u>	<u>៦១.៤៧១</u>	<u>៩.៩៧៨.២៤៤</u>	<u>៤០.៦៨១</u>
<i>ចំណាយ</i>				
កម្រៃជើងសាលីការលក់	(៩៨១.១១៣)	(៤.០០០)	(៩៤៤.៣៩២)	(៣.៨៥០)
កម្រៃសេវាវីង	(៧.៦៧៧)	(៣១)	(៩.៥៣៣)	(៣៩)
	<u>(៩៨៨.៧៩០)</u>	<u>(៤.០៣១)</u>	<u>(៩៥៣.៩២៥)</u>	<u>(៣.៨៨៩)</u>

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមានប្រាក់បញ្ញើរយៈពេលខ្លីចំនួន ១.៥០០.០០០ ដុល្លារអាមេរិក ជាមួយធនាគារ វីង (ខេមបូឌា) ម.ក (២០២០៖ មិនមាន)។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការតាមការកំណត់ (ត)

(iv) **ប្រតិបត្តិការដូចខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយតាមការកំណត់ (ត)**

(e) ប្រតិបត្តិការជាមួយក្រុមហ៊ុន ខេអិមភី ឌីវីឡូបមេន

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណាយ</i>				
ការសាងសង់/ការដំឡើងបង្គោលអង្គតែន	(២០៤.២២២)	(៨៣៣)	(៨៧៣.៦៩៣)	(៣.៥៦២)
ការងារថែទាំ	(២.១៧៤.៦៩៤)	(៨.៨៦៦)	(២.១៧៥.៥៨៥)	(៨.៨៧០)
ការជួលយានយន្ត និង ការថែទាំ	(២១២.៩៩៤)	(៨៦៨)	(២៧៦.១៥៩)	(១.១២៦)
ការជួលទីតាំងបង្គោលអង្គតែន និងថ្លៃអគ្គិសនី	(២០.០៣៥)	(៨២)	(១៩.៦៦៧)	(៨០)
ការជួលឃ្លាំង និងផ្សេងៗ	(៥៩.៥៨៥)	(២៤៣)	-	-
	<u>(២.៦៧១.៥៣០)</u>	<u>(១០.៨៩២)</u>	<u>(៣.៣៤៥.១០៤)</u>	<u>(១៣.៦៣៨)</u>

(f) ប្រតិបត្តិការជាមួយក្រុមហ៊ុន អ៊ិនហ្វីនីធី ជេនណេរល អិនស៊ុរិន

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
ចំណូលផ្សេងៗ	៣.០០០	១២	-	-
ចំណេញសេវា Hotline	១.០៩១	៤	-	-
សេវាបើកប្រាក់បៀវត្សរ៍	៨៦៩	៤	-	-
	<u>៤.៩៦០</u>	<u>២០</u>	<u>-</u>	<u>-</u>
<i>ចំណាយ</i>				
ធានារ៉ាប់រង (គ្រប់ប្រភេទ)	(៦១២.៨៩៥)	(២.៤៩៩)	(៤៨៦.៤៥៧)	(១.៩៨៣)

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការតាមតារាងព័ន្ធ (ត)

(iv) ប្រតិបត្តិការដូចខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយតាមតារាងព័ន្ធ៖ (ត)

(g) ប្រតិបត្តិការជាមួយក្រុមហ៊ុន តែលក្ខចេក

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
ការជួលទីតាំងរួមគ្នា	៣៩៩.១១០	១.៦២៧	៤៣២.៨២៨	១.៧៦៤
សេវាគ្រប់គ្រងធនធានមនុស្ស	២.៧១៧	១១	២២.៦៣៦	៩២
សេវាសម្លេងឆ្លើយតបស្វ័យប្រវត្តិ (IVR)	៧.៦០៧	៣១	៦.៤៤១	២៦
	<u>៤០៩.៤៣៤</u>	<u>១.៦៦៩</u>	<u>៤៦១.៩០៥</u>	<u>១.៨៨២</u>
<i>ចំណាយ</i>				
ការជួលខ្សែកាបអុបទិក	(៥.៨៥៣.៩២៥)	(២៣.៨៦៦)	(៥.៥៨៣.៣៨០)	(២២.៧៦៣)
ការជួលបណ្តាញបញ្ចូលអ៊ិនធើណែត	(១.២៣០.២១៧)	(៥.០១៦)	(១.៤៤៣.៨៣៦)	(៥.៨៨៧)
ការសាងសង់/ការដំឡើងបង្គោលអង់តែន	(១៥៩.៦៩៣)	(៦៥១)	(៥៩.០៦៨)	(២៤១)
ចំណាយថែទាំខ្សែកាបអុបទិក	-	-	(៥២.៩៣០)	(២១៦)
វិភាគ និងការភ្ជាប់ខ្សែកាបនៅតាមដងប៉ូ	(១០.៦៥៦)	(៤៣)	(១.៩៨០)	(៨)
ចំណាយថ្លៃប្រើអគ្គិសនីរួមគ្នា	(១០.៨៨៦)	(៤៤)	(១១.៨៧៦)	(៤៨)
ចំណាយថ្លៃទីផ្សាររួមគ្នា និងផ្សេងៗ	(៨៧៣)	(៤)	(១៥.២១១)	(៦២)
	<u>(៧.២៦៦.២៥០)</u>	<u>(២៩.៦២៤)</u>	<u>(៧.១៦៨.២៨១)</u>	<u>(២៩.២២៥)</u>

(h) ប្រតិបត្តិការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ មេឌា អេនធើធនមេន ឧបកើតសិន លីមីធីត

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
សេវា SMS	<u>១៨៣</u>	<u>១</u>	<u>៤១៣</u>	<u>២</u>

(i) ប្រតិបត្តិការជាមួយក្រុមហ៊ុន Three Star Investment Cambodia Ltd

ក្រុមហ៊ុនរួមបានផ្តល់ឥណទានឱ្យក្រុមហ៊ុន Three Star Investment Cambodia Ltd. (សូមមើលកំណត់សម្គាល់ ១០) ។

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ចំណូលការប្រាក់	<u>១៩.៤១៦.២២៨</u>	<u>៧៩.១៦០</u>	<u>១៨.៦៣៤.៦៩០</u>	<u>៧៥.៩៧៤</u>

ក្រុមហ៊ុន ខេម ជីអេសអេស អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការតាមការកំណត់ (ត)

(iv) ប្រតិបត្តិការដូចខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយតាមការកំណត់ (ត)

(j) ប្រតិបត្តិការជាមួយក្រុមហ៊ុន លេជន ថាយហ្គើរ អ៊ិនវេសមិន

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
សេវាបើកប្រាក់បៀវត្ស	-	-	២.៤០០	១០
<i>ចំណាយ</i>				
ចំណាយទីផ្សារ	(៤.៣៧៨)	(១៨)	(១២៦.៩៦០)	(៥១៨)

(k) ប្រតិបត្តិការជាមួយក្រុមហ៊ុន ជីអេសអេស គូប៊ីល ស៊ីឃ្យូរីធី ស៊ីលូសិន

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
សេវាបើកប្រាក់បៀវត្ស	២.៤០០	១០	-	-
<i>ចំណាយ</i>				
សេវាសន្តិសុខ	(៧៨.៥៧៩)	(៣២០)	(៥៩.៤៤៧)	(២៤២)
សេវាសម្អាត	(៥១.៩៣៥)	(២១២)	(៥០.១៨០)	(២០៥)
	(១៣០.៥១៤)	(៥៣២)	(១០៩.៦២៧)	(៤៤៧)

(l) ប្រតិបត្តិការជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
ចំណូលសេវា Hotline	១.៤៣០	៦	១.៨៦៧	៨
សេវា SMS	៦០០	២	៦០០	២
សេវាបើកប្រាក់បៀវត្ស	៩៦៧	៤	-	-
ចំណូលសេវា VAS	៥៣.០៧៩	២១៦	៦៥.៤២៨	២៦៥
	៥៦.០៧៦	២២៨	៦៧.៨៩៥	២៧៥
<i>ចំណាយ</i>				
ធានារ៉ាប់រងអាយុជីវិត	(២.៦៦០)	(១១)	-	-

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការតាមការកំណត់ (ត)

(iv) **ប្រតិបត្តិការដូចខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយតាមការកំណត់ (ត)**

(m) ប្រតិបត្តិការជាមួយក្រុមហ៊ុន អេវី ប្រាយ រ៉ែ ត្រេឌីង ខមភេនី អិលធីឌី

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
សេវាលើកប្រាក់បៀវត្ស	២.៤០០	១០	២.៤០០	១០

(n) ប្រតិបត្តិការជាមួយក្រុមហ៊ុន ណាសព្រីធី ឌីវឡូបមេន ខមភេនី លីមីធីត

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ចំណូល</i>				
សេវាលើកប្រាក់បៀវត្ស	១.២៨៣	៥	១.៦៨៥	៧

(o) ប្រតិបត្តិការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ថ្លៃដើម</i>				
បណ្តាញអគ្គិសនី	(១៧.៤៨១)	(៧១)	(២០.៥៨៨)	(៨៣)

(p) ប្រតិបត្តិការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌា

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
<i>ថ្លៃដើម</i>				
ការថែទាំអគារ	(៨២៧)	(៣)	(១.២៧៥)	(៥)

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)

(v) ប្រតិបត្តិការជាមួយភាគទុនិកចុងក្រោយ

(i) ឥណទាន

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង បានព្រមព្រៀងជាមួយក្រុមហ៊ុន និងក្រុមហ៊ុន Three Star Investment Cambodia Ltd ដើម្បីកាត់កងបំណុលទាំងអស់របស់គាត់ចំនួន ១៧១.១៦២.០៧៣ ដុល្លារអាមេរិក ជាមួយនឹងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ៩)។

ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានទទួលបុរេប្រទានបន្ថែមចំនួន ១៦.៣០០.០០០ ដុល្លារអាមេរិក ហើយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង បានព្រមព្រៀងជាមួយក្រុមហ៊ុន និងក្រុមហ៊ុន Three Star Investment Cambodia Ltd ដើម្បីកាត់កងប្រាក់កម្ចីចំនួន ៤.៨៨២.០០០ ដុល្លារអាមេរិក ជាមួយនឹងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ៩) ហើយចំនួនដែលនៅសល់ត្រូវបានជ្រើសរើសជាប្រាក់កម្ចីធានាមូលធន ដើម្បីដោះស្រាយការមិនអនុលោមតាមកិច្ចសន្យាបំណុលជាមួយធនាគារ Bank of China Limited (កំណត់សម្គាល់ ២០)។

ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលបុរេប្រទានបន្ថែមចំនួន ៤.២១៧.៧៤៦ ដុល្លារអាមេរិក ហើយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង បានព្រមព្រៀងជាមួយក្រុមហ៊ុន និងក្រុមហ៊ុន Three Star Investment Cambodia Ltd ដើម្បីកាត់កងប្រាក់កម្ចីចំនួន ៤.២១៧.៧៤៦ ដុល្លារអាមេរិក ជាមួយនឹងទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធចំនួន ៨១០.៧៤៩ ដុល្លារអាមេរិក និងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធចំនួន ៣.៤០៦.៩៩៧ ដុល្លារអាមេរិក។

(ii) ការជួលដី

ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុនបានជួលដីឡូត៍ពីអ្នកឧកញ៉ា គិត ម៉េង និងបានបង់ប្រាក់ជាមុនរួចរាល់ទាំងស្រុង (សូមមើលកំណត់សម្គាល់ ៦) ។ ការរៀបចំនេះត្រូវបានចាត់ទុកថាជាការទិញដី។

ការជួលដីឡូត៍ផ្សេងៗទៀតគឺសម្រាប់អគារការិយាល័យ និងចំណាត់ថ្នាក់ មិនត្រូវបានចាត់ទុកថាជាការទិញដីទេ ដូចនេះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យា ត្រូវបានទទួលស្គាល់ដោយអនុលោមទៅតាម CIFRS 16 (កំណត់សម្គាល់ ៦)។

ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

៣៤. ប្រតិបត្តិការតាមតារាងព័ន្ធ (ត)

(v) ឥណទានដែលបានដោយតាមតារាងព័ន្ធ

យោងតាមកិច្ចព្រមព្រៀង CFA និងលិខិតកែប្រែរបស់ Bank of China Limited ឥណទានត្រូវបានធានាដោយសញ្ញាប័ណ្ណបំណុលលើក្រុមហ៊ុន Three Star Investment Cambodia Limited ការធានាដោយអ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន Royal Millicom Co., Ltd. និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី និងការធានាដោយសាជីវកម្ម (RGC) និង តម្លៃថេរ និងអថេរលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ខេមបូឌា ខេធើរីង អេន ស៊ីបផ្លាយ បន្ថែមពីលើការធានាផ្ទាល់របស់ក្រុមហ៊ុន (កំណត់សម្គាល់ ២០)។

(vi) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

គណៈគ្រប់គ្រងសំខាន់ៗរួមមាន ប្រធានគ្រប់ផ្នែករបស់ក្រុមហ៊ុន និងបុគ្គលដែលមានឋានៈខ្ពស់ជាងនេះ ហើយការទូទាត់ជូនពួកគាត់ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២១ លានរៀល	២០២០ ដុល្លារអាមេរិក	២០២០ លានរៀល
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ផ្សេងៗ	១.៧១៩.៦២៤	៦.៩៩៥	១.៤៥០.២២៣	៥.៩១៣